



សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

Université Royale de Droit et des Sciences Économiques

Royal University of Law and Economics

សារណាបញ្ចប់ការសិក្សា

**ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់
ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់**

ស្រាវជ្រាវពីថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៤

តាក់តែងឡើងដោយ

និស្សិតឈ្មោះ៖ **វ័ហ្សា លីតា**

ហេង មួយលី

ណែនាំដោយ

សាស្ត្រាចារ្យជំនួយ **ឈាន ហ៊ុយ**

ថ្នាក់បរិញ្ញាបត្រ **ធនាគារ និងហិរញ្ញវត្ថុ**

ជំនាន់ទី ១៧

ឆ្នាំចូលសិក្សា

២០២០

ឆ្នាំសរសេរកិច្ចការស្រាវជ្រាវ ២០២៤



សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

Université Royale de Droit et des Sciences Économiques

Royal University of Law and Economics

សារណាបញ្ចប់ការសិក្សា

**ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់
ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់**

ស្រាវជ្រាវពីថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៤

តាក់តែងឡើងដោយ

និស្សិតឈ្មោះ៖ **វ័ហ្សា លីតា**

ហេង មុយលី

ណែនាំដោយ

សាស្ត្រាចារ្យជំនួយ **ឈាន ហ៊ុយ**

ថ្នាក់បរិញ្ញាបត្រ **ធនាគារ និងហិរញ្ញវត្ថុ**

ជំនាន់ទី ១៧

ឆ្នាំចូលសិក្សា

២០២០

ឆ្នាំសរសេរកិច្ចការស្រាវជ្រាវ ២០២៤

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំជានិស្សិតឆ្នាំទី៤ ជំនាញធនាគារ និងហិរញ្ញវត្ថុ ជំនាន់ទី១៧ ក្រុម B4A1 នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំសិក្សា ២០២៣-២០២៤ ដូចមានរាយនាមខាងក្រោម៖

១. កញ្ញា **រូហ្សា លីតា**

២. កញ្ញា **ហេង មួយលី**

សូមសម្តែងនូវសេចក្តីគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ៖

- ❖ **លោកឪពុក អ្នកម្តាយ** ដែលបានផ្តល់កំណើតដល់កូន និងខិតខំជំនះរាល់ឧបសគ្គទាំងឡាយ ដើម្បីថែរក្សាដល់កូនព្រមទាំងផ្គត់ផ្គង់ផ្ទះផ្អែមជាសម្ភារៈ និងថវិកាដល់ការសិក្សារបស់កូនជាដរាបរៀងមក។
- ❖ **ឯកឧត្តម បណ្ឌិត លុយ ចណ្ណា** សាកលវិទ្យាធិការ សាកលវិទ្យាធិការរង និងសាស្ត្រាចារ្យទាំងអស់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត នៅក្នុងការរៀបចំកម្មវិធីសិក្សា និងបង្ហាត់បង្រៀនយើងខ្ញុំ និងនិស្សិតទាំងអស់ក្នុងសាកលវិទ្យាល័យ។
- ❖ **សាស្ត្រាចារ្យជំនួយ ឈាង ហ៊ុយ** ដែលជាសាស្ត្រាចារ្យណែនាំដោយបានចំណាយពេលវេលាយ៉ាងច្រើន ព្រមទាំងកម្លាំងកាយ កម្លាំងចិត្តនិងចំណេះដឹងដោយមិនគិតពីការនឿយហត់ក្នុងការណែនាំ និងផ្តល់នូវគំនិតស្ថាបនាគ្រប់បែបយ៉ាងដល់រូបយើងខ្ញុំព្រមទាំងនិស្សិតទាំងអស់រហូតដល់ទីបញ្ចប់។
- ❖ មិត្តរួមក្រុមដែលបានចូលរួមយ៉ាងសកម្មចែករំលែកសាមគ្គីភាព និងចាំផ្តល់កម្លាំងកាយចិត្តក្នុងការធ្វើកិច្ចការស្រាវជ្រាវនេះ។

ជាចុងបញ្ចប់ នាងខ្ញុំទាំងពីរនាក់សូមលើកម្រាមដៃដប់សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរ និងចំរើនរុងរឿងជានិរន្តរ៍ ជូនចំពោះលោកអ្នកមានគុណទាំងពីរ ឯកឧត្តមសាកលវិទ្យាធិការ សាកលវិទ្យាធិការរង លោកលោកស្រីសាស្ត្រាចារ្យ និងមិត្តនិស្សិតរួមជំនាន់ទាំងអស់សូមជួបតែសុភមង្គល ទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អារម្ភកថា

ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍមួយ ដែលមានការលូតលាស់ផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុង រយៈពេលជាងពីរទសវត្សរ៍មុននឹងមានការវាយលុកពីសំណាក់ជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២០។ កំណើន សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានជំរុញ ដោយវិស័យផ្សេងៗជាច្រើនរួមមាន វិស័យកសិកម្ម វិស័យផលិតកម្ម វិស័យទេសចរណ៍ ព្រមទាំងវិស័យអចលនទ្រព្យ។ ក្នុងចំណោមនោះផងដែរ វិស័យធនាគារមានសារៈសំខាន់ជា ពិសេស ព្រោះវាផ្តល់នូវសេវាហិរញ្ញវត្ថុដែលជួយដល់អាជីវកម្មរបស់ប្រជាជនកម្ពុជា សម្រួលដល់ការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ក្នុងចំណោមធនាគារជាច្រើននៅក្នុងប្រទេសកម្ពុជា ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ឬ Advanced Bank of Asia Limited (ABA) គឺជាធនាគារដ៏លេចធ្លោមួយ ដែលបម្រើសេវាជូន ដល់បណ្តាអតិថិជនជាច្រើនដូចជា សហគ្រាសធុនតូច និងមធ្យម, អាជីវកម្មខ្នាតតូច និងរូបវន្តបុគ្គល ។ ហើយ បច្ចុប្បន្នធនាគារ ABA បានក្លាយជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជាគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចី ដុល និងប្រាក់ចំណេញ ផ្នែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ ២០២១ និង ២០២២ របស់ធនាគារជាតិនៃ កម្ពុជា។ ដោយហេតុនេះហើយ ទើបយើងខ្ញុំមានចំណាប់អារម្មណ៍ចំពោះប្រធានបទដែលស្តីអំពី ការវិភាគ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ABA ក្នុងគោលបំណងដើម្បីស្វែងយល់ពីការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ ធនាគារ តាមរយៈការវិភាគទៅលើរបាយការណ៍តុល្យការ (Balance Sheet), របាយការណ៍លទ្ធផល (Income Statement) និងការវិភាគតាមអនុបាត។ យោងតាមលទ្ធផលនៃការវិភាគបានបង្ហាញថា ធនាគារ ABA មាន ទ្រព្យសកម្មសរុបចំនួន ១១.៥ ពាន់លានដុល្លារ ជាមួយនឹងប្រាក់បញ្ញើមានដល់ទៅ ៩ ពាន់លានដុល្លារត្រឹមឆ្នាំ ២០២៣ នេះ។ លទ្ធផលនេះបង្ហាញពីជំហររបស់ធនាគារយ៉ាងរឹងមាំក្នុងទីផ្សារ និងការទុកចិត្តខ្ពស់ពីសំណាក់ ប្រជាជនកម្ពុជា។ បើយើងមើលទៅលើកំណើនប្រាក់ចំណេញសុទ្ធ គឺមានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ ទោះបីជាក្នុងអំឡុងពេល និងក្រោយពេលមានជំងឺរាតត្បាតសកលដូចជាកូវីត-១៩ ក៏ដោយ ក៏ ធនាគារ ABA បានគ្រប់គ្រងប្រាក់ចំណេញបានយ៉ាងរឹងមាំ។ សរុបមក ធនាគារ ABA ស្ថិតក្នុងស្ថានភាព ហិរញ្ញវត្ថុរឹងមាំ ជាមួយនឹងមូលដ្ឋានប្រាក់ចំណេញ ទ្រព្យសកម្ម និងប្រាក់បញ្ញើដ៏ធំ ហើយការវិភាគច្រើននេះឆ្លុះ បញ្ចាំងពីយុទ្ធសាស្ត្រគ្រប់គ្រងដ៏មានប្រសិទ្ធភាពរបស់ធនាគារ។

មាតិកា

ទំព័រ

បញ្ជីតារាង.....	v
បញ្ជីរូបភាព.....	vi
ឧបសម្ព័ន្ធ.....	vii
សេចក្តីផ្តើម.....	១
១. លំនាំបញ្ហានៃការស្រាវជ្រាវ.....	១
២. ចំណោទបញ្ហានៃការស្រាវជ្រាវ.....	២
៣. គោលបំណងនៃការស្រាវជ្រាវ.....	២
៤. ទំហំ និងដែនដំណត់នៃការស្រាវជ្រាវ.....	២
៥. សារៈសំខាន់នៃការស្រាវជ្រាវ.....	២
៦. វិធីសាស្ត្រនៃការស្រាវជ្រាវ.....	៣
៦.១. ប្រភពទិន្នន័យ.....	៣
៦.២. វិធីសាស្ត្រនៃការវិភាគ.....	៤
៧. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ.....	៤

ជំពូកទី ១

រំលឹកទ្រឹស្តី

១.១. លក្ខណៈទូទៅរបស់ធនាគារ.....	៦
១.១.១. ធនាគារជាតិនៃកម្ពុជា.....	៦
១.១.១.១. និយមន័យ.....	៦
១.១.១.២. ប្រវត្តិធនាគារជាតិនៃកម្ពុជា.....	៦
១.១.១.៣. មុខងារនិងភារកិច្ចរបស់ធនាគារជាតិនៃកម្ពុជា.....	៦
១.១.២. ធនាគារពាណិជ្ជ.....	៨

១.១.២.១. និយមន័យ	៨
១.១.២.២. ប្រវត្តិនៃការកើតធនាគារ.....	៨
១.១.២.៣. តួនាទីរបស់ធនាគារពាណិជ្ជ.....	៩
១.២. លក្ខណៈទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ	១០
១.២.១. និយមន័យ	១០
១.២.២. គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុ.....	១០
១.២.៣. សារៈសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុ.....	១១
១.២.៤. ប្រភេទនៃរបាយការណ៍ហិរញ្ញវត្ថុ.....	១១
១.២.៤.១. របាយការណ៍លទ្ធផល (Income Statement).....	១២
១.២.៤.២. តារាងតុល្យការ (Balance Sheet).....	១៣
១.២.៤.៣. របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flow)	១៤
១.២.៤.៤. របាយការណ៍ប្រាក់ចំណេញរក្សាទុក (Statement of Retained Earning)	១៧
១.៣. ឧបករណ៍ក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ	១៧
១.៣.១. ការវិភាគតាមជួរឈរ	១៧
១.៣.១.១. ការវិភាគតាមជួរឈរទៅលើរបាយការណ៍លទ្ធផល.....	១៨
១.៣.១.២. ការវិភាគតាមជួរឈរទៅលើតារាងតុល្យការ.....	១៨
១.៣.២. ការវិភាគតាមជួរដេក.....	១៨
១.៣.៣. ការវិភាគតាមអនុបាត	១៩
១.៣.៣.១. អនុបាតនៃលទ្ធភាពទូទាត់បំណុលរយៈពេលខ្លី	២០
១.៣.៣.២. អនុបាតនៃលទ្ធភាពទូទាត់បំណុលរយៈពេលវែង	២១
១.៣.៣.៣. អនុបាតនៃលទ្ធភាពប្រើប្រាស់ទ្រព្យសកម្ម.....	២២
១.៣.៣.៤ អនុបាតនៃលទ្ធភាពស្វែងរកប្រាក់ចំណេញ.....	២៣

ជំពូកទី២

ស្ថានភាពទូទៅរបស់ធនាគារ វិជ្ជាជីវៈ វិស័យ វិស័យ វិស័យ វិស័យ

២.១. ប្រវត្តិសង្ខេប.....	២៥
--------------------------	----

២.១.១. ប្រវត្តិសង្ខេបរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់.....	២៥
២.២. រូបសញ្ញា និងអត្ថន័យ.....	៣២
២.៣. ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ	៣៤
២.៣.១. ចក្ខុវិស័យ.....	៣៤
២.៣.២. បេសកកម្ម	៣៤
២.៣.៣. គុណតម្លៃ	៣៤
២.៤. រចនាសម្ព័ន្ធ និងគណៈគ្រប់គ្រង.....	៣៥
២.៥. ធនាគារដៃគូ	៣៧
២.៦. ទីតាំងភូមិសាស្ត្រ និងលេខទូរស័ព្ទ	៣៨
២.៧. ផលិតផល និងសេវាកម្ម.....	៣៩

ជំពូកទី៣

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់

៣.១. របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ	៤១
៣.១.១. របាយការណ៍លទ្ធផល	៤១
៣.១.២. តារាងតុល្យការ	៤២
៣.២. ការវិភាគទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ	៤៣
៣.២.១. ការវិភាគតាមជួរឈរ.....	៤៣
៣.២.១.១. ការវិភាគតាមជួរឈរទៅលើរបាយការណ៍លទ្ធផល.....	៤៣
៣.២.១.២. ការវិភាគតាមជួរឈរទៅលើតារាងតុល្យការ	៤៧
៣.២.២. ការវិភាគតាមជួរដេក	៥១
៣.២.២.១. ការវិភាគតាមជួរដេកទៅលើរបាយការណ៍លទ្ធផល	៥១
៣.២.២.២. ការវិភាគតាមជួរដេកទៅលើតារាងតុល្យការ	៥៤
៣.២.៣. ការវិភាគតាមអនុបាត (Ratio Analysis).....	៥៧

៣.២.៣.១. អនុបាតនៃលទ្ធភាពសងបំណុលរយៈពេលខ្លី.....	៥៧
៣.២.៣.២. អនុបាតនៃលទ្ធភាពសងបំណុលរយៈពេលវែង	៥៨
៣.២.៣.៣. អនុបាតនៃលទ្ធភាពប្រើប្រាស់ទ្រព្យសកម្ម.....	៥៩
៣.២.៣.៤. អនុបាតនៃលទ្ធភាពស្វែងរកប្រាក់ចំណេញ.....	៦១
៣.៣. ចំណុចខ្លាំង និងចំណុចខ្សោយ	៦៥
សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍.....	៦៨
១. សេចក្តីសន្និដ្ឋាន	៦៨
២. ការផ្តល់អនុសាសន៍	៦៩
ឯកសារយោង	
ឧបសម្ព័ន្ធ	

បញ្ជីតារាង

តារាងទី ១៖ តារាងគំរូនៃរបាយការណ៍លទ្ធផលរបស់ធនាគារ	១២
តារាងទី ២៖ តារាងគំរូនៃតារាងតុល្យការរបស់ធនាគារ	១៤
តារាងទី ៣៖ តារាងគំរូនៃរបាយការណ៍លំហូរសាច់ប្រាក់	១៦
តារាងទី ៤៖ តារាងគំរូនៃរបាយការណ៍មូលធនម្ចាស់	១៧
តារាងទី ៥៖ បញ្ជីព្រឹត្តិការណ៍គន្លឹះថ្មីរបស់ធនាគារ	២៥
តារាងទី ៦៖ ធនាគារដៃគូរបស់ ABA	៣៧
តារាងទី ៧៖ ផលិតផល និងសេវាកម្ម	៣៩
តារាងទី ៨៖ តារាងរបាយការណ៍លទ្ធផលរបស់ធនាគារ ABA ឆ្នាំ ២០២១ - ២០២៣	៤១
តារាងទី ៩៖ តារាងតុល្យការរបស់ធនាគារ ABA ឆ្នាំ ២០២១ - ២០២៣.....	៤២
តារាងទី ១០៖ ការវិភាគតាមជួរឈរទៅលើរបាយការណ៍លទ្ធផលរបស់ធនាគារ ABA ចន្លោះឆ្នាំ ២០២១ - ២០២៣	៤៣
តារាងទី ១១៖ ការវិភាគតាមជួរឈរទៅលើធាតុសំខាន់ៗរបស់តារាងតុល្យការរបស់ធនាគារ ABA ចន្លោះ ឆ្នាំ ២០២១ - ២០២៣.....	៤៧
តារាងទី ១២៖ ការវិភាគតាមជួរដេកទៅលើរបាយការណ៍លទ្ធផលរបស់ធនាគារ ABA ចន្លោះឆ្នាំ ២០២១ - ២០២៣	៥១
តារាងទី ១៣៖ ការវិភាគតាមជួរដេកទៅលើធាតុសំខាន់ៗរបស់តារាងតុល្យការរបស់ធនាគារ ABA ចន្លោះ ឆ្នាំ ២០២១ - ២០២៣.....	៥៤

បញ្ជីរូបភាព

រូបភាពទី១៖ ស្លាកសញ្ញារបស់ធនាគារជាតិកាណាដា	៣២
រូបភាពទី២៖ ស្លាកសញ្ញារបស់ធនាគារ ABA	៣៣
រូបភាពទី៣៖ ការិយាល័យរបស់ធនាគារ ABA	៣៤
រូបភាពទី៤៖ Google Map របស់ការិយាល័យរបស់ធនាគារ ABA	៣៤

ឧបសម្ព័ន្ធ

ឧបសម្ព័ន្ធទី ១៖ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ

ឧបសម្ព័ន្ធទី ២៖ ផ្នែកនៃរបាយការណ៍ប្រចាំឆ្នាំ

ឧបសម្ព័ន្ធទី ៣៖ សាខារបស់ធនាគារ

ଶେଷସ୍ତୁତି

សេចក្តីផ្តើម

១. លំនាំបញ្ជាក់នៃការស្រាវជ្រាវ

ជាងពីរទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រាជាមធ្យមជិត ៨% ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចឆាប់រហ័សជាងគេ នៅក្នុងសកលលោកនិងមានការសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដូចជា ការកាត់បន្ថយភាពក្រីក្រ ការធ្វើឱ្យកាន់តែប្រសើរនូវសេវាសុខភាព និងការលើកកម្ពស់ការអប់រំ។¹ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានជំរុញដោយវិស័យផ្សេងៗជាច្រើនរួមមាន វិស័យកសិកម្ម វិស័យផលិតកម្ម វិស័យទេសចរណ៍ ព្រមទាំងវិស័យអចលនទ្រព្យ។ ក្នុងចំណោមនោះផងដែរ វិស័យធនាគារមានសារៈសំខាន់ជាពិសេស ព្រោះវាផ្តល់នូវសេវាហិរញ្ញវត្ថុដែលជួយដល់អាជីវកម្ម របស់ប្រជាជនកម្ពុជា សម្រួលដល់ការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ វិស័យធនាគារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាជាពិសេសនៅក្នុងអំឡុងពេលមានបញ្ហាប្រឈមជាសកល និងវិបត្តិផ្សេងៗ។ វិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវបានចាត់ទុកជាវិស័យមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្តារ និងជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច ជាពិសេសនៅអំឡុងពេលសេដ្ឋកិច្ចកម្ពុជាជួបបញ្ហាប្រឈមនានាពីវិបត្តិខាងក្រៅ។ បច្ចុប្បន្នគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកំពុងបម្រើសេវាយ៉ាងសម្បូរបែបក្នុងតម្លៃប្រកួតប្រជែងខ្លាំង ហើយអតិថិជនកំពុងប្រើប្រាស់សេវាគ្រប់ពេលវេលា គ្រប់ទីកន្លែង ក្នុងតម្លៃសេវាទាប និងទទួលបានអត្ថប្រយោជន៍ជាច្រើនជាពិសេសការប្រាក់បានមកពីប្រាក់បញ្ញើ។ ទោះបីសេដ្ឋកិច្ចសកលរួមទាំង កម្ពុជាជួបបញ្ហាដោយសារវិបត្តិសកលនានាដូចការវាយលុកពីសំណាក់ជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២០ តែវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជានៅតែអាចឈរដើរយ៉ាងរឹងមាំ និងបន្តដំណើរការប្រកបដោយភាពធន់ និងបរិយាបន្ន។² ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ មកដល់បច្ចុប្បន្ន ធនាគារ ABA គឺជាធនាគារដែលបានពានរង្វាន់ “ធនាគារដ៏ឆ្លើមបំផុតនៅកម្ពុជា” ជាច្រើនលើកជាប់ៗគ្នាពីទស្សនាវដ្តី Global Finance ព្រមទាំងទទួលបានការកោតសរសើរពីយុទ្ធសាស្ត្ររបស់ខ្លួនលើនវានុវត្តន៍ ដែលលេចធ្លោលើ ទីផ្សារក្នុងស្រុក បង្កើនវិស័យពាណិជ្ជកម្មអេឡិចត្រូនិកក្នុងស្រុក និងកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញតម្រូវការអតិថិជន។ សមិទ្ធផលដ៏គួរអោយស្ងប់ស្ងែងនេះ មានការចូលរួមពីកត្តាជាច្រើន តែក្នុងចំណោមកត្តាទាំងនោះយុទ្ធសាស្ត្រនៃការគ្រប់គ្រងហិរញ្ញវត្ថុជាកត្តាមួយដ៏សំខាន់ដែល

¹ <https://www.undp.org/km/cambodia/news/turning-uncertainty-opportunity-doubling-down-cambodias-human-development> (ចូលទស្សនាថ្ងៃទី ២៥ ឧសភា ២០២៤)

² <https://cambonomist.com/news/cambodias-banking-sector-is-becoming-more-prominent-on-the-international-stage/> (ចូលទស្សនាថ្ងៃទី ២៥ ឧសភា ២០២៤)

អ្នកគ្រប់គ្រងរបស់ធនាគារនីមួយៗ ត្រូវយកចិត្តទុកដាក់ជាងគេដើម្បីធានាថា ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ រឹងមាំ និងជៀសវាងភាពអាក់អន់រងផ្ទុកហិរញ្ញវត្ថុនៅក្នុងដំណើរការអាជីវកម្ម។ ជាទូទៅ មុននឹងធ្វើការសម្រេច ចិត្តផ្សេងៗជាមួយក្រុមហ៊ុន ភាគីពាក់ព័ន្ធដូចជា វិនិយោគិន តែងតែពិនិត្យមើលលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន ឬធនាគារនោះដើម្បីស្វែងយល់ពី ចំណេញ ខាត ស្ថានភាពបំណុល និងវិបត្តិដែលក្រុមហ៊ុន ឬធនាគារ បានជួបប្រទះ ក៏ដូចជាការខ្លាំងនិងភាពខ្សោយរបស់ក្រុមហ៊ុននោះផងដែរ។ ដូច្នេះ ការវិភាគរបាយការណ៍ ហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ក្នុងការផ្តល់ព័ត៌មានសម្រាប់ភាគីពាក់ព័ន្ធ។

២. ចំណោមបញ្ហានៃការស្រាវជ្រាវ

តើធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ABA) មានស្ថានភាពហិរញ្ញវត្ថុបែបណា?

៣. គោលបំណងនៃការស្រាវជ្រាវ

គោលបំណងសំខាន់នៃកិច្ចការស្រាវជ្រាវនេះ គឺផ្ដោតទៅលើចំណុចសំខាន់ៗដូចខាងក្រោម៖

- ធ្វើការប្រៀបធៀបរវាងទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង
- សិក្សាអំពីស្ថានភាពទូទៅ
- សិក្សាអំពីស្ថានភាពហិរញ្ញវត្ថុ
- ស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ

៤. ទំហំ និងជ័រនៃការស្រាវជ្រាវ

ការសិក្សានេះផ្ដោតទៅលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ABA ដោយប្រើប្រាស់ទិន្នន័យ នៃរបាយការណ៍លទ្ធផល និងតារាងតុល្យការឆ្នាំ ២០២១, ២០២២ និង២០២៣ របស់ការិយាល័យកណ្តាល។ ការវិភាគនឹងធ្វើឡើងដោយប្រើប្រាស់ឧបករណ៍វិភាគហិរញ្ញវត្ថុបឺ៖ ការវិភាគតាមជួរដេក, ការវិភាគតាមជួរឈរ និង ការវិភាគតាមអនុបាត។

៥. សារៈសំខាន់នៃការស្រាវជ្រាវ

តាមរយៈការសិក្សាស្រាវជ្រាវនេះ យើងសង្ឃឹមថាអាចបន្សល់ទុកជាឯកសារដល់និស្សិតជំនាន់ក្រោយផ្នែក ធនាគារ និងហិរញ្ញវត្ថុសម្រាប់សិក្សាស្រាវជ្រាវបន្ត និងមានសារៈសំខាន់ចំពោះបុគ្គលជាច្រើនដូចជា៖

- ចំពោះយើងខ្ញុំជាអ្នកស្រាវជ្រាវ៖ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ការជួយបង្កើននូវការយល់ដឹង កាន់តែច្បាស់ថែមទៀតទាក់ទងនឹងស្ថានភាព ប្រតិបត្តិការហិរញ្ញវត្ថុ និងការវិភាគរបាយការណ៍ ហិរញ្ញវត្ថុ។ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ការអភិវឌ្ឍន៍ការយល់

ដឹង និងពង្រឹងការវិភាគសំខាន់ៗដែលចាំបាច់សម្រាប់ការបកស្រាយទិន្នន័យហិរញ្ញវត្ថុដ៏ស្មុគស្មាញ។ កិច្ចខិតខំប្រឹងប្រែងនេះមិនត្រឹមតែបង្កើនការយល់ដឹងរបស់ពួកយើងអំពីគំនិតហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបណ្តុះការយល់ដឹងស៊ីជម្រៅសម្រាប់ការអនុវត្តក្នុងការងារជាក់ស្តែង។

- **ចំពោះធនាគារ៖** តាមរយៈការវិភាគយ៉ាងល្អិតល្អន់នៃរបាយការណ៍ហិរញ្ញវត្ថុ អ្នកផ្តល់នូវការវាយតម្លៃដ៏ទូលំទូលាយអំពីចំណុចខ្លាំង ចំណុចខ្សោយ និងហានិភ័យដែលអាចកើតមានរបស់ធនាគារ និងអាចជួយឲ្យធនាគារដឹងអំពីដំណើរការប្រតិបត្តិការ និងប្រសិទ្ធភាពនៃអាជីវកម្មថាតើធនាគារបានសម្រេចបានទៅតាម ទិសដៅដែលថ្នាក់លើបានកំណត់ ឬយ៉ាងណា។ ព័ត៌មាននេះគឺមិនអាចខ្វះបានសម្រាប់ដំណើរការធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដែលអាចឱ្យធនាគារកំណត់អត្តសញ្ញាណតំបន់សម្រាប់ការកែលម្អ និងកាត់បន្ថយបញ្ហាហិរញ្ញវត្ថុដែលអាចកើតមាន។ ជាងនេះទៅទៀត របាយការណ៍ហិរញ្ញវត្ថុដែលមានតម្លាភាព និងការវិភាគបានល្អ ជំរុញទំនុកចិត្តរបស់វិនិយោគិន ដោយហេតុនេះការលើកកម្ពស់កេរ្តិ៍ឈ្មោះ និងការប្រកួតប្រជែងរបស់ធនាគារនៅក្នុងទីផ្សារហិរញ្ញវត្ថុ។
- **ចំពោះសាធារណជន៖** ផ្តល់អត្ថប្រយោជន៍ដល់សាធារណជនទូទៅ និងអតិថិជនធនាគារដោយការលើកកម្ពស់តម្លាភាព និងការយល់ដឹងអំពីប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារ។ តាមរយៈការវិភាគ និងការបកស្រាយនៃទិន្នន័យហិរញ្ញវត្ថុក្នុងសារណាមួយនេះ សាធារណជនអាចទទួលបានការយល់ដឹងអំពីស្ថិរភាព ប្រាក់ចំណេញ និងការអនុវត្តការគ្រប់គ្រងហានិភ័យរបស់ធនាគារ។ តម្លាភាពនេះជំរុញឱ្យសាធារណជនមានទំនុកចិត្ត និងជាជំនួយក្នុងការសម្រេចចិត្តនៅពេលសាធារណជនមានបំណងចង់ដាក់ ប្រាក់បញ្ញើ ឬធ្វើការស្នើសុំកម្ចីឥណទាន ឬប្រើប្រាស់សេវាកម្មផ្សេងៗពីធនាគារ។
- **និស្សិតជំនាន់ក្រោយ៖** របាយការណ៍នេះអាចផ្តល់ផែនទីបង្ហាញផ្លូវ ជាគម្រោង និងឯកសារជំនួយដល់ប្អូនៗនិស្សិត ជំនាន់ក្រោយ ដែលចាប់អារម្មណ៍ក្នុងការស្វែងរកការវិភាគរបាយការណ៍ហិរញ្ញវត្ថុ។ លើសពីនេះ សារណាបញ្ចប់ការសិក្សានេះ អាចជំរុញឱ្យមានឱកាសសហការគ្នាក្នុងចំណោមនិស្សិត លើកទឹកចិត្តឱ្យមានការចែករំលែកចំណេះដឹង និងការសន្ទនាអន្តរកម្មសិក្សា។ តាមរយៈការចូលរួម និងការសហការពីមិត្តភក្តិ សិស្សានុសិស្សអាចប្រមូលផ្តុំការយល់ដឹងរបស់ពួកគេអំពីការវិភាគហិរញ្ញវត្ថុកាន់តែស៊ីជម្រៅ និងរួមចំណែកដល់ការរីកចម្រើននៃចំណេះដឹងនៅក្នុងវិស័យនេះ។

៦. វិធីសាស្ត្រនៃការស្រាវជ្រាវ

៦.១. ប្រភពទិន្នន័យ

ចំពោះវិធីសាស្ត្រនៅក្នុងការប្រមូលទិន្នន័យសម្រាប់សារណានេះពីផ្នែកទៅលើប្រភពទិន្នន័យដែលមានស្រាប់ ឬទិន្នន័យបន្ទាប់បន្សំ (Secondary Data) ដូចខាងក្រោម៖

- របាយការណ៍ប្រចាំឆ្នាំ ២០២១, ២០២២ និង ២០២៣ ពីគេហទំព័រផ្លូវការរបស់ធនាគារ ABA <https://www.ababank.com/about-us/annual-reports/> ។
- ទ្រឹស្តីនានា ដែលត្រូវបានធ្វើការដកស្រង់ចេញពីសៀវភៅដែល មាននៅក្នុងបណ្ណាល័យរបស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចទាំងជាខេមរភាសា និងអន្តរភាសា។
- ព័ត៌មានដែលទទួលបានពីឯកសារ និងរបាយការណ៍នានាដែលមាននៅក្នុងប្រព័ន្ធអ៊ីនធឺណិត។

៦.២. វិធីសាស្ត្រនៃការវិភាគ


ការវិភាគទៅលើប្រធានបទខាងលើនេះធ្វើឡើងដោយវិធីសាស្ត្របរិមាណ (Quantitative method)។ ការសិក្សាបែបបរិមាណនេះ គឺប្រើប្រាស់ទិន្នន័យដែលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដោយផ្អែកតាមការវិភាគផ្ទៃក្រឡា (Vertical Analysis), ការវិភាគផ្ទៃដេក (Horizontal Analysis) និងការវិភាគតាមអនុបាត (Ratio Analysis)។

៧. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ

ដើម្បីឲ្យមានលក្ខណៈកាន់តែងាយស្រួលក្នុងការស្រាវជ្រាវ ក្រុមយើងខ្ញុំបានធ្វើការបែងចែកនូវជំពូកដូចខាងក្រោម ៖

- **សេចក្តីផ្តើម៖** បរិយាយអំពីលំនាំបញ្ហា ចំណោទបញ្ហា គោលបំណង ដែលកំណត់ វិធីសាស្ត្រ សារៈសំខាន់នៃការស្រាវជ្រាវ និងរចនាសម្ព័ន្ធនៃការស្រាវជ្រាវ។
- **ជំពូកទី១៖** បង្ហាញពីទ្រឹស្តីនានាដែលធ្លាប់បានសិក្សាស្វែងយល់កន្លងមក ដែលពាក់ព័ន្ធនឹងធនាគារជាតិធនាគារពាណិជ្ជ ប្រភេទនៃរបាយការណ៍ហិរញ្ញវត្ថុ និងឧបករណ៍ក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ។
- **ជំពូកទី២៖** បង្ហាញពីស្ថានភាពទូទៅរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ដោយក្នុងនោះមានបង្ហាញពីប្រវត្តិ ទស្សនៈវិស័យ បេសកកម្ម ដើមទុន ចំណែកភាគហ៊ុន គោលដៅរួម ស្លាកសញ្ញា រចនាសម្ព័ន្ធគ្រប់គ្រង ផលិតផល និងសេវាកម្មរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់។
- **ជំពូកទី៣៖** បង្ហាញពីការវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងលទ្ធផលនៃការវិភាគ។
- **សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍៖** លើកឡើងពីការសរុបសេចក្តីឡើងវិញនៃការវិភាគ និងផ្តល់ជាមតិយោបល់ក្នុងការវិភាគគុណក្នុងន័យស្ថាបនា និងការយល់ឃើញដើម្បីផ្តល់ជាមតិសាធារណៈ។

របបសម្ព័ន្ធនៃការស្រាវជ្រាវ



ជំពូកទី ១
រំលឹកគ្រឹះស្នូល

ជំពូកទី ១ **រំលឹកទ្រឹស្តី**

១.១. លក្ខណៈទូទៅរបស់ធនាគារ

១.១.១. ធនាគារជាតិនៃកម្ពុជា

១.១.១.១. និយមន័យ

ធនាគារជាតិនៃកម្ពុជាគឺជាធនាគារកណ្តាលរបស់ប្រទេស ដែលមានបេសកកម្មចម្បងសម្រាប់កំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ ដើម្បីរក្សាស្ថិរភាពថ្លៃក្នុងក្របខ័ណ្ឌ នៃគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា។ ធនាគារជាតិនៃកម្ពុជាក៏ជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារតាមរយៈការមានសិទ្ធិផ្តាច់មុខក្នុងការបោះផ្សាយរូបិយវត្ថុជាតិគឺប្រាក់រៀល និងមានសិទ្ធិអំណាចក្នុងការផ្តល់អាជ្ញាប័ណ្ណ ដកហូតអាជ្ញាប័ណ្ណ ចេញបទប្បញ្ញត្តិ និងត្រួតពិនិត្យ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។³

១.១.១.២. ប្រវត្តិធនាគារជាតិនៃកម្ពុជា

ធនាគារជាតិនៃកម្ពុជាមានប្រវត្តិយូរអង្វែង ដែលអាចបែងចែកជាបួនដំណាក់កាលដូចខាងក្រោម៖

- ឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៦៤៖ ប្រទេសកម្ពុជាបានទទួលបានឯករាជ្យពីអាណានិគមនិយមបារាំងក្នុងឆ្នាំ ១៩៥៣ ហើយធនាគារជាតិនៃកម្ពុជាក៏ត្រូវបានបង្កើតឡើង ។ ធនាគារជាតិនៃកម្ពុជាទទួលបានភារៈផ្តាច់មុខជាអ្នកបោះពុម្ពប្រាក់រៀល ដែលជារូបិយវត្ថុជាតិ និងគ្រប់គ្រងប្រព័ន្ធធនាគារនៅកម្ពុជា។
- ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩៖ ធនាគារជាតិនៃកម្ពុជាត្រូវបានបិទដោយសាររបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ។ អគារស្នាក់ការត្រូវបានកម្ទេច រូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់ ហើយប្រព័ន្ធធនាគារត្រូវបានលុបបំបាត់ចោលទាំងស្រុង ។
- ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣៖ ធនាគារជាតិនៃកម្ពុជាត្រូវបានកសាងឡើងវិញពីចំណុចសូន្យ ។ ទន្ទឹមនឹងនេះ រូបិយវត្ថុជាតិក៏ត្រូវបានបោះផ្សាយឡើងវិញ។ កម្ពុជាបានប្តូរពីសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារសេរី ។
- ឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន៖ប្រព័ន្ធធនាគារត្រូវបានពង្រឹង ហើយកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងជាងគេលើពិភពលោក។⁴

១.១.១.៣. មុខងារនិងភារកិច្ចរបស់ធនាគារជាតិនៃកម្ពុជា

³ ដកស្រង់ចេញពីគេហទំព័រ <https://opendevelopmentcambodia.net/km/topics/national-bank-of-cambodia> (នាថ្ងៃទី ០៣ ឧសភា ឆ្នាំ ២០២៤)

⁴ ដកស្រង់ចេញពីគេហទំព័រ https://www.nbc.gov.kh/about_the_bank/history_of_nbc.php (នាថ្ងៃទី ០៣ ឧសភា ឆ្នាំ ២០២៤)

ធនាគារជាតិមានភារកិច្ចនិងមុខងារយ៉ាងធ្ងន់ធ្ងរក្នុងការគ្រប់គ្រងលើប្រព័ន្ធធនាគារទាំងអស់ ព្រមទាំង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀត ប៉ុន្តែដើម្បីសម្រួលដល់ការលំបាកទាំងនេះ គេបានផ្តល់សិទ្ធិស្វ័យយ័តជា ច្រើនដល់ធនាគារ ព្រមទាំងមូលដ្ឋានច្បាប់ជាច្រើនធ្វើយ៉ាងណាដើម្បីអោយប្រតិបត្តិការប្រព្រឹត្តទៅដោយគ្មាន ឧបសគ្គច្បាប់ទាំងនេះមានដូចជា ច្បាប់ស្តីពីការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា ច្បាប់ស្តីពីការត្រួតពិនិត្យ ស្ថាប័នហិរញ្ញវត្ថុ អនុក្រឹត្យស្តីពីការគ្រប់គ្រងធនាគារពាណិជ្ជ ។

ធនាគារជាតិនៃកម្ពុជាមានភារកិច្ចចម្បងដូចតទៅ:

- ទទួលបន្ទុកដឹកនាំគោលនយោបាយរូបិយវត្ថុ
- គ្រប់គ្រងនិងរក្សាស្ថេរភាពថ្លៃប្រាក់រៀល
- បង្កលក្ខណៈងាយស្រួលដល់សកម្មភាពផលិតកម្ម អភិវឌ្ឍន៍និងដំណើរការពង្រីកឱកាសរកការងារធ្វើ ឈានទៅបង្កើន និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន
- គ្រប់គ្រងធនាគារពាណិជ្ជទៅតាមវិធានការណ៍ផ្សេងៗតាមនយោបាយរូបិយវត្ថុដែលជាមធ្យោបាយរក្សា នូវសុវត្ថិភាពនៃមូលនិធិ និងប្រាក់សន្សំរបស់សាធារណៈជន។

ធនាគារជាតិនៃកម្ពុជា ឬធនាគារកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា មានមុខងារនិងភារកិច្ចដូចតទៅ:

១. កំណត់គោលនយោបាយរូបិយវត្ថុជាពិគ្រោះជាមួយរាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌនយោបាយសេដ្ឋកិច្ច ហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា។
១. កំណត់គោលនយោបាយរូបិយវត្ថុដោយពិគ្រោះជាមួយរាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌនយោបាយសេដ្ឋ- កិច្ចហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា។
២. ត្រិះរិះ អនុវត្ត ត្រួតពិនិត្យនយោបាយរូបិយវត្ថុ និងប្តូរប្រាក់អោយសំរេចទៅតាមគោលដៅដែលបាន កំណត់ ។
៣. ធ្វើការវិភាគស្ថានភាពសេដ្ឋកិច្ចនិងរូបិយវត្ថុជាប្រក្រតី រួចចេញផ្សាយលទ្ធផលហើយលើកសំណើរនិង វិធានការជូនរដ្ឋាភិបាល ។
៤. ផ្តល់ ឬដកហូតអាជ្ញាប័ណ្ណអាជីវកម្មចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឯទៀតដែល ពាក់ព័ន្ធដូចជា គ្រឹះស្ថានជម្រះបញ្ជីជាដើម ព្រមទាំងចេញបទបញ្ជានិងត្រួតពិនិត្យគ្រឹះស្ថានទាំងនោះ ។
៥. ត្រួតពិនិត្យប្រព័ន្ធទូទាត់ក្នុងព្រះរាជាណាចក្រកម្ពុជា និងកែលម្អសិទ្ធភាពនៃការទូទាត់អន្តរធនាគារ
៦. ទទួលបានការផ្តាច់មុខជាអ្នកបោះផ្សាយរូបិយវត្ថុជាតិនៃព្រះរាជាណាចក្រកម្ពុជា។
៧. ទទួលខុសត្រូវ និងអនុវត្តក្នុងនាមនៃព្រះរាជាណាចក្រកម្ពុជានូវកិច្ចការទាំងឡាយនៃការចូលរួមរបស់ ព្រះរាជាណាចក្រកម្ពុជាជាមួយស្ថាប័នអន្តរជាតិសាធារណៈ ក្នុងកិច្ចការធនាគារឥណទានរូបិយវត្ថុ។

៨. តម្លើងតារាងជញ្ជីងទូទាត់ ។

៩. ចូលរួមក្នុងការគ្រប់គ្រងបំណុលនិងឥណទេយ្យជាមួយប្រទេសក្រៅ ។

១០. ចូលរួមក្នុងការបង្កើតនិងការត្រួតពិនិត្យទីផ្សាររូបិយវត្ថុនិងទីផ្សារហិរញ្ញវត្ថុ ។

១១. ផ្តល់ប្រដកហូតអាជ្ញាប័ណ្ណចំពោះ គ្រឹះស្ថានដែលចូលរួមក្នុងអាជីវកម្មទីផ្សារប្តូរប្រាក់ សង្ហារឹមប័ណ្ណ ក្នុងថ្មី និងលោហធាតុមានតម្លៃ ព្រមទាំងចេញបទបញ្ជានិងត្រួតពិនិត្យគ្រឹះស្ថានទាំងនេះ ។

១២. កំណត់អត្រាការប្រាក់ ។^៥

១.១.២. ធនាគារពាណិជ្ជ

១.១.២.១. និយមន័យ

ធនាគារពាណិជ្ជគឺ ជាស្ថាប័នហិរញ្ញវត្ថុដែលបើកបំរើសេវា ធំទូលាយជាងស្ថាប័នហិរញ្ញវត្ថុដទៃទៀត។ វាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការប្រតិបត្តិខ្លួនជាអន្តរការីរវាងអ្នកត្រូវការមូលធន ឬអ្នកខ្ចីប្រាក់ និងអ្នកដែល មានមូលធនលើសផ្ញើប្រាក់នៅក្នុងធនាគារ។ ធនាគារបានបំពេញតួនាទីខ្លួន ជាស្ថាប័នហិរញ្ញវត្ថុនៅពេលដែល ធនាគារ ផ្ទេរប្រាក់ដែលបានមកពីការផ្ញើរបស់អតិថិជន ឬអង្គការពាណិជ្ជកម្មទៅអោយអ្នកដទៃដែលមាន តម្រូវការមូលធន ឬមានតម្រូវការវិនិយោគ។

ធនាគារពាណិជ្ជ គឺជាអង្គការដែលស្វែងរកប្រាក់ចំណេញ ធនាគារពាណិជ្ជមានទ្រព្យសកម្ម និង បំណុលជាច្រើនប្រភេទ។

ធនាគារពាណិជ្ជ ជានីតិបុគ្គលដែលមានសម្បទាពិសេសក្នុងការរើសយកប្រតិបត្តិការធនាគារជាមុខរបរ ប្រក្រតី ។ ធនាគារពាណិជ្ជអនុវត្តន៍នូវសកម្មភាពរបស់វាដូចជា៖

- ទទួលប្រាក់បញ្ញើពីសាធារណៈជនតាមរយៈការប្រមូលទុនដែលនៅទំនេរក្នុងសេដ្ឋកិច្ច ។
- ផ្តល់ឥណទានគ្រប់ប្រភេទចំពោះសាធារណៈជនដោយមានកំរៃនិងទៅតាមមុខសញ្ញាដែលបានកំណត់ ដោយ នយោបាយរូបិយវត្ថុ ។
- ប្រព្រឹត្តកម្ម និង ការដាក់ឱ្យអតិថិជនប្រើប្រាស់នូវមធ្យោបាយទូទាត់ជារូបិយវត្ថុ មូលប្បទានបត្រ ប័ណ្ណ- ឥណទាន លិខិតឥណទានឱ្យមានដំណើរការល្អ និង មានប្រសិទ្ធិភាពសំរាប់បំរើសេចក្តីត្រូវការនៅ ក្នុងសេដ្ឋកិច្ច។^៦

១.១.២.២. ប្រមត្តិទៃការកើតធនាគារ

ដំបូងធនាគារកើតឡើងពីពាណិជ្ជករនៅសម័យបុរាណ ដែលបង្កើតអោយមានប្រាក់កម្ចី សំរាប់

^៥ សាស្ត្រាចារ្យ ងួន ហោង រូបិយវត្ថុ និងធនាគារ , ឆ្នាំ២០២១-២០២២, ទំព័រ ១២១

^៦ សាស្ត្រាចារ្យ ងួន ហោង រូបិយវត្ថុ និងធនាគារ , ឆ្នាំ២០២១-២០២២, ទំព័រ ៧៥

កសិករនិង ពាណិជ្ជករ ដែលបានដឹកជញ្ជូនទំនិញ ពីទីក្រុងមួយទៅទីក្រុងមួយ ។ កំណត់ហេតុរបស់សកម្មភាព បែបនេះមានមកតាំងពី ២០០០ឆ្នាំ មុន គ.សនៅក្នុងតំបន់ Assyria និងBabylonia។ បន្ទាប់មកនៅប្រទេស ក្រិចសម័យបុរាណនិង សម័យ រូម៉ាំង រឺ ចក្រភពរ៉ូម អ្នកផ្តល់កម្ចីដែលមានមូលដ្ឋាននៅព្រះវិហារ បានបង្កើតប្រាក់ កម្ចី ហើយក៏បានបន្ថែមនូវការ បង្កើត ថ្មីសំខាន់ៗ ចំនួនពីរ គឺទទួលបានដាក់ប្រាក់ និង ការដូររូបិយវត្ថុ។

នៅក្នុងគំនិតថ្មី ធនាគារត្រូវបានរកឃើញមជ្ឈិមសម័យ និង ដើមសម័យ នៃការចំរើនរបស់អ៊ីតាលី នៅ ក្នុងទីក្រុងអ្នកមាននៅភាគខាងជើង ដូចជា Florence, Venice និង Genoa។ គ្រួសាររបស់ Bard និងPeruzzi បានគ្រប់គ្រង ធនាគារនៅក្នុងសតវត្សទី ១៤ នៃតំបន់ Florence, និងបង្កើតសាខា នៅក្នុងផ្នែកផ្សេងៗទៀត នៅទ្វីបអឺរ៉ុប។ ប្រហែលជាធនាគារ Bardici ជាធនាគារដែលល្បីជាងគេរបស់អ៊ីតាលី ដែលបានបង្កើតឡើង ដោយ Giovanni Madici នៅឆ្នាំ ១៣៩៧។

ការរីកចំរើនរបស់ធនាគារបាន រីករាលដាលពេញទ្វីបអឺរ៉ុប ហើយមានការបង្កើតឡើងនូវ ធនាគារថ្មី សំខាន់ៗមួយចំនួនទៀត ត្រូវបានបង្កើតឡើង នៅទីក្រុង Amsterdam នៅសម័យសាធារណៈរដ្ឋ ហូឡង់ ក្នុង សតវត្សទី១៧។ អំឡុងសតវត្សទី២០ ការអភិវឌ្ឍន៍ ក្នុងផ្នែកទូរគមនាគមន៍ និង កុំព្យូទ័រ បានផ្តល់ជាលទ្ធផល យ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ នៃការរៀបចំធនាគារ ហើយក៏មានការធ្វើអោយកើនឡើង ទាំងទំហំ និង ការប្រើប្រាស់ តាមតំបន់នៅចុង ឆ្នាំ២០០០ វិបត្តិនិរន្តរ៍បានអោយរូញនូវភាពបរាជ័យ របស់ធនាគារមួយចំនួនដែលរួមមាន ធនាគារធំៗរបស់ពិភពលោក ។⁷

១.១.២.៣. តួនាទីរបស់ធនាគារពាណិជ្ជ

- ១. ទទួលប្រាក់បញ្ញើ៖ ធនាគារពាណិជ្ជទទួលប្រាក់បញ្ញើសាធារណជន និងបង្កើតគណនីជូនអតិថិ- ជនរបស់ខ្លួនដែលមានដូចជាគណនីសន្សំជាដើម។
- ២. ផ្តល់ប្រាក់កម្ចី៖ ធនាគារពាណិជ្ជផ្តល់ជូននូវប្រាក់ឥណទានជូនដល់សាធារណជន អាជីវកម្មខ្នាត តូចធំក្រោមទម្រង់ជាសាច់ប្រាក់ទៅកាន់អតិថិជនរបស់ពួកគេ។ប្រភពចំណូលចម្បងសម្រាប់ធនាគារពាណិជ្ជគឺ ទទួលបានតាមរយៈការប្រាក់នៃកម្ចីនីមួយៗនេះឯង។
- ៣. ទូទាត់ប្រាក់៖ ធនាគារពាណិជ្ជជួយសម្រួលដល់ការទូទាត់ (Payment) ជាច្រើនដូចជាបង់ពន្ធ ទូទាត់នូវសកម្មភាពទិញទំនិញនិងសេវាកម្ម ដូចជាការបង្កើតឱ្យអតិថិជនប្រើប្រាស់មូលប្បទានបត្រ ផ្គត់ផ្គង់នូវ ប្រព័ន្ធទូទាត់ អេឡិចត្រូនិកជាដើម ។
- ៤. ភ្នាក់ងារ៖ ធនាគារមានតួនាទីជាភ្នាក់ងារដែលបម្រើសេវាកម្មបង់ប្រាក់ជំនួសមុខឱ្យអតិថិជនរបស់ ពួកគេដែលអាចមានរួមសេវាកម្មបង់រំលោះឡាន ឬផ្ទះបង់ប្រាក់សម្រាប់ប័ណ្ណធានារ៉ាប់រងជីវិត ឬថ្លៃស្នាក់នៅ។

⁷ សាស្ត្រាចារ្យ អូស ហេង រូបិយវត្ថុ និងធនាគារ , ឆ្នាំ២០២១-២០២២, ទំព័រ ៧៥
និស្សិត៖ រ៉ូហ្សា លីតា និង ហេង មូលី ៩ ណែនាំដោយសាស្ត្រាចារ្យជំនួយ លោក ឈាង ហ៊ុយ

៥. សេវាកម្មប្រើប្រាស់ទូទៅ៖ សម្រាប់សេវាកម្មទូទៅដែលធនាគារពាណិជ្ជមានតួនាទីមានដូចជា ការដាក់ចេញឱ្យប្រើប្រាស់កាតពន្ធនិងឥណទាន និងមានកន្លែង (Vault ឬ Locker) សម្រាប់ទុកដាក់ទ្រព្យសម្បត្តិ និងលុយកាក់ដល់អតិថិជនរបស់ខ្លួនផងដែរ។^៨

១.២. លក្ខណៈទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ

១.២.១. និយមន័យ

របាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ដែលរៀបចំឡើងដោយ ផ្អែកលើវិធីសាស្ត្រគណនេយ្យ មានន័យថា ការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុពីផ្នែកទាំងស្រុងទៅលើការកត់ត្រាទិន្នន័យរបស់គណនេយ្យនៅក្នុងបណ្តាសៀវភៅផ្សេងៗ។ របាយការណ៍ហិរញ្ញវត្ថុ ឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយ ដូចជា ចំណូលចំណាយ ទ្រព្យសកម្ម ទ្រព្យអសកម្ម លំហូរ និងសាច់ប្រាក់ចូលឬចេញ។ ដូច្នេះ យើងអាចដឹងពីចំណុចខ្លាំងចំណុចខ្សោយ និងសក្តានុពលរបស់ក្រុមហ៊ុនតាមរយៈរបាយការណ៍ហិរញ្ញវត្ថុ។^៩

១.២.២. គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុ

យោងតាមក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (IASB) គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុ គឺផ្តល់ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុ, ប្រតិបត្តិការ និងការប្រែប្រួលនូវស្ថានភាពហិរញ្ញវត្ថុរបស់សហគ្រាសមួយ។ គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុមានដូចតទៅ៖

- ផ្តល់ព័ត៌មានដល់អ្នកគ្រប់គ្រងអង្គភាពក្នុងគោលបំណងនៃការរៀបចំផែនការ ការវិភាគ ការគណនាគំរូនិងការសម្រេចចិត្ត។
- ផ្តល់ព័ត៌មានដល់វិនិយោគិន អ្នកផ្សព្វផ្សាយ អ្នកផ្តល់បំណុល និងម្ចាស់បំណុល ដើម្បីឱ្យពួកគេសម្រេចបាននូវការសម្រេចចិត្តប្រកបដោយហេតុផលនិងប្រុងប្រយ័ត្នទាក់ទងនឹងការវិនិយោគឥណទានជាដើម។
- ផ្តល់ព័ត៌មានដល់ម្ចាស់ភាគហ៊ុន និងសាធារណៈជនយ៉ាងច្រើន ក្នុងករណីក្រុមហ៊ុនចុះបញ្ជីអំពីទិដ្ឋភាពផ្សេងៗរបស់ខ្លួន។
- ផ្តល់ព័ត៌មានអំពីធនធានសេដ្ឋកិច្ចរបស់អង្គភាព ឬក្រុមហ៊ុន ការទាមទារធនធានទាំងនោះ (បំណុល និងសមធម៌របស់ម្ចាស់) របៀបដែលធនធាន និងការទាមទារទាំងនេះបានឆ្លងកាត់ការផ្លាស់ប្តូរក្នុង រយៈពេលណាមួយ។
- ផ្តល់ព័ត៌មានអំពីរបៀបដែលអង្គភាព ឬក្រុមហ៊ុនកំពុងប្រើប្រាស់ធនធានផ្សេងៗ។

^៨ ដកស្រង់ចេញពីគេហទំព័រ <https://www.kakcent.com/commercial-bank/> (ចូលទស្សនាថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២៤)

^៩ <https://khemsarith.wordpress.com> (ចូលទស្សនាថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២៤)

- ផ្តល់ព័ត៌មានដល់ភាគីពាក់ព័ន្ធនានាទាក់ទងនឹងការគ្រប់គ្រង ការអនុវត្តរបស់អង្គភាព ឬក្រុមហ៊ុនមួយ ប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវរបស់ពួកគេ។
- ផ្តល់ព័ត៌មានដល់សវនករស្របច្បាប់ ដែលជួយសម្រួលដល់សវនកម្ម។
- លើកកម្ពស់សុខុមាលភាពសង្គម ដោយពិនិត្យមើលផលប្រយោជន៍របស់និយោជិត សហជីព និងរដ្ឋាភិបាល។¹⁰

១.២.៣. សារៈសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ គឺមានសារៈសំខាន់ខ្លាំងណាស់សំរាប់អ្នកពាក់ព័ន្ធដូចជានិយោជិត ភាគទុនិក ម្ចាស់បំណុល និង អ្នកប្រើប្រាស់ផ្សេងៗទៀតពីព្រោះរបាយការណ៍ហិរញ្ញវត្ថុ៖

- ជួយក្នុងការវាស់វែងផលចំណេញ៖ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ជួយអោយដឹងថាតើដំណើរការអាជីវកម្មកំពុងបង្កើតប្រាក់ចំណេញ ឬខាត។ វាក៏ជួយអោយដឹងថាតើប្រាក់ចំណេញ ឬខាតរបស់ ក្រុមហ៊ុនកំពុងកើនឡើង ឬថយចុះ។ បន្ថែមពីនេះទៅទៀត វាក៏ជួយអោយដឹងពីសមត្ថភាពអាជីវកម្មក្នុង ការបង់ការប្រាក់ទៅលើកម្ចីមូលធន និងសមត្ថភាពទូទាត់ភាគលាភដល់ភាគទុនិករបស់ខ្លួន។
- ជួយក្នុងការវាស់វែងពីភាពរឹងមាំនៃហិរញ្ញវត្ថុ៖ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុជួយឲ្យយើងយល់ពីភាពខ្លាំងនៃហិរញ្ញវត្ថុរបស់អាជីវកម្ម។ វាក៏ជួយក្នុងការសម្រេចចិត្តទាក់ទងនឹងមូលនិធិដែលមានស្រាប់ សម្រាប់ការទិញទ្រព្យសកម្ម ទូទាត់បំណុលជាដើម។ល។ វាក៏ជួយឲ្យដឹងថាតើប្រភពមូលនិធិក្នុងរបស់ ក្រុមហ៊ុន (ប្រាក់ចំណូលរក្សាទុកក្នុងឆ្នាំកន្លងមក) មានគ្រប់គ្រាន់ឬត្រូវការប្រាក់កម្ចីបន្ថែមទៀតពីប្រភពខាងក្រៅ។
- ជួយឱ្យដឹងពីប្រសិទ្ធភាពនៃការគ្រប់គ្រង៖ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុជួយ ឱ្យដឹងពីប្រសិទ្ធភាពនៃ ការគ្រប់គ្រងក្នុងការដំណើរអាជីវកម្ម។ វាក៏ជួយអោយដឹងថាតើគោលការណ៍ហិរញ្ញវត្ថុអនុវត្តន៍តាមការ គ្រប់គ្រងត្រឹមត្រូវឬអត់។¹¹

១.២.៤. ប្រភេទនៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុសំខាន់ៗមាន៤របាយការណ៍ធំៗដូចជា៖

- របាយការណ៍តុល្យការ (Balance Sheet)
- របាយការណ៍លទ្ធផល (Income Statement)

¹⁰ <https://khemsarith.wordpress.com>. (ចូលទស្សនាថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៤)

¹¹ Hasanaj, P., & Kuqi, B. (2019). Analysis of financial statements. Humanities and Social Science Research, 2(2), p17-p17.

- របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flow)
- របាយការណ៍មូលធនម្ចាស់(Statement of Equity)¹²

១.២.៤.១. របាយការណ៍លទ្ធផល (Income Statement)

របាយការណ៍លទ្ធផល ជារបាយការណ៍មួយដែល បង្ហាញអំពីលទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុនមួយ តាមរយៈការប្រមូលផលចំណូល និងបន្ទុកចំណាយនៅក្នុងគ្រាមួយ។ ផលចំណូលគឺជាការហូរចូលទ្រព្យសកម្ម ដូចជាសាច់ប្រាក់ដែលបានមកពីផលិតផល ឬការប្រើសេវាកម្មដល់អតិថិជន។ រីឯបន្ទុកចំណាយគឺជាផ្នែក ដើម ដែលត្រូវបានគេប្រើប្រាស់ក្នុងការរកប្រាក់ចំណូល។ ប្រសិនបើផលចំណូលដែលក្រុមហ៊ុនរកបានលើស បន្ទុក ចំណាយនោះ ក្រុមហ៊ុននឹងទទួលបានប្រាក់ចំណេញ (ឥណទាយ)។ ផ្ទុយទៅវិញ បើប្រាក់ចំណូលដែល រកបាន តិចជាងបន្ទុកចំណាយ ពេលនោះមិនត្រឹមតែចំណេញទេ គឺត្រូវទទួលរងនូវការខាតបង់ (ឥណទាយ) ទៀតផង។ អង្គការពាណិជ្ជកម្ម និងសហគមន៍វិនិយោគប្រើប្រាស់របាយការណ៍លទ្ធផល ដើម្បីកំណត់លទ្ធភាព បង្កើតប្រាក់ចំណេញ តម្លៃនៃការវិនិយោគ និងភាពគួរអោយទុកចិត្តបាន។ វាបានផ្តល់អោយអ្នកវិនិយោគ និង ម្ចាស់បំណុលនូវព័ត៌មានដែលអាចជួយដល់ពួកគេ ក្នុងការព្យាករណ៍ទឹកប្រាក់ ពេលវេលា និងភាពមិនប្រាកដនៃ លំហូរសាច់ប្រាក់ពេលអនាគត។¹³

តាមរូបមន្ត៖

$\text{Net Income} = \text{Revenue} - \text{Expense}$ $\text{ចំណេញសុទ្ធ} = \text{ចំណូលសរុប} - \text{ចំណាយសរុប}$

តារាងទី១៖ តារាងគំរូរបាយការណ៍លទ្ធផលរបស់ធនាគារ¹⁴

Sample, Inc. Income Statement For the Year Ended Dec 31, xxxx	
Interest income	xxx,xxx
Interest expense	(xxx,xxx)
Net interest income	xxx,xxx
Fee and commission income	xxx,xxx
Personnel expenses	(xxx,xxx)

¹² Griffin, P. A., & Mahajan, S. (2019). Financial statement analysis. Finding alphas: A quantitative approach to building trading strategies, 141-148.

¹³ ហ្គន ប៊ូលី, ២០២៣, គោលការណ៍គ្រឹះសវនកម្ម, ទំព័រ៧.

¹⁴ <https://online.hbs.edu/blog/post/income-statement-analysis> (ចូលទស្សនាថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២៤)

Depreciation	(xxx,xxx)
Other expense	(xxx,xxx)
Profit before tax	xxx,xxx
Income tax expense	(xxx,xxx)
Net Income	<u>\$xxx,xxx</u>

១.២.៤.២. តារាងតុល្យការ (Balance Sheet)

តារាងតុល្យការ គេអាចហៅម្យ៉ាងទៀតថា របាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ (Statement of Financial Position) ដែលជារបាយការណ៍មួយស្តីពីគោលជំហរហិរញ្ញវត្ថុមួយរបស់សវនកម្ម ក្នុងរយៈពេលមួយកំណត់ ដែលនៅក្នុងនោះ វារាយការណ៍អំពីបំណុល (Liabilities) ទ្រព្យសកម្ម (Asset) និងមូលធន (equity)¹⁵ ទ្រព្យសកម្ម (Assets) គឺជាទ្រព្យសម្បត្តិ ឬធនាគារដែលអង្គការមាន។ ទ្រព្យសកម្មទាំងឡាយត្រូវបានចុះបញ្ជីទៅតាមលំដាប់លំដោយនៃភាពងាយស្រួល ក្នុងការបំលែងទៅជា សាច់ប្រាក់។ ទ្រព្យសកម្មត្រូវបានចែកជា ២ផ្នែកគឺ ទ្រព្យសកម្មចរន្ត (Current Assets) និងទ្រព្យសកម្មរយៈពេលវែង (Non-Current Assets) ។ ចំណែកឯទ្រព្យអកម្ម (Liabilities) គឺជាកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុ (បំណុល) ដែលក្រុមហ៊ុនត្រូវសងទៅ ក្រុមហ៊ុន ឬអង្គការដទៃទៀត។ ទ្រព្យអកម្មចែកជា ២ ផ្នែកគឺ ទ្រព្យអកម្មរយៈពេលខ្លី (Current Liabilities) និងទ្រព្យអកម្មរយៈពេលវែង (Long-term Liabilities)។ វិធានមូលនិធិម្ចាស់ភាគហ៊ុន (Shareholder's funds) ជាមូលធនផ្ទាល់របស់ម្ចាស់ភាគហ៊ុនដែលធ្វើការ វិនិយោគ និងការខ្ចីសាច់ប្រាក់ពីសាខាផ្សេងៗ ឬការិយាល័យកណ្តាលរបស់ធនាគារ និង ការបង្កប្រាក់ចំណេញទុកដើម្បីបន្តអាជីវកម្ម។ សមតុល្យរបស់សាខាជាមួយសាខាផ្សេងទៀត និងការិយាល័យកណ្តាលនៃធនាគារ (Interbranch) គឺជាចំនួនទឹកប្រាក់ដែលផ្ទេរ ពីសាខាមួយទៅសាខាមួយ ឬពីសាខាទៅស្នាក់ការកណ្តាល។ វាគឺជាចំនួនសាច់ប្រាក់ ដែលធនាគារសាខាខ្ចី ឬដាក់សន្សំនៅទីស្នាក់ការកណ្តាល ឬធនាគារដែលជាសាខាដទៃទៀតដែលជាប្រតិបត្តិការឆ្លងសាខា។ នៅពេលតូលេខវិជ្ជមានមានន័យថាធនាគារសាខាបានខ្ចី លុយពីសាខាផ្សេងទៀតមកប្រើប្រាស់ ប៉ុន្តែបើតូលេខវិជ្ជមានវិញមានន័យថាធនាគារសាខាផ្សេងៗបានខ្ចីលុយពីធនាគារសាខាទៅប្រើប្រាស់វិញ។¹⁶

សមីការតុល្យការ៖

Assets	=	Liabilities	+	Equity
ទ្រព្យសកម្ម	=	បំណុល	+	មូលធន

¹⁵ ហ្វាន ប៉ូលី, ២០២៣, គោលការណ៍គ្រឹះសវនកម្ម, ទំព័រ៨.
¹⁶ សាស្ត្រាវ្យ ប៊ុន សុន្ទរា, លាង ម៉េងហៀក, យក់ បញ្ញាស្នី, ប៊ុន សុន្ទរដ្ឋ, គណនេយ្យហិរញ្ញវត្ថុ, ឆ្នាំ ២០១៣, ទំព័រ ២២
 និស្សិត៖ រ៉ូហ្សា លីតា និង ហេង មួយលី ១៣ ណែនាំដោយសាស្ត្រាចារ្យជំនួយ លោក លាង ហ៊ុយ

តារាងទី២៖ តារាងគំរូនៃតារាងតុល្យការរបស់ធនាគារ ¹⁷

Sample, Inc.	
Balance Sheet	
For the Year Ended of Dec 31, xxxx	
Assets	
Cash and Balances	xxx,xxx
Interbank Claims	xxx,xxx
Trading-related Assets	xxx,xxx
Net Loans, Leases, and Mortgages	xxx,xxx
Goodwill	xxx,xxx
Intangible Assets	xxx,xxx
Other Assets	<u>xxx,xxx</u>
Total Assets	<u>xxx,xxx</u>
Liabilities and Equity	
Liabilities	
Deposits from Customers	xxx,xxx
Interbank Funding	xxx,xxx
Trading Related Liabilities	xxx,xxx
Debt	xxx,xxx
Other liabilities	<u>xxx,xxx</u>
Total Liabilities	xxx,xxx
Equity	
Retained Earnings	xxx,xxx
Total shareholder's equity	<u>xxx,xxx</u>
Total Equity	<u>xxx,xxx</u>
Total Liabilities and Equity	<u>\$xxx,xxx</u>

១.២.៤.៣. របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flow)

របាយការណ៍លំហូរសាច់ប្រាក់គឺជា របាយការណ៍ដែល បង្ហាញអំពីចលនាប្រាក់ចូល និងប្រាក់ចេញ របស់សហគ្រាស ដែលកើតឡើងពីសកម្មភាពអាជីវកម្មនានានៅក្នុងកំឡុងពេលជាក់លាក់ណាមួយ។ ហើយនៅ ក្នុងរបាយការណ៍លំហូរសាច់ប្រាក់មានធាតុសំខាន់ៗចំនួន ៣ គឺសកម្មភាពប្រតិបត្តិការ (Operating Activities) សកម្មភាពវិនិយោគ (Investing Activities) និងសកម្មភាពហិរញ្ញប្បទាន (Financing Activities)¹⁸

¹⁷ សាស្ត្រាវិជ្ជា ប៊ុន សុន្ទរា, លោង ម៉េងហៀក, យក់ បញ្ញាស្មី, ប៊ុន សុន្ទរដ្ឋ, គណនេយ្យហិរញ្ញវត្ថុ, ឆ្នាំ ២០១៣, ទំព័រ ២២

¹⁸ ក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ, កែសម្រួល, ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាស ធុនតូចនិងមធ្យម (ភ្នំពេញ៖ ក.ជ.គ, ២០១៣), ទំព័រ ៥៧។

❖ សមាសធាតុសំខាន់ៗនៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់៖

– សកម្មភាពប្រតិបត្តិការ (Operating Activities) ជាសកម្មភាពដែលបានបង្កើតផលចំណូលស្នូល និងសម្មភាពផ្សេងទៀតដែលមិនមែនជាការវិនិយោគឬហិរញ្ញប្បទាន។ ជាទូទៅក្នុងសកម្មភាពប្រតិបត្តិការរួមបញ្ចូលទាំងលំហូរសាច់ប្រាក់ចូល និងលំហូរចេញនៃសាច់ប្រាក់របស់បណ្តាប្រតិបត្តិការផ្សេងៗ ដែលយកមកពិភាក្សា ក្នុងការកំណត់នៃប្រាក់ចំណេញសុទ្ធ។ សកម្មភាពប្រតិបត្តិការជា ប្រភពចំណូលសំខាន់ដែលបានមកពីសកម្មភាពអាជីវកម្មដូចជា៖

- សាច់ប្រាក់ទទួលបានពីការលក់ទំនិញ ឬសេវា
- សាច់ប្រាក់ដែលបានមកពីកម្រៃស្នូលដៃ ថ្លៃទឹកតែ ឬថ្លៃឈ្នួលផ្សេងៗ
- សាច់ប្រាក់ចំណាយទៅលើសម្ភារៈ (សម្រាប់ទិញទំនិញ ឬសេវា)
- សាច់ប្រាក់សម្រាប់ចំណាយទៅលើបុគ្គលិក(ប្រាក់ខែជាមួយនឹងពន្ធ)
- សាច់ប្រាក់ទទួលបានពីក្រុមហ៊ុនធានារ៉ាប់រង និង សាច់ប្រាក់បង់អោយធានារ៉ាប់រង ។
- សាច់ប្រាក់ទទួលបានការទូទាត់សង ឬកាតព្វកិច្ចបង្វិលវិញនៃពន្ធប្រាក់ចំណូល
- សាច់ប្រាក់ទទួលបានពីការប្រាក់ ភាគលាភ ។

– សកម្មភាពវិនិយោគ (Investing Activities) ជាសកម្មភាពវិនិយោគទាក់ទងទៅនឹងទ្រព្យសម្បត្តិរយៈពេលវែង រួមទាំងមានការវិនិយោគផងដែរ (Bond and Stock) ពីសាជីវកម្មដទៃទៀតមានដូចជា៖

- សាច់ប្រាក់ចំណាយទៅលើការទិញ Land, Building, Equipment
- សាច់ប្រាក់ទទួលបានពីការលក់ Land, Building, Equipment
- សាច់ប្រាក់ចំណាយទៅលើការទិញ Stock and Bond ពីសាជីវកម្មដទៃ
- សាច់ប្រាក់ទទួលបានពីការលក់ Stock and Bond ពីសាជីវកម្មដទៃ
- សាច់ប្រាក់ចំណាយទៅលើការផ្តល់កម្ចី
- សាច់ប្រាក់ទទួលបានត្រលប់មកវិញនូវការផ្តល់កម្ចី ។

– សកម្មភាពហិរញ្ញវត្ថុ (Financial Activities) ជាទូទៅសកម្មភាពហិរញ្ញប្បទាន មានឥទ្ធិពលទៅលើសាច់ប្រាក់និងបណ្តា ប្រតិបត្តិការផ្សេងៗ ដែលតម្រូវការសាច់ប្រាក់បម្រុងមានដូចជា ៖

- សាច់ប្រាក់ដែលបានមកពីការបញ្ចេញលក់ភាគហ៊ុន Stock and Bond។
- សាច់ប្រាក់ដែលទទួលបានមកពី Note payable, Mortgage payable, Loan ដែលមានរយៈពេលវែង។
- សាច់ប្រាក់ទូទាត់សម្រាប់ការខ្ចី ដូចជា Bond, Mortgage payable, Note payable នៅ

ពេលដល់កំណត់។

- សាច់ប្រាក់ចំណាយ ឬការទូទាត់ភាគលាភ ។¹⁹

តារាងទី៣៖ តារាងគំរូនៃរបាយការណ៍លំហូរសាច់ប្រាក់²⁰

Sample, Inc.	
Statement of Cash Flow	
Year Ended Dec 31, xxxx	
Cash flows from operating activities	
Cash receipts from customers	xxx,xxx
Less: Cash payments to employees	(xxx,xxx)
Less: Depreciation	(xxx,xxx)
Cash generated from operation	xxx,xxx
Less: Interest paid	(xxx,xxx)
Less: Taxation paid	<u>(xxx,xxx)</u>
Net cash provided by operating activities	xxx,xxx
Cash flows from investing activities	
Less: Purchase of equipment	(xxx,xxx)
Proceeds from sale of equipment	xxx,xxx
Interest received	<u>xxx,xxx</u>
Net cash provided by investing activities	xxx,xxx
Cashflows from financing activities	
Proceeds from issue of share capital	xxx,xxx
Proceeds from the issue of notes, bonds and others	xxx,xxx
Less: Payment of finance lease liabilities	(xxx,xxx)
Less: Dividends paid	<u>(xxx,xxx)</u>
Net cash provided by financing activities	xxx,xxx
Net increase in cash and cash equivalents	xxx,xxx
Cash and cash equivalents at the beginning of the year	<u>xxx,xxx</u>
Cash and cash equivalents at the end of the year	<u><u>\$xxx,xxx</u></u>

¹⁹ <https://www.khsearch.com/qna/17966> (ចូលទស្សនាថ្ងៃទី ២០ ឧសភា ២០២៤)

²⁰ សាស្ត្រាវ្យ ប៊ុន សុន្ទរា, ឈាង ម៉េងហៀក, យក់ បញ្ញារស្មី, ប៊ុន សុន្ទរង្គ, គណនេយ្យហិរញ្ញវត្ថុ, ឆ្នាំ ២០១៣, ទំព័រ ២២

១.២.៤.៤. របាយការណ៍ប្រាក់ចំណេញរក្សាទុក (Statement of Retained Earning)

របាយការណ៍មូលធនម្ចាស់ ឬរបាយការណ៍ប្រាក់ចំណេញរក្សាទុក (Statement of Changes Equity/Statement of Retained Earning) ជារបាយការណ៍ដែលបាន ដាក់បង្ហាញអំពីបម្រែបម្រួលនៃមូលធនរបស់សហគ្រាសទៅតាមកាលបរិច្ឆេទជាក់លាក់ណាមួយ។

តារាងទី៤៖ តារាងគំរូនៃរបាយការណ៍មូលធនម្ចាស់²¹

Sample, Inc. Statement of Retained Earnings Year Ended Dec 31, xxxx	
Retained Earnings as of Beginning of Period	xxx,xxx
Add: Net Income Earned During the Period	xxx,xxx
Less:	
Dividend Paid to Preferred Shareholders	(xxx,xxx)
Dividend Paid to the Equity Shareholders	(xxx,xxx)
Prior Period Adjustment	(xxx,xxx)
Retained Earnings as of 31st Dec xxxx	<u>\$xxx,xxx</u>

១.៣. ឧបករណ៍វត្តមានវិភាគរបាយការណ៍ហិរញ្ញវត្ថុ

ជាការពិតណាស់គេមានឧបករណ៍ផ្សេងៗគ្នានៅក្នុងការវាស់វែង និងវាយតម្លៃទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសមួយ។ ប៉ុន្តែឧបករណ៍ ៣ ដែលគេពេញនិយមប្រើនៅក្នុងការធ្វើវិភាគរបាយការណ៍ហិរញ្ញវត្ថុនោះគឺការវាយតម្លៃតាមជួរឈរឬការវិភាគតាមទំហំរួម (Common size or Vertical Analysis), ការវាយតម្លៃតាមជួរដេក (Horizontal Analysis) និងការវាយតម្លៃតាមអនុបាត (Ratio Analysis) ។

១.៣.១. ការវិភាគតាមជួរឈរ

ការប្រៀបធៀបតាមជួរឈរ ឬក៏ការប្រៀបធៀបទំហំរួម គឺជាវិធីសាស្ត្រនៅក្នុងការប្រៀបធៀបមួយដែលបង្ហាញពីផលធៀបនៃធាតុនីមួយៗរបស់របាយការណ៍ហិរញ្ញវត្ថុនឹងធាតុគោលណាមួយ។ នៅក្នុងតារាងតុល្យការយើងកំណត់យកទ្រព្យសកម្មសរុបជាធាតុគោល ដើម្បីធ្វើការប្រៀបធៀប។ ដូច្នេះយើងអាចនិយាយបានថាទ្រព្យសកម្មអរូបីសរុបមានចំនួនស្មើនឹង ២២ ភាគរយបើធៀបជាមួយនឹងទ្រព្យសកម្មសរុប។ រីឯរបាយការណ៍លទ្ធផលយើងអាចកំណត់យកនូវប្រាក់ចំណូលសរុបជាគោល ហើយយើងអាចយកធាតុនីមួយៗ នៅក្នុងរបាយការណ៍

²¹ <https://corporatefinanceinstitute.com/resources/accounting/retained-earnings-guide/> (ចូលទស្សនាថ្ងៃទី ២៤ ឧសភា ២០២៤)

លទ្ធផលមកប្រៀបធៀបជាមួយនឹងប្រាក់ចំណូលសរុបនេះ។ ឧទាហរណ៍ យើងអាចនិយាយបានថា ចំណាយប្រតិបត្តិការស្មើនឹង ១០ ភាគរយនៃប្រាក់ចំណូលសរុបរបស់សហគ្រាស។²²

១.៣.១.១. ការវិភាគតាមជួរឈរលើរបាយការណ៍លទ្ធផល

ការវិភាគតាមជួរឈរលើរបាយការណ៍លទ្ធផល គឺជាការវាយតម្លៃនៅធាតុនីមួយៗរបស់ទិន្នន័យនៃរបាយការណ៍លទ្ធផលជាភាគរយ។ ការវិភាគរបាយការណ៍លទ្ធផលតាមជួរឈរ គឺត្រូវយកធាតុនីមួយៗដែលមាននៅក្នុង របាយការណ៍លទ្ធផល ធៀបទៅនឹងប្រាក់ចំណេញក្នុងគ្រា ហើយប្រាក់ចំណេញក្នុងគ្រាត្រូវស្មើនឹង ១០០% ជានិច្ចព្រោះវាជាធាតុគោល។ រូបមន្តនៃ ការវិភាគតាមជួរឈរ នៃរបាយការណ៍ លទ្ធផល៖

$$\text{Vertical analysis in \%} = \left(\frac{\text{Each item in income statement}}{\text{Total revenue}} \right) \times 100$$

១.៣.១.២. ការវិភាគតាមជួរឈរលើតារាងតុល្យការ

ការវិភាគតារាងតុល្យការតាមជួរឈរគឺ ត្រូវយកធាតុនីមួយៗដែលមាននៅក្នុងតារាងតុល្យការ ធៀបទៅនឹងចំនួនទ្រព្យសកម្មសរុប ហើយទ្រព្យសកម្មត្រូវតែស្មើ១០០% និង ផលបូកនៃបំណុល និងមូលធនក៏ត្រូវស្មើ១០០%ដែរ។ រូបមន្តនៃការវិភាគតាមជួរឈរនៃធាតុនីមួយៗរបស់តារាងតុល្យការ៖

$$\text{Vertical analysis in \%} = \left(\frac{\text{Each item in balance sheet}}{\text{Total assets}} \right) \times 100$$

$$\text{Vertical analysis in \%} = \left(\frac{\text{Each item in balance sheet}}{\text{Total liabilities and equity}} \right) \times 100$$

១.៣.២. ការវិភាគតាមជួរដេក

ការវិភាគតាមជួរដេកគឺ ជាការប្រៀបធៀបនៃភាពប្រែប្រួលទិន្នន័យហិរញ្ញវត្ថុនៅក្នុងរបាយការណ៍រវាងឆ្នាំចាស់ និងឆ្នាំថ្មី ឬពីមួយឆ្នាំទៅមួយឆ្នាំ។ ការវិភាគតាមជួរដេកនេះគឺគេយកឆ្នាំមួយ ជាឆ្នាំគោលដើម្បីធ្វើការវិភាគតាមរយៈ ការគណនានូវចំនួន និងភាគរយនៃការប្រែប្រួលរវាងឆ្នាំមុន និងឆ្នាំបច្ចុប្បន្ន។ វិធីសាស្ត្រនេះមានសារៈសំខាន់ណាស់ក្នុងការវាយតម្លៃពីបម្រែបម្រួលរបស់អង្គភាព អាជីវកម្មពីឆ្នាំមួយទៅមួយឆ្នាំ។

²² Jerry J. Weygandt, Paul D. kimmel, និង Donald E. Kieso, Accounting Principlesគ្រោលការណ៍គណនេយ្យយូរ, បោះពុម្ពលើកទី១២. តំបន់អាស៊ី៖គ្មានព័ត៌មាន, ២០១៦។

ការគណនាតាមខ្សែដេករូបមន្តដូចខាងក្រោម៖ ²³

$$\text{Change in Amount} = \text{Current Year Amount} - \text{Base Year Amount}$$

$$\text{Change in Percentage} = \frac{\text{Current Year Amount} - \text{Base Year Amount}}{\text{Base Year Amount}} \times 100$$

១.៣.៣. ការវិភាគតាមអនុបាត

ការវិភាគតាមរយៈអនុបាត គឺបង្ហាញពីទំនាក់ទំនងរវាងធាតុដែលបានជ្រើសរើសពីក្នុងទិន្នន័យនៃរបាយការណ៍ហិរញ្ញវត្ថុ។ អនុបាតមួយបានបង្ហាញអំពីទំនាក់ទំនងផ្នែកគណិតវិទ្យារវាងបរិមាណនៃធាតុមួយជាមួយនឹងបរិមាណនៃធាតុដទៃទៀត។ ជាទូទៅការដែលវិភាគទៅលើតែអនុបាតមួយពុំបានផ្តល់ប្រសិទ្ធភាពខ្ពស់ដល់ការសម្រេចចិត្តនោះទេដូច្នេះទើបគេធ្វើការប្រៀបធៀបរវាងអនុបាត។ ហើយការប្រៀបធៀបនេះគឺមាន ៣ស្តង់ដារ៖

- Intracompany comparison៖ គឺជាការប្រៀបធៀបរវាងឆ្នាំថ្មីនិងឆ្នាំចាស់នៃក្រុមហ៊ុនតែមួយ។ ដូច្នេះយើងត្រូវយករបាយការណ៍របស់ក្រុមហ៊ុនមួយនៅក្នុងឆ្នាំបច្ចុប្បន្នទៅប្រៀបធៀបជាមួយនឹងរបាយការណ៍របស់ក្រុមហ៊ុនដដែលនៅក្នុងឆ្នាំមុនៗ។
- Industry average comparison៖ គឺជាការប្រៀបធៀបដែលពឹងផ្អែកទៅលើមធ្យមភាគនៃក្រុមហ៊ុនប្រកួតប្រជែង។
- Intercompany comparison៖ គឺជាការប្រៀបធៀបរវាងក្រុមហ៊ុនមួយជាមួយនឹងក្រុមហ៊ុនមួយទៀតនៅក្នុងឆ្នាំប្រតិបត្តិការតែមួយ។

អនុបាតសំខាន់ៗដែលភាគច្រើនត្រូវបានអ្នកវិភាគរបាយការណ៍ហិរញ្ញវត្ថុទូទៅយកមកសិក្សានៅក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុគឺមាន ៤ គឺ៖

- អនុបាតសមត្ថភាពក្នុងការទូទាត់បំណុលរយៈពេលខ្លី (Short-term Solvency Ratio)
- អនុបាតសមត្ថភាពក្នុងការទូទាត់បំណុលរយៈពេលវែង (Long-term Solvency Ratio)
- អនុបាតសមត្ថភាពក្នុងការប្រើប្រាស់ទ្រព្យសកម្ម (Asset Utilization Ratio)

²³ J. J. Weygandt, P. D. Kimmel, and D. E. Kieso, Accounting Principles (Wiley & Sons, Incorporated, John, 2016), 786.

- និង អនុបាតផលិតភាពនៃប្រាក់ចំណេញ (Profitability Ratio)²⁴

១.៣.៣.១. អនុបាតនៃលទ្ធភាពទូទាត់បំណុលរយៈពេលខ្លី

អនុបាតសម្រាប់វាស់វែង ពីលទ្ធភាពទូទាត់បំណុលរយៈពេលខ្លី ត្រូវបានប្រើប្រាស់សម្រាប់វាស់វែងនូវ កម្រិតសន្ទនីយភាពរបស់ក្រុមហ៊ុន។ អ្នកគ្រប់គ្រង យកចិត្តទុកដាក់ខ្លាំងលើកម្រិតសន្ទនីយភាពរបស់ក្រុមហ៊ុន ព្រោះប្រសិនបើគ្មានសាច់ប្រាក់គ្រប់គ្រាន់ទេនោះ អាចជួបប្រទះនឹងភាពរាំងស្ទះដល់ប្រតិបត្តិការ ឬឈានដល់ បិទក្រុមហ៊ុនទៀតផង។ អនុបាតសម្រាប់វាស់វែងកម្រិតសន្ទនីយភាពរបស់អង្គការរួមមាន៖

- **អនុបាតចរន្ត (Current Ratio)**

អនុបាតចរន្ត គឺជាអនុបាតដែលត្រូវបានគេប្រើប្រាស់សម្រាប់វាស់វែងពីសាច់ប្រាក់របស់ក្រុមហ៊ុន និង សុវត្ថិភាពរបស់អាជីវកម្ម ហើយវាបានបង្ហាញនូវសមត្ថភាពរបស់ក្រុមហ៊ុនដើម្បីទូទាត់បំណុលរយៈពេលខ្លី។ បើ លទ្ធផល នៃអនុបាតនេះមានទំហំធំជាងបញ្ជាក់ពីល្បឿន របស់ចលនាសាច់ប្រាក់នៅក្នុងក្រុមហ៊ុន។ ប្រសិនបើ លទ្ធផលខាងលើមានកម្រិតតូចជាង ១ នោះបង្ហាញថាក្រុមហ៊ុននឹងជួបនូវបញ្ហាហិរញ្ញវត្ថុ។²⁵ អនុបាតចរន្តអាច គណនាតាមរូបមន្តដូចខាងក្រោម៖

$$\text{Current Ratio} = \frac{\text{Current Assets}}{\text{Current Liabilities}}$$

- **អនុបាតសាច់ប្រាក់ (Cash Ratio)**

អនុបាតសាច់ប្រាក់ គឺជាការប្រើប្រាស់នូវសាច់ប្រាក់សុទ្ធរបស់គ្រឹះស្ថាន ដើម្បីវាស់វែងពីលទ្ធភាពសង បំណុលរយៈពេលខ្លី។ រូបមន្តសម្រាប់ការគណនាគឺ៖

$$\text{Cash Ratio} = \frac{\text{Cash on Hand}}{\text{Current Liabilities}}$$

- **អនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើ (Cash and cash equivalents to deposit ratio)**

អនុបាតនេះ ប្រើសម្រាប់វាស់ពីកម្រិតសាច់ប្រាក់របស់គ្រឹះស្ថានធៀបទៅនឹងប្រាក់បញ្ញើសរុប គឺដើម្បីវាស់វែងពីលទ្ធភាពសាច់ប្រាក់ក្នុងការអោយអតិថិជនដកសាច់ប្រាក់។ រូបមន្តសម្រាប់គណនាគឺ៖

²⁴ Prum Sokun, Financial Management”, (មេរៀនសម្រាប់និសិទ្ធបរិញ្ញាបត្រធនាគារនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច។

²⁵ Berk Jonathon et al., Fundamentals of Corporate Finance (Prentice Hall, 2010), 32.

$$\text{Cash and cash equivalents to deposit ratio} = \frac{\text{Cash on Hand}}{\text{Deposits from customer}}$$

១.៣.៣.២. អនុបាតនៃលទ្ធភាពទូទាត់បំណុលរយៈពេលវែង

អនុបាតនៃលទ្ធភាពទូទាត់បំណុលរយៈពេលវែង គឺជាអនុបាតដែលត្រូវបានប្រើដើម្បីវាស់វែងនូវកម្រិតជាប់បំណុលរបស់អង្គការ ជាពិសេសលទ្ធភាពរបស់អង្គការក្នុងការគោរពកាតព្វកិច្ចសងបំណុលដែលដល់កាលកំណត់សង។ អនុបាតដែលយើងប្រើដើម្បីវាស់វែងពីលទ្ធភាពក្នុងការប្រាក់ចំណេញរួមមាន៖

• **អនុបាតមេគុណនៃមូលធន (Equity Multiplier)**

អនុបាតនេះបង្ហាញអំពីហានិភ័យដែលវាស់វែងទៅលើ ផ្នែករបស់ទ្រព្យសកម្មរបស់សហគ្រាសមួយដែលត្រូវបានធ្វើហិរញ្ញប្បទានដោយមូលធនឬបំណុល។ ជាទូទៅប្រសិនបើអនុបាតនេះមានកម្រិតខ្ពស់ នោះបានន័យថាសហគ្រាសត្រូវបានទ្រទ្រង់ ដោយបំណុលច្រើនជាងមូលធនម្ចាស់។ រូបមន្តនៃអនុបាតមេគុណនៃមូលធនគឺជាភាគរយ៖

$$\text{Equity Multiplier in \%} = \frac{\text{Total Assets}}{\text{Total Equity}}$$

• **អនុបាតបំណុលសរុប (Total Debt Ratio)**

អនុបាតនេះ នឹងបង្ហាញអំពីភាគរយ នៃបំណុលសរុបក្នុងទ្រព្យសរុប ឬក្នុងមួយដុល្លារ នៃទ្រព្យសរុបថា តើមានបំណុលប៉ុន្មានដុល្លារ។ ម្ចាស់បំណុលចង់ដឹងពីកម្រិតបំណុលរបស់អង្គការ ព្រោះថាបើអនុបាតនេះកាន់តែទាបនោះកម្រិតការពារនៃការខាតបង់របស់ម្ចាស់បំណុលនឹងកាន់តែខ្ពស់ ប្រសិនបើអង្គការត្រូវរំលាយ។ ចំណែកដ៏ម្ចាស់ ក្រុមហ៊ុនវិញគឺចង់ឲ្យអង្គការប្រើបំណុលនេះកាន់តែច្រើន ព្រោះវាអាចបង្កើនប្រាក់ចំណេញរំពឹងទុករបស់ពួកគេ។ ដូចនេះ អ្នកគ្រប់គ្រងត្រូវសម្រេចចិត្តលើកម្រិតបំណុលដែលក្រុមហ៊ុនគួរប្រើប្រាស់ ដើម្បីកុំឲ្យបង្កើនហានិភ័យនៃការគ្មានលទ្ធភាពសងបំណុលវិញ។²⁶

$$\text{Total Debt Ratio} = \frac{\text{Total Liabilities}}{\text{Total Assets}}$$

²⁶ Brigham and Ehrhard, Financial Management, 82.

• **អនុបាតចំនួនដងនៃការទូទាត់ការប្រាក់ (Time Interest Earned)**

អនុបាតនេះនឹងបង្ហាញថា តើក្រុមហ៊ុនមានលទ្ធភាពប៉ុន្មានដង ក្នុងការបង់ការប្រាក់ ដោយប្រើប្រាស់ប្រាក់ចំណេញមុនបង់ពន្ធ និងបង់ការប្រាក់។ ជាទូទៅប្រសិនបើអនុបាតនៃសមត្ថភាពទូទាត់ការប្រាក់របស់ក្រុមហ៊ុនមានលទ្ធផលទាបជាង ២,៥ ដងនោះ យើងអាចធ្វើការសន្និដ្ឋានបានថា ក្រុមហ៊ុនងាយនឹងប្រឈមនឹង ការក្លែងបន្លំធានាមានឡើង ឬហិរញ្ញវត្ថុរបស់ក្រុមហ៊ុនពុំមានស្ថេរភាព។²⁷ អនុបាតនៃសមត្ថភាពទូទាត់ការប្រាក់មានរូបមន្តដូចខាងក្រោម៖

$$\text{Time interest earned} = \frac{\text{Earning before interests and taxes}}{\text{Interest expense}}$$

១.៣.៣.៣. អនុបាតនៃលទ្ធភាពប្រើប្រាស់ទ្រព្យសកម្ម

ការប្រើប្រាស់វិធីវិភាគ ដោយពឹងផ្អែកតាមអនុបាតនៃ លទ្ធភាពប្រើប្រាស់ទ្រព្យសកម្ម នេះវាបង្ហាញអំពីសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ ទ្រព្យសកម្មរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពដែរឬទេ ដោយផ្អែកតាមការគណនាជាមួយនឹងរូបមន្តនីមួយៗដែលមានដូចខាងក្រោម៖

• **អនុបាតនៃការបង្វិលត្រឡប់នៃសាច់ប្រាក់ (Cash Turnover)**

អនុបាតនេះ បង្ហាញពីប្រសិទ្ធភាពរបស់ធនាគារក្នុងការប្រើប្រាស់ទ្រព្យសកម្មចរន្តជាប្រភេទសាច់ប្រាក់ដើម្បីបង្កើនចំណូលពីប្រតិបត្តិការ។ រូបមន្តសម្រាប់គណនាអនុបាតនេះគឺ៖²⁸

$$\text{Cash Turnover} = \frac{\text{Total Operating Income}}{\text{Cash on Hand}}$$

• **អនុបាតបង្វិលជុំនៃទ្រព្យសកម្មរយៈពេលវែង (Fixed Asset Turnover)**

អនុបាតបង្វិលជុំនៃទ្រព្យសកម្មរយៈពេលវែងបង្ហាញពីការវាស់វែងនូវប្រសិទ្ធភាពក្នុងការប្រើប្រាស់ និងការគ្រប់គ្រងនូវទ្រព្យសកម្មរយៈពេលវែង ដែលក្រុមហ៊ុនទទួលបានដោយការវិនិយោគលើទ្រព្យសកម្មរយៈពេលវែង។ បើលទ្ធផលដែលទទួលបានកាន់តែខ្ពស់មានន័យថា អង្គការមានសមត្ថភាពនៅក្នុងការគ្រប់គ្រង និងប្រើ-

²⁷ <https://www.investopedia.com/ask/answers/030615/what-does-high-times-interest-earned-ratio-signify-regard-companys-future.asp>. (ចូលទស្សនាថ្ងៃទី ២៣ មិថុនា ២០២៤)

²⁸ <https://corporatefinanceinstitute.com/resources/knowledge/finance/cash-turnover-ratio-ctr/>. (ចូលទស្សនាថ្ងៃទី ២៣ មិថុនា ២០២៤)

ប្រាក់ទ្រព្យសកម្មរយៈពេលវែងឲ្យអស់លទ្ធភាព តែបើមានកម្រិតទាបវិញនោះ មានន័យថាការប្រើប្រាស់ និងការគ្រប់គ្រងទ្រព្យសកម្មរបស់អង្គភាព គឺមិនមានប្រសិទ្ធិភាពឡើយ។²⁹ អនុបាតបង្វិលជុំនៃទ្រព្យសកម្មរយៈពេលវែងមានរូបមន្តដូចខាងក្រោម៖

$$\text{Fixed Asset Turnover} = \frac{\text{Total Operating Income}}{\text{Fixed Assets}}$$

• **អនុបាតការបង្វិលទ្រព្យសកម្មសរុប (Total Assets Turnover)**

អនុបាតនេះគឺបង្ហាញថារាល់ការវិនិយោគ មួយដុល្លារទៅលើទ្រព្យសកម្មសរុប តើក្រុមហ៊ុនអាចបង្កើតប្រាក់ចំណូលប៉ុន្មានដុល្លារ។ ហើយជាទូទៅនៅពេលដែលក្រុមហ៊ុនមាន បង្វិលទ្រព្យសកម្មសរុបខ្ពស់នោះគឺមានន័យថា ក្រុមហ៊ុនបានប្រើប្រាស់ទ្រព្យសកម្មបានល្អ។³⁰ បង្វិលទ្រព្យសកម្មសរុបមានរូបមន្តដូចខាងក្រោម៖

$$\text{Total Asset Turnover} = \frac{\text{Total Operating Income}}{\text{Total Assets}}$$

១.៣.៣.៤. អនុបាតនៃលទ្ធភាពស្វែងរកប្រាក់ចំណេញ

ការវិភាគដោយពឹងផ្អែកតាមអនុបាតនៃលទ្ធភាពស្វែងរកប្រាក់ចំណេញ នេះវានឹងបង្ហាញអំពីសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការស្វែងរកប្រាក់ចំណេញពីសកម្មភាពអាជីវកម្មរបស់ខ្លួនបានល្អដែរឬទេ ដោយប្រើប្រាស់ការគណនាតាមរូបមន្តនីមួយៗដែលមានដូចខាងក្រោម៖

• **អនុបាតចំណេញដុល (Profit Margin)**

អនុបាតនេះនឹងបង្ហាញថាតើរាល់ចំណូលពីការលក់ មួយដុល្លារ ក្រុមហ៊ុនអាចទទួលបានចំណេញពិតចំនួនប៉ុន្មានដុល្លារ។ កាលណាបើអនុបាតនេះកាន់តែធំនោះគឺកាន់តែល្អសម្រាប់ក្រុមហ៊ុន ពីព្រោះវាបានបង្ហាញថាក្រុមហ៊ុនទទួលបានប្រាក់ចំណេញកាន់តែច្រើនពីសកម្មភាពអាជីវកម្មរបស់ខ្លួន។³¹ អនុបាតចំណេញដុលមានរូបមន្តដូចខាងក្រោម៖

$$\text{Profit Margin} = \frac{\text{Profit for the Year}}{\text{Total Operating Income}}$$

²⁹ S. Ross, R. Westerfield, and B. D. Jordan, Fundamentals of Corporate Finance (New York, NYC: McGraw- Hill, 2007), 63.

³⁰ B. E. Needles and M. Powers, Financial Accounting (Cengage Learning, 2008), 252.

³¹ <http://ly-sovanratanak.blogspot.com/>. (ចូលទស្សនាថ្ងៃទី ២៦ មិថុនា ២០២៤)

• **ចំណេញលើទ្រព្យ (Return on Assets, ROA)**

Return on Assets នឹងបង្ហាញថា រាល់ការប្រើប្រាស់ទ្រព្យសកម្ម ១ ដុល្លារ ក្រុមហ៊ុនអាចទទួលបានចំណេញពិតប៉ុន្មានដុល្លារ។ កាលណាអនុបាតនេះកាន់តែធំគឺវាកាន់តែល្អសម្រាប់ក្រុមហ៊ុន ពីព្រោះវាបង្ហាញពីប្រសិទ្ធភាពនៃការប្រើប្រាស់ទ្រព្យសកម្មរបស់ក្រុមហ៊ុនក្នុងការបង្កើតប្រាក់ចំណេញកាន់តែល្អប្រសើរ។³² អនុបាតនៃចំណេញលើទ្រព្យមានរូបមន្តដូចខាងក្រោម៖

$$\text{Return on assets} = \frac{\text{Profit for the year}}{\text{Total assets}}$$

• **ចំណេញលើមូលធន (Return on equity, ROE)**

Return on equity នេះនឹងបង្ហាញថា រាល់ការប្រើប្រាស់មូលធន មួយដុល្លារ ក្រុមហ៊ុនអាចទទួលបានប្រាក់ចំណេញពិតប៉ុន្មានដុល្លារ។ ប្រសិនបើអនុបាតនេះកាន់តែធំគឺវាកាន់តែល្អសម្រាប់ក្រុមហ៊ុនពីព្រោះវាបានបង្ហាញអំពីសមត្ថភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់មូលធនរបស់ក្រុមហ៊ុនក្នុងការបង្កើតប្រាក់ចំណេញបានកាន់តែប្រសើរ។³³ អនុបាតនៃចំណេញលើមូលធនមានរូបមន្តដូចខាងក្រោម៖

$$\text{Return on Equity} = \frac{\text{Profit for the Year}}{\text{Total Equities}}$$

• **អនុបាតចំណូលការប្រាក់សុទ្ធ (Net Interest Margin)**

អនុបាតចំណូលការប្រាក់សុទ្ធ វាស់វែងពីកម្រិតប្រាក់ចំណេញដុលរបស់ធនាគារ លើចំណូលការប្រាក់បន្ទាប់ពីដកចំណាយការប្រាក់ចេញ។ អនុបាតនេះមានរូបមន្ត៖

$$\text{Net Interest Margin} = \frac{\text{Net Interest Income}}{\text{Interest Income}}$$

³² http://www.readyratios.com/reference/profitability/return_on_assets. (ចូលទស្សនាថ្ងៃទី២៧ មិថុនា ២០២៤)

³³ <https://www.myaccountingcourse.com/financial-ratios/return-on-equity>. (ចូលទស្សនាថ្ងៃទី២៧ មិថុនា ២០២៤)

ជំពូកទី២

ស្ថានភាពទូទៅរបស់

បណ្តាសាស្ត្រ

វិទ្យាសាស្ត្រ បំណាច់

ជំពូកទី២

ស្ថានភាពទូទៅរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់

២.១. ប្រវត្តិសង្ខេប

២.១.១. ប្រវត្តិសង្ខេបរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់

ធនាគារ ABA ជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយរបស់កម្ពុជា ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ មានឈ្មោះថាធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ បច្ចុប្បន្នធនាគារ ABA បានក្លាយជាធនាគារពាណិជ្ជធំបំផុតនៅ កម្ពុជាគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ ២០២១ និង ២០២២ របស់ធនាគារជាតិនៃកម្ពុជា។ ឆ្លងកាត់រយៈពេល ២៧ ឆ្នាំ ក្នុងវិស័យធនាគារ ABA បានពង្រឹងជំហររបស់ខ្លួនយ៉ាងរឹងមាំក្នុងទីផ្សារ ដើម្បីបម្រើសេវាជូនដល់បណ្តាអតិថិជនជាច្រើនដូចជា សហគ្រាសធុនតូច និងមធ្យម, អាជីវកម្មខ្នាតតូច និងរូបវន្តបុគ្គល។ ជាមួយបណ្តាញសាខាចំនួន ៩៦, ម៉ាស៊ីនស្វ័យសេវាជាង ១៦០០+ នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA អាចបម្រើអតិថិជនបានកាន់តែច្រើនឡើងៗ ជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើបសម្រាប់បែបនេះ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ខាងក្រោមនេះគឺជាបញ្ជីព្រឹត្តិការណ៍គន្លឹះថ្មីៗរបស់ធនាគារ³⁴៖

តារាងទី ៥៖ បញ្ជីព្រឹត្តិការណ៍គន្លឹះថ្មីៗរបស់ធនាគារ

ឆ្នាំ	ព្រឹត្តិការណ៍សំខាន់ៗ
២០០៧	<ul style="list-style-type: none"> ក្រុមហ៊ុនវិនិយោគឯកជន ទទួលបានភាគហ៊ុន 100% របស់ធនាគារ ABA ពីទីផ្សារដែល ទើបលេចចេញថ្មីនៅអាស៊ីមជ្ឈិម។ បើកសាខា នៅតាមខេត្ត ដំបូងគេបង្អស់នៅសៀមរាប។ ធនាគារ ABA បានចាប់ផ្តើមពង្រីកសេវាកម្មចូលទៅក្នុងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងវិស័យសេវាធនាគារលក់រាយ។ ការភ្ជាប់ទំនាក់ទំនងដ៏សមស្របបំផុតជាមួយនឹងធនាគារ HSBC ។
២០០៨	<ul style="list-style-type: none"> ចាប់ផ្តើមដាក់ឲ្យប្រើប្រាស់សេវាធនាគារតាមអ៊ិនធើណិត iBank ប្រកបដោយបច្ចេកវិទ្យាទំនើបបំផុត នៅក្នុងប្រទេស។ កិច្ចព្រមព្រៀងជាមួយ MasterCard នាំឲ្យយើងខ្ញុំអាចដាក់ដំណើរការលើការប្រើប្រាស់ប័ណ្ណ ATM និងម៉ាស៊ីនឆ្លុះបញ្ចាំងនៅទូទាំងប្រទេសកម្ពុជា។ បណ្តាញរបស់ធនាគារបានកើនឡើងជាមួយនឹងការបង្កើតទូរសាខាចំនួន 4 កន្លែងបន្ថែមទៀតនៅក្នុង រាជធានីភ្នំពេញ និងសាខា 1 ទៀតនៅខេត្តបាត់ដំបង CommerzBank AG (ប្រទេសអាល្លឺម៉ង់) និង MashreqBank (ហុងកុង) បានក្លាយជាដៃគូសហប្រតិបត្តិការរបស់យើង។
២០០៩	<ul style="list-style-type: none"> ដំណើរការ នៃការប្តូរឈ្មោះរបស់ធនាគារ ABA។ យុទ្ធនាការយោសនាថ្មីមួយបានបើក ដំណើរការ។

³⁴ <https://www.ababank.com/km/about-us/> (ចូលទស្សនាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤)

	<ul style="list-style-type: none"> • ធនាគារបានដាក់បន្ថែមនូវប្រព័ន្ធទូទាត់សេវាផ្ទេរប្រាក់ MoneyGram និងបរិក្ខារឥណទានអាជីវកម្មខ្នាតតូចដល់ផលប័ត្រឥណទានរបស់ខ្លួន។ • បណ្តាញសាខារាជធានីភ្នំពេញបានពង្រីកសេវាជាថ្មីម្តងទៀត ក្នុងនោះរួមមានសាខាខណ្ឌទួលគោក និងសាខាមួយផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ • ធនាគារ DBS (ប្រទេសសិង្ហបុរី) បានចាប់ផ្តើមមានទំនាក់ទំនងសហប្រតិបត្តិការជាមួយនឹងធនាគារ ABA។ • ធនាគារ ABA បានចាប់ផ្តើមចេញកាតឥណទាន និងកាតឥណទាន MasterCard (ប្រភេទ Standard និង Gold)។
<p>២០១០</p>	<ul style="list-style-type: none"> • ធនាគារ ABA បានឈ្នះពានរង្វាន់កិត្យានុភាពមាសនៅក្នុងផ្នែកគ្រប់គ្រង និងទូទាត់សាច់ប្រាក់សកលរបស់ HSBC ចំពោះសេវាគ្រប់គ្រង និងទូទាត់សាច់ប្រាក់អន្តរជាតិល្អប្រសើរបំផុត។ • បណ្តាញដៃគូសហប្រតិបត្តិការរបស់ធនាគារ ABA រួមមាន JP Morgan Chase Bank (សហរដ្ឋអាមេរិក) និង Standard Chartered Bank (អង់គ្លេស) ។ • ការដាក់ចេញឲ្យប្រើប្រាស់នូវកាតឥណទាន និងកាតឥណទាន Visa (ប្រភេទ Classic និង Gold) ត្រូវបានអនុវត្ត។
<p>២០១១</p>	<ul style="list-style-type: none"> • ធនាគារ ABA បានក្លាយជាស្ថាប័នហិរញ្ញវត្ថុដំបូងគេនៅកម្ពុជាដែលជាប់ឈ្មោះជាធនាគារលក់រាយប្រចាំឆ្នាំពីទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអាស៊ី នៅប្រទេសសិង្ហបុរី។ • បើកសាខាកណ្តាលដែលជាមជ្ឈមណ្ឌលធនាគារដ៏សំខាន់បំផុតសម្រាប់សាជីវកម្ម និងអតិថិជន សំខាន់បំផុតរបស់ធនាគារនៅចំកណ្តាលរាជធានីភ្នំពេញ • ធនាគារនេះបានបង្កើតវត្តមានរបស់ខ្លួននៅបណ្តាខេត្តនានា ដោយបានបង្កើតសាខាថ្មីមួយនៅក្នុងខេត្តកំពង់ចាម។ • ដោយមានការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីមួយ និងនៅក្នុងវិធីសាស្ត្រសង្គម និងសេដ្ឋកិច្ចនោះ ធនាគារ ABA បានកែសម្រួលកម្មវិធីមីក្រូអាជីវកម្មពិសេសដែលផ្តល់ជូនអតិថិជននូវលក្ខខណ្ឌកាន់តែល្អប្រសើរជាច្រើន បើប្រៀបធៀបទៅនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផ្សេងទៀត។ • ក្នុងការអភិវឌ្ឍន៍យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យរបស់ខ្លួន ធនាគារ ABA បានបង្កើតនាយកដ្ឋានគ្រប់គ្រងហានិភ័យ ដើម្បីអាចវាយតម្លៃផលប៉ះពាល់ដែលអាចពាក់ព័ន្ធនឹងហានិភ័យ ឥណទាន ទីផ្សារ សន្តិសុខ និងប្រតិបត្តិការ។ • ធនាគារ China Construction Bank (ប្រទេសចិន) និង Standard Chartered Bank (ប្រទេសថៃ) បានក្លាយជាដៃគូសហប្រតិបត្តិការរបស់ធនាគារ ABA។
<p>២០១២</p>	<ul style="list-style-type: none"> • យោងតាមផែនការពង្រីកសាខា និងបណ្តាញ ATM របស់ខ្លួន ធនាគារ ABA បានបើកសាខាមួយទៀតនៅស្ទឹងមានជ័យក្នុងរាជធានីភ្នំពេញ។ • ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការចំណាយជួសជុលសាខាការិយាល័យកណ្តាលរបស់ធនាគារ ដោយបង្កើនវត្តមាននៅក្នុងខេត្តសៀមរាប តាមរយៈការផ្លាស់ប្តូរទីតាំងទៅកាន់ការិយាល័យដែលធំជាងមុន។ • វត្តមាន ATM បានពង្រីកសេវាកម្មចំនួន 30% ដែលនាំឲ្យមានម៉ាស៊ីន ATM សរុបចំនួន 41 កន្លែង។ • ទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអាស៊ីនៅប្រទេសសិង្ហបុរីបានផ្តល់រង្វាន់ដល់ធនាគារ ABA ជា “ធនាគារលក់រាយប្រចាំឆ្នាំនៅកម្ពុជា”។ • ធនាគារ Vietcom Bank (វៀតណាម) បានបន្ថែមទៅក្នុងបណ្តាញធនាគារទំនាក់ទំនង។
<p>២០១៣</p>	<ul style="list-style-type: none"> • ធនាគារ ABA បានដាក់ឲ្យដំណើរការសេវាអាទិភាព ABA Priority លំដាប់ខ្ពស់ថ្មីមួយសម្រាប់អតិថិជនដ៏មានតម្លៃខ្ពស់របស់ខ្លួន។

	<ul style="list-style-type: none"> • ធនាគារ ABA បានឈ្នះពានរង្វាន់ “ផ្នែកបច្ចេកវិទ្យា និងប្រតិបត្តិការធនាគារក្នុងស្រុកពីប្រចាំឆ្នាំនៅកម្ពុជា” ពីទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអាស៊ី (ប្រទេសសិង្ហបុរី)។ • ធនាគារ ABA បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីបញ្ចុះតម្លៃ ABA Point សម្រាប់ម្ចាស់កាតដ៏មានតម្លៃទាំងអស់។ • ធនាគារ ABA បានដាក់ឱ្យដំណើរការម៉ាស៊ីនដាក់សាច់ប្រាក់បម្រើសេវាខ្លួនឯងដែលរួមបញ្ចូលទាំងលក្ខណៈពិសេសនៃការដាក់ប្រាក់បញ្ញើ និងការទូទាត់បាន 24ម៉ោងក្នុងមួយថ្ងៃ និង7ថ្ងៃក្នុងមួយសប្តាហ៍។ • ធនាគារ ABA បានបើកដំណើរការសាខាដែលមានផ្តល់សេវាពេញលេញចំនួនប្រាំមួយនៅក្នុងក្រុងតាខ្មៅ ខេត្តតាកែវ ក្រុងព្រះសីហនុ សង្កាត់ចោមចៅ សង្កាត់ច្បារអំពៅ និងខេត្តកំពង់ស្ពឺ។ • ធនាគារ ABA គឺជាធនាគារកម្ពុជាទីមួយដែលការពារម្ចាស់ប័ណ្ណ VISA និង MasterCard ដោយប្រើប្រាស់សេវា 3D-SECURE។
<p>២០១៤</p>	<ul style="list-style-type: none"> • ធនាគារ ABA បានបើកដំណើរការសាខាថ្មីចំនួនប្រាំបី។ នេះគឺជាការពង្រីកបណ្តាញដ៏ធំបំផុតរបស់ធនាគារ ABA នៅក្នុងរយៈពេលមួយឆ្នាំ។ • ធនាគារជាតិ នៃកាណាដាបានក្លាយជាភាគទុនិករបស់ធនាគារ ABA នៅក្នុងខែកក្កដាឆ្នាំ2014។ ការចូលរួមនេះ នាំមកនូវអត្ថប្រយោជន៍ និងឱកាសជាច្រើនដល់ធនាគារ ABA។ • ធនាគារ ABA មានកំណើន 56% នៅក្នុងកម្រិតទ្រព្យសកម្ម ដែលកើនដល់កម្រិតខ្ពស់បំផុតគួរឱ្យកត់សម្គាល់គឺកន្លះលានដុល្លារអាមេរិក។ • ធនាគារ ABA ត្រូវបានឧទ្ទេសនាមថា “ធនាគារល្អប្រសើរបំផុតនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ2014” ដោយទស្សនាវដ្តីហិរញ្ញវត្ថុ Euromoney។ • ធនាគារ ABA ត្រូវបានឧទ្ទេសនាមថា “ធនាគារឆ្នើមប្រចាំឆ្នាំ” ដោយទស្សនាវដ្តី The Banker។ • ធនាគារ ABA បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនឈ្មោះ UnionPay International។ កិច្ចសហប្រតិបត្តិការនេះ អនុញ្ញាតឱ្យធនាគារ ABA អាចចេញ និងទទួលយកកាត China UnionPay ក្រោមអាជ្ញាប័ណ្ណក្រុមហ៊ុន UnionPay International។ • ធនាគារ ABA បានចាប់ផ្តើមមានប្រតិបត្តិការរបស់ខ្លួនជាមួយ IME ដែលជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិពីប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងផ្តល់ឱ្យអតិថិជននូវបណ្តាញបន្ថែមសម្រាប់ផ្ញើ និងទទួលប្រាក់ពី និងទៅកាន់ប្រទេសក្រៅ។
<p>២០១៥</p>	<ul style="list-style-type: none"> • ធនាគារជាតិនៃកាណាដា បង្កើនភាគទុនរបស់ខ្លួននៅក្នុងធនាគារ ABA រហូតដល់ 42%។ • សាខាថ្មីចំនួនប្រាំបីត្រូវបានបើកឱ្យដំណើរការដែលក្នុងនោះសាខាចំនួនប្រាំនៅកម្រិតស្រុក ក្នុងតំបន់ជនបទ។ • កិច្ចសហប្រតិបត្តិការជាមួយគេហទំព័រ Booking.com ផ្តល់ជូនការបញ្ចុះតម្លៃពិសេសចំនួន 6% ដល់អ្នកកាន់កាតរបស់ធនាគារ ABA • ទស្សនាវដ្តី Global Finance ឧទ្ទេសនាមធនាគារ ABA ថាជា “ធនាគារដែលមានទីផ្សារលេចធ្លោជាងគេនៅក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ2015” • ទស្សនាវដ្តី Euromoney ផ្តល់ពានរង្វាន់ជូនធនាគារ ABA ថាជា “ធនាគារល្អប្រសើរបំផុតនៅកម្ពុជាប្រចាំឆ្នាំ2015” • ធនាគារ ABA ចាប់ផ្តើមចេញកាត UnionPay International (UPI) និងក្លាយជាអ្នកចេញកាត UPI ធំជាងគេបំផុតនៅកម្ពុជា។ • ធនាគារ ABA បានដាក់ឱ្យប្រើប្រាស់ដោយជោគជ័យនូវកម្មវិធី ABA Mobile ដែលជាកម្មវិធីធនាគារតាមទូរស័ព្ទចល័តពេញលេញដំបូងគេមួយនៅក្នុងប្រទេសកម្ពុជា។

	<ul style="list-style-type: none"> • ធនាគារ ABA បានចូលរួមជាមួយ Easy Cash ដែលជាបណ្តាញម៉ាស៊ីន ATM ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះ អនុញ្ញាតឱ្យអ្នកកាន់ប័ណ្ណ VISA របស់ធនាគារ ABA ចូលទៅប្រើប្រាស់គណនីធនាគារ ABA របស់ខ្លួន តាមរយៈម៉ាស៊ីន ATM របស់ធនាគារជាដៃគូ។
<p>២០១៦</p>	<ul style="list-style-type: none"> • ធនាគារ ABA ក្លាយជាធនាគារឆ្នើមបំផុតប្រចាំឆ្នាំ 2016 • ធនាគារ ABA ដាក់ជូនឱ្យប្រើប្រាស់ កាតផ្លាទីនៀម • ធនាគារ ABA គាំទ្រការប្រកួតកីឡាតេនីសយុវជន លើកដំបូង • បណ្តាញសាខារបស់ធនាគារ ABA បានពង្រីកទៅកាន់ទីតាំងថ្មីចំនួនបួនបន្ថែមទៀត (កណ្តាលស្ទឹង បាទី មេម៉ុត និងពាមរោទ៍) • សាខាសង់ត្រាល់ របស់ធនាគារ ABA បានផ្លាស់ប្តូរ ទៅទីតាំងថ្មី ដែលនៅទល់មុខ អាគារចាស់តាមបណ្តោយ មហាវិថីព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ។ • ធនាគារ ABA បានទទួលពានរង្វាន់ “ផ្នែកប្រាស្រ័យទាក់ទងល្អបំផុត ប្រចាំឆ្នាំ2015” ពីCommerzbank។ • ទស្សនាវដ្តី Global Banking និង Finance Review បានផ្តល់ការ កោតសរសើរ ដល់ធនាគារABA ក្នុងនាមជា “ធនាគារ ហិរញ្ញវត្ថុពាណិជ្ជកម្ម រីកចម្រើនរហ័សបំផុត នៅកម្ពុជា”។ • ABA ធនាគារជាតិនៃកម្ពុជា រួមជាមួយនឹង 13 ស្ថាប័នទៀត បានព្រមព្រៀង ជាផ្លូវការដំណើរការ “សេវាទូទាត់រហ័ស” ដែលជាសេវាថ្មីមួយ អាចឱ្យអតិថិជន ទទួលបានមូលនិធិភ្លាមៗ ដែលឆ្លើយតបទៅនឹងតម្រូវការ សាច់ប្រាក់បានទាន់ពេលវេលា។ • ធនាគារ ABA បានទទួលនាមជា “ ធនាគារល្អប្រសើរបំផុត នៅកម្ពុជាឆ្នាំ 2016” ដោយទស្សនាវដ្តី Euromoney។ • ធនាគារ ABA បានឧបត្ថម្ភគាំទ្រ ជាផ្លូវការដល់ សហព័ន្ធកីឡាយូដូកម្ពុជា ក្នុងឱកាសប្រកួតពានរង្វាន់ កីឡាយូដូកម្ពុជាជាតិ ឆ្នាំ2016។ • ធនាគារជាតិកាណាដា បានបង្កើនភាគទុន ក្នុងធនាគារABA រហូតដល់90%។ • ធនាគារ ABA បានទទួលពានរង្វាន់ ជាលើកទីពីរនាមជា “ ធនាគារល្អប្រសើរបំផុតនៅកម្ពុជា” ដោយទស្សនាវដ្តី Global Finance។ • ធនាគារ ABA និង Manulife កម្ពុជា បានសហការគ្នា ក្នុងការផ្តល់ជូន ធានារ៉ាប់រងអាយុជីវិតតាមសាខានានា របស់ធនាគារ។ • ធនាគារABA និង Agoda.com ជាគេហទំព័រនាំមុខគេ ក្នុងការកក់សណ្ឋាគារ នៅអាស៊ីបាន ចុះហត្ថលេខាព្រមព្រៀង ផ្តល់ជូនពិសេស រហូតដល់7% សម្រាប់ អ្នកកាន់កាត ABA។ • ដើម្បីឆ្លើយតបតម្រូវការកើនឡើង ក្នុងការដាក់សាច់ប្រាក់ ដោយខ្លួនឯង តាមបញ្ជូនសេវាធនាគារ ABA បានដាក់ឱ្យដំណើរការ ម៉ាស៊ីនដាក់សាច់ប្រាក់ ជាច្រើនគ្រឿង។
<p>២០១៧</p>	<ul style="list-style-type: none"> • ទូរស័ព្ទរបស់ ABA ត្រូវបានបច្ចុប្បន្នភាពដើម្បីបញ្ជាក់ពីសមាជិកភាពក្នុងសម្ព័ន្ធពាណិជ្ជកម្មរបស់ធនាគារជាតិកាណាដា • កម្មវិធី ABA Mobile ជាប់ជាកម្មវិធីទូរស័ព្ទផ្នែកហិរញ្ញវត្ថុលេខរៀងទី១ សំរាប់ប្រព័ន្ធប្រតិបត្តិការ IOS • ទស្សនាវដ្តី Global Finance ទទួលស្គាល់ ABA ថាជាធនាគារហិរញ្ញវត្ថុពាណិជ្ជកម្មឆ្នើមបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០១៧ • សាខាចំនួន៨ និងការិយាល័យប្តូរលុយទី១ ត្រូវបានបន្ថែមចូលក្នុងបណ្តាញសាខារបស់ ABA • សេវាទូទាត់អនឡាញ PayWay ត្រូវបានដាក់ឱ្យដំណើរការដើម្បីពង្រឹងអាជីវកម្មអនឡាញក្នុងប្រទេសកម្ពុជា

	<ul style="list-style-type: none"> • សេវាបើកគណនីធនាគារអន្តរជាតិបានបើកដើម្បីជួយសម្រួលដល់អតិថិជនថ្មី • ABA ត្រូវបានទទួលស្គាល់ថាជា “ធនាគារដ៏ឆ្លើមបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០១៧ ដោយទស្សនាវដ្តី Euromoney និងទស្សនាវដ្តី Global Finance • ABA ក្លាយជាធនាគារដំបូងគេក្នុងប្រទេសកម្ពុជាដែលទទួលបានចំណាត់ថ្នាក់ឥណទានអន្តរជាតិចំនួន២ • ABA បានចូលរួមកម្មវិធីហិរញ្ញប្បទានពាណិជ្ជកម្មពិភពលោកនៃ IFC ដើម្បីគាំទ្រធុរកិច្ចកម្ពុជា • កិច្ចព្រមព្រៀងរយៈពេលវែងនៃកិច្ចសហការជាដៃគូផ្តាច់មុខ ត្រូវបានចុះព្រមព្រៀងជាមួយមេនូឡាយហ្វឹកកម្ពុជា
<p>២០១៨</p>	<ul style="list-style-type: none"> • ធនាគារ ABA បានបើកសាខាថ្មីចំនួន 18 និងបន្ថែមម៉ោងប្រតិបត្តិការនៅ 6 សាខាបន្ថែមទៀត។ • ធនាគារ ABA បានបង្កើតក្រុមការងារបើកគណនីដល់ទឹកនៃងជាផ្លូវការ។ • ធនាគារ ABA ទទួលបានពានរង្វាន់ “ធនាគារល្អបំផុតប្រចាំកម្ពុជា 2018” ពីទស្សនាវដ្តីហិរញ្ញវត្ថុ Global Finance។ • ធនាគារ ABA សម្តែងបើកអគារការិយាល័យកណ្តាលរបស់ខ្លួនថ្មី និងបើកអគារសេវាអតិថិជនប្រចាំការិយាល័យកណ្តាលរបស់ខ្លួន។ • ធនាគារ ABA ជាប់ជា “ធនាគារហិរញ្ញប្បទានពាណិជ្ជកម្មឆ្លើមបំផុតប្រចាំឆ្នាំ2018” ដោយទស្សនាវដ្តីហិរញ្ញវត្ថុ Global Finance។ • ធនាគារ ABA ទទួលបានកិត្តិយស “ធនាគារឆ្លើមជាងគេ” ពី Euromoney ជាលើកទី5។ • UnionPay (UPI) ផ្លាទីនៀមបានពង្រីកឯកសិទ្ធិបន្ថែម ដែលផ្តល់ដោយធនាគារ ABA។ • ធនាគារ ABA បានបន្ថែមសេវាបង់ប្រាក់កម្ចីតាមរយៈ TrueMoney, Speed Pay និង SmartLuy។ • S&P បានអះអាងជាថ្មីនូវចំណាត់ថ្នាក់ឥណទាន “B” រយៈពេលវែង និងរយៈពេលខ្លីសម្រាប់ធនាគារ ABA រួមជាមួយនិងទស្សនវិស័យជា “វិជ្ជមាន”។ • ធនាគារ ABA បានសហការជាមួយ Visa និងធនាគារពាណិជ្ជផ្សេងៗទៀតដើម្បីបើកដំណើរការទូទាត់ប្រាក់តាមកូដ QR ជាផ្លូវការនៅកម្ពុជា។
<p>២០១៩</p>	<ul style="list-style-type: none"> • ធនាគារ ABA បានបើកសាខាថ្មីចំនួន 11 ធ្វើឲ្យសាខាសរុបមានចំនួន 77។ • ភ្នាក់ងារវាយតម្លៃឥណទាន Standard & Poor’s (S&P) Global Ratings បានដំឡើងកម្រិតឥណទានរយៈពេលវែងរបស់ធនាគារ ABA ពី “B” ឡើងដល់ “B+”។ • ធនាគារ ABA ត្រូវបានទស្សនាវដ្តី The Banker ប្រសិទ្ធិនាមជាធនាគារឆ្លើមរបស់កម្ពុជាប្រចាំឆ្នាំ 2019។ • ធនាគារជាតិកាណាដាបានទិញយកភាគហ៊ុន 10% ចុងក្រោយនៅក្នុងធនាគារ ABA និងបង្កើនភាគហ៊ុនកាន់កាប់របស់ខ្លួនដល់ 99.99%។ • ប្រព័ន្ធទូទាត់អន្តរជាតិ PayWay ទទួលបានពាន Asia eCommerce ចំនួន 2។ • ធនាគារ ABA សម្រេចបានជោគជ័យក្នុងការចុះបញ្ជីសញ្ញាបណ្ណសាដីកម្មរបស់ខ្លួន សរុបចំនួន 84.8 ប៊ីលានរៀល នៅផ្សារមូលបត្រកម្ពុជា។ • ទស្សនាវដ្តីហិរញ្ញវត្ថុ Euromoney បានប្រសិទ្ធិនាមធនាគារ ABA ជា “ធនាគារឆ្លើមរបស់កម្ពុជាប្រចាំឆ្នាំ 2019” ជាពានលើកទីប្រាំមួយដែលធនាគារ ABA ទទួលបានក្នុងរយៈពេល 6 ឆ្នាំជាប់ៗគ្នា។

	<ul style="list-style-type: none"> • ធនាគារ ABA បានសហការជាមួយសមាគមអង្គការសហប្រជាជាតិនៅក្នុងប្រទេសកាណាដា ដើម្បីចាប់ផ្តើមបើកកម្មវិធីហាត់ការផ្ទៃក្នុងចំណេះដឹងហិរញ្ញវត្ថុសម្រាប់សិស្សនិស្សិតនៅក្នុងប្រទេស កម្ពុជា។ • ផលិតផលថ្មីៗជាប្រាក់រៀលចំនួន 3 ដូចជា គណនីបញ្ញើសន្សំ គណនីបញ្ញើបត់បែនជាប្រាក់ រៀលតាមទូរស័ព្ទ និងសេវា E-Cash ត្រូវបានដាក់ឱ្យដំណើរការដើម្បីលើកកម្ពស់ការប្រើប្រាស់ រូបិយប័ណ្ណជាតិ។ • ធនាគារ ABA បានបើកមជ្ឈមណ្ឌលសេវាធនាគារអាជីវកម្មនៅការិយាល័យកណ្តាលរបស់ខ្លួន ដើម្បីផ្តល់សេវាធនាគារដែលមានគុណភាពជូនដល់វិស័យសហគ្រាសធុនតូចនិងមធ្យម ក្រុម ហ៊ុនធំៗ ក៏ដូចជាក្រុមហ៊ុនសាជីវកម្មពហុជាតិ និងអាជីវកម្មក្នុងស្រុកដែលកំពុងប្រតិបត្តិការ យ៉ាងលេចធ្លោនៅកម្ពុជា។ • ធនាគារ ABA ទទួលបានពានរង្វាន់ “ធនាគារឆ្លើមរបស់កម្ពុជា” ពីទស្សនាវដ្តី Global Finance លើកទីប្រាំ ក្នុងរយៈពេល 5ឆ្នាំជាប់ៗគ្នា។ • ធនាគារ ABA បានពង្រីកសេវាទូទាត់សងកម្ចីរបស់ខ្លួនតាមរយៈភាពជាដៃគូជាមួយ TrueMoney។
<p>២០២០</p>	<ul style="list-style-type: none"> • ធនាគារ ABA បានបើកសាខាថ្មីបន្ថែមចំនួនពីរ ធ្វើចំនួនសាខាសរុបមានចំនួន 79។ • ធនាគារ ABA បានដាក់ឱ្យដំណើរការបណ្តាញទូទាំងស្វ័យសេវា ABA 24/7 មួយដាច់ដោយ ឡែកដែលមានទីតាំងយុទ្ធសាស្ត្រនៅតំបន់មានចរាចរណ៍មាញឹកដើម្បីផ្តល់សេវាធនាគារជូន អតិថិជន និងធ្វើឱ្យពួកគេចំណេញពេលវេលាដោយមិនបាច់អញ្ជើញទៅសាខាធនាគារឡើយ។ • ធនាគារ ABA រក្សាបានកម្រិតឥណទាន “B+” ជាមួយទស្សនវិស័យ “ស្ថិរភាព” ពីភ្នាក់ងារវាយ តម្លៃ S&P Global Ratings ។ • ប្រព័ន្ធ PayWay របស់ធនាគារ ABA បានឈ្នះពានរង្វាន់ Asia eCommerce Award ពីរឆ្នាំ ជាប់គ្នាក្នុងចំណាត់ថ្នាក់ដំណោះស្រាយការទូទាត់ពាណិជ្ជកម្មអេឡិកត្រូនិកល្អបំផុតនៅកម្ពុជា។ • ធនាគារបានដាក់ឱ្យដំណើរការកម្មវិធី PayWay Mobile ដើម្បីជំរុញការទទួលបានការទូទាត់មិនប្រើ សាច់ប្រាក់សម្រាប់អាជីវកម្មនានានៅកម្ពុជា។ • ធនាគារក៏បានពង្រីកបណ្តាញបង់សងកម្ចីរបស់ខ្លួនតាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនផង។ • ធនាគារ ABA បានក្លាយជាសមាជិកបាតងដើម្បីអនុញ្ញាតការផ្ទេរប្រាក់ក្នុងស្រុក និងដើម្បីលើក កម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក។ • កម្មវិធី ABA Mobile បានឈ្នះពានរង្វាន់កិត្យានុភាព “Mobile Banking and Payment Initiative of the Year in Cambodia” ពីទស្សនាវដ្តី Asian Banking and Finance ។ • ប្រព័ន្ធ PayWay របស់ធនាគារ ABA ត្រូវបានជ្រើសរើសជាដំណោះស្រាយការទូទាត់នៅលើវិប សាយរបស់គណៈកម្មការមូលបត្រកម្ពុជា និង Single Portal សម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម អនុញ្ញាញដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ • ធនាគារ ABA បានទទួលពានរង្វាន់ “ធនាគារឆ្លើមនៅកម្ពុជា ឆ្នាំ 2020” ពីទស្សនាវដ្តី Euromoney។ • ធនាគារ ABA បានចូលរួមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមឆ្នាំ 2020 ជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានគោលបំណងផ្តល់កម្ចីការប្រាក់ទាប ដើម្បីទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេស។ • ធនាគារបានពង្រឹងសមត្ថភាពកម្មវិធីសេវាធនាគារតាមទូរស័ព្ទរបស់ខ្លួនជាមួយមុខងារ និងសេវា កម្មជាច្រើន ដូចជា សេវាផ្ទេរប្រាក់ Visa Direct កម្ចីភ្លាមៗ សេវាផ្ទេរប្រាក់ Ria គណនីលេខ ពិសេស សេវាផ្ទេរប្រាក់ MoneyGram មុខងារគាំទ្រភាសាចិន និងផ្សេងៗទៀត។

	<ul style="list-style-type: none"> • ទស្សនាវដ្តី Asiamoney ជាបុត្រសម្ព័ន្ធរបស់ទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Euromoney បានប្រសិទ្ធិនាមធនាគារ ABA ជា “ធនាគារឌីជីថលដ៏ឆ្លើមនៅកម្ពុជា ឆ្នាំ 2019”។ • ធនាគារ ABA ត្រូវបានទស្សនាវដ្តី Global Finance ប្រសិទ្ធិនាមជា “ធនាគារលេចធ្លោជាងគេនៅកម្ពុជា ឆ្នាំ 2020”។ • ធនាគារបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រសហគមន៍ក្នុងស្រុកដែលទទួលបានផលប៉ះពាល់ដោយសារការរីករាលដាលនៃវីរុសកូវីដ-19 និងគ្រោះទឹកជំនន់ នូវទឹកប្រាក់សរុបចំនួន 194,000 ដុល្លារអាមេរិក ក្នុងគម្រោង និងគំនិតដូចផ្ដើមចំនួន 14 ។
<p>២០២១</p>	<ul style="list-style-type: none"> • ធនាគារ ABA បានបើកសាខាថ្មីពីរ ស្ថិតនៅខេត្តមណ្ឌលគីរី និងប៉ៃលិន ធ្វើឲ្យចំនួនសាខាសរុបកើនដល់ ៨១។ • ABA បានពង្រីកបណ្តាញស្វ័យសេវា ABA 24/7 ចំនួន ១១ ទីតាំងបន្ថែមទៀត។ • ABA បានដាក់ឲ្យដំណើរការមុខងារ គណនីហ្វេស ក្នុងកម្មវិធី ABA Mobile ដើម្បីអនុញ្ញាតឲ្យអតិថិជនបើកគណនីដំបូងតាមស្មាតហ្វូន បានពីគ្រប់ទីកន្លែង។ • ABA រក្សាបាននូវចំណាត់ថ្នាក់លទ្ធភាពសងកម្រិត “B+” ជាមួយអនាគតស្ថិរភាព ពី S&P Global Ratings Agency ។ • ធនាគារ ត្រូវបានទទួលស្គាល់ថាជា គ្រឹះស្ថានមួយក្នុងចំណោមសហគ្រាសដែលបានចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋច្រើនជាងគេ សម្រាប់ឆ្នាំ២០២០។ • ABA ចាប់ផ្តើមបម្រើសេវាប្រមូលពន្ធដារជូនរដ្ឋាភិបាលតាមរយៈបណ្តាញនាវាសរុបសរុប។ • ធនាគារ ABA ភ្ជាប់ជាមួយ QuickBooks Online និង Xero ដើម្បីពង្រឹងផ្នែកហ្វូនធានាអនុវត្តសម្រាប់អាជីវកម្ម។ • ABA បានបរិច្ចាគទឹកប្រាក់ ១លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាល ដើម្បីទ្រទ្រង់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ • ABA បានវិនិយោគទឹកប្រាក់ ៣០លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍអាសយដ្ឋានអន្តរជាតិគេដា។ • ABA ប្រកាសអនុញ្ញាតឲ្យមានការទទួលទូទាត់តាមកាត JCB នៅបណ្តាញសេវាកម្មរបស់ខ្លួនទូទាំងប្រទេស។ • ធនាគារ ABA ចាប់ផ្តើមផ្តល់សេវាធានាឥណទានកម្ពុជា (CGCC) ដើម្បីផ្តល់ការគាំទ្រឥណទានដល់ MSMEs សម្រាប់តម្រូវការពង្រីកអាជីវកម្ម ការវិនិយោគ និងដើមទុនបង្វិល។ • JP Morgan បានទទួលស្គាល់ខ្ពស់ភាពរបស់ ABA ក្នុងដំណើរការផ្ទេរប្រាក់ជាប្រិយបណ្តុដុល្លារអាមេរិក ក្នុងរយៈពេល ២ឆ្នាំជាប់គ្នា។ • ធនាគារ ABA ទទួលបានពានរង្វាន់ ធនាគារឆ្លើមបំផុតនៅកម្ពុជា ពីទស្សនាវដ្តី Asiamoney, The Banker, Asian Banking and Finance, Euromoney និង Global Finance។
<p>២០២២</p>	<ul style="list-style-type: none"> • សាខាថ្មីចំនួនបួនត្រូវបានបើក ដែលធ្វើឲ្យចំនួនសាខាសរុបកើនដល់ 85 • ធនាគារ ABA បានពង្រីកបណ្តាញស្វ័យសេវា ABA 24/7 ចំនួន 16 ទីតាំងបន្ថែមទៀត។ • ABA បានដាក់ដំណើរការ ផលិតផលធានារ៉ាប់រងអាយុជីវិតឌីជីថលដំបូងគេពី Manulife ក្នុង ABA Mobile • ធនាគារ ABA ក្លាយជាសហគ្រាសបង់ពន្ធច្រើនជាងគេលំដាប់ទី 3 របស់កម្ពុជា និងទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ “មាស” • ធនាគារបានគាំទ្រ គម្រោងសម្តេចតេជោសម្រាប់ គោលដៅកម្ពុជាគ្មានមីន, កាកបាទក្រហមកម្ពុជា, សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងសមាគមសិស្ស-និស្សិតអាហារ

	<p>រូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(AMT) តាមរយៈការបរិច្ចាគទឹកប្រាក់ 600,000 ដុល្លារអាមេរិក</p> <ul style="list-style-type: none"> • ធនាគារ ABA ដាក់ដំណើរការ ម៉ាស៊ីនបើកកាតដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា សម្រាប់ការបើកកាតព្រាស្ត្រិក ABA ដោយខ្លួនឯងភ្លាមៗ។ • គណនី Junior ត្រូវបានដាក់ដំណើរការនៅក្នុង ABA Mobile ដើម្បីនាំយកសេវាធនាគារទំនើបសម្រាប់កុមារ ឬក្មេងជំទង់ដែលមានវ័យចាប់ពី 10 ឆ្នាំឡើងទៅ។ • ធនាគារ ABA ទទួលបានពានរង្វាន់ ធនាគារឆ្នើមបំផុតនៅកម្ពុជា ពីទស្សនាវដ្តី The Banker, Euromoney, Asiamoney, Asian Banking and Finance និង Global Finance។ • JP Morgan បានទទួលស្គាល់ខ្ពត្តិភាពរបស់ ABA ក្នុងដំណើរការផ្ទេរប្រាក់ជាប្រិយប័ណ្ណដុល្លារអាមេរិក សម្រាប់ រយៈពេល 3 ឆ្នាំជាប់គ្នា ជាមួយពានរង្វាន់ Elite Quality Recognition Award។ • កូដ KHQR ស្តង់ដារថ្នាក់ជាតិ ត្រូវបានដាក់ដំណើរការពេញលេញទៅក្នុងប្រព័ន្ធទូទាត់ ABA PAY សម្រាប់ការទូទាត់បែបឌីជីថលកាន់តែងាយស្រួល • ធនាគារ ABA សហការជាមួយធនាគារ សហគ្រាសធុនតូច និងមធ្យម ដើម្បីគាំទ្រដល់ការស្តារវិស័យទេសចរណ៍ កម្ពុជាឡើងវិញ ជាមួយទឹកប្រាក់កម្ចី 20 លានដុល្លារអាមេរិក • ABA បានទូទាត់ទឹកប្រាក់ដោយជោគជ័យសម្រាប់សញ្ញាបណ្ណសាជីវកម្មរបស់ខ្លួន ដែលបញ្ជាក់ពីភាពរឹងមាំរបស់ធនាគារ • មុខងារផ្ទេរពី កាតទៅកាត ជាមួយ Mastercard និង UnionPay MoneyExpress ត្រូវបានដាក់ដំណើរការនៅក្នុង ABA Mobile³⁵
--	--

២.២. រូបសញ្ញា និងអត្តសញ្ញាណ

រូបភាពទី១៖ ស្លាកសញ្ញារបស់ ធនាគារជាតិកាណាដា



រូបភាពទី២៖ ស្លាកសញ្ញារបស់ធនាគារ ABA

³⁵ <https://www.ababank.com/km/about-us/> (ចូលទស្សនាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤)



ធនាគារ ABA បានដាក់សម្តេចជាផ្លូវការនូវ Logo ថ្មីរបស់ខ្លួន ដែលបញ្ជាក់ពីសមាជិកភាព ក្នុងសម្ព័ន្ធ ពាណិជ្ជកម្ម របស់ធនាគារជាតិកាណាដា។ ការផ្លាស់ប្តូរ Logo នេះ សបញ្ជាក់ឲ្យឃើញនូវជោគជ័យដ៏សម្បើម មួយទៀតរបស់ធនាគារ ABA ក្នុងនាមជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារជាតិកាណាដា ដែលបានក្លាយជា ម្ចាស់ភាគទុនិកដ៏ធំបំផុតរបស់ធនាគារ ABA ក្នុងឆ្នាំ២០១៦ ដោយមានការគាំទ្រពីម្ចាស់ភាគហ៊ុនដែលមានរឹង មាំ ធនាគារ ABA មានឱកាសបន្ថែមក្នុងការក្តោបយកទីផ្សារ ដែលមានបរិយាកាសប្រកួតប្រជែងខ្ពស់ និងទទួល បានបទពិសោធន៍ដ៏ឆ្លើម ពីធនាគារជាតិកាណាដា ដែលមានគ្រឹះយ៉ាងស្តុកស្តម្ភ ក្នុងវិស័យធនាគារអស់រយៈ កាលជាង១៥០ឆ្នាំ។

អត្ថន័យរបស់ Logo នេះបញ្ជាក់ពីជំហរដ៏រឹងមាំ ភាពច្នៃប្រឌិតខ្ពស់ កិត្តិយសល្បីល្បាញរបស់ ABA ក្នុង ទីផ្សារ និងការបង្កើនទំនុកចិត្តខ្ពស់ដល់អតិថិជន។ លើសពីនេះទៅទៀត Logo ថ្មីនេះ សបញ្ជាក់ឲ្យឃើញថា ធនាគារ ABA មានការគាំទ្រយ៉ាងរឹងមាំ ពីស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយ ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុដ៏ធំជាងគេ ក្នុង ទ្វីបអាមេរិចខាងជើង។ ទន្ទឹមនឹងនេះផងដែរ ទ្យូហ្គាថ្មីនេះគឺ ស្របតាមពាក្យស្លោក «ដៃគូដែលលោកអ្នកទុកចិត្ត បំផុត»។³⁶

³⁶ <https://www.freshnewsasia.com/index.php/en/?ref=1> (ចូលទស្សនាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤)

២.៣. ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ

២.៣.១. ចក្ខុវិស័យ

ចក្ខុវិស័យរបស់ធនាគារ គឺដើម្បីក្លាយជាធនាគារលំដាប់លេខមួយប្រចាំប្រទេស លើផ្នែកផ្គត់ផ្គង់សេវាកម្មធនាគារគួរជាទីទុកចិត្តងាយស្រួលប្រើប្រាស់ ប្រកបដោយបច្ចេកវិទ្យាទំនើបបំផុត និងងាយស្រួលក្នុងការទទួលបាន។ យើងមានបំណងក្លាយជាធនាគារមួយ ដែលប្រជាជនកម្ពុជាជឿទុកចិត្តក្នុងការបំពេញតម្រូវការសេវាធនាគារផ្ទាល់ខ្លួន និងសម្រាប់អាជីវកម្មរបស់ពួកគាត់ផងដែរ។

២.៣.២. បេសកកម្ម

បេសកកម្មរបស់យើង គឺដើម្បីជួយដល់ប្រទេសកម្ពុជា ធុរកិច្ចកម្ពុជា និងប្រជាជនកម្ពុជានៅក្នុងការកសាងអនាគតកាន់តែទូលំទូលាយនិងត្រចះត្រចង់ តាមរយៈការផ្តល់សេវាធនាគារប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ និងបច្ចេកវិទ្យាទំនើបបំផុតសម្រាប់គ្រប់គ្នា។ យើងចាត់ទុកខ្លួនយើងថាជាដៃគូដ៏ល្អមួយសម្រាប់សហគមន៍កម្ពុជា ក៏ដូចជាអាជីវកម្មឯកជន និងឯកត្តជនផងដែរ។ យើងនៅទីនេះដើម្បីផ្តល់សេវាកម្មជូនប្រទេសកម្ពុជា។

២.៣.៣. គុណតម្លៃ

គុណតម្លៃរបស់យើងបានបង្កើតជាគ្រឹះដ៏សំខាន់សម្រាប់ធុរកិច្ចរបស់យើង។ យើងជឿជាក់លើសារៈសំខាន់នៃ៖

- សុចរិតភាព និងសេចក្តីគោរព

នៅធនាគារ ABA យើងចាត់ទុកចំណុចនេះ ជាការទទួលខុសត្រូវខ្ពស់របស់យើង ក្នុងការបម្រើសេវាជូនរាល់អតិថិជនប្រកបដោយភាពសុចរិត នឹងសេចក្តីគោរព។

- និរន្តរភាព និងកំណើន

នៅធនាគារ ABA យើងតែងតែគិតគូរអំពីអនាគតរបស់ធនាគារយើងនិងប្រជាជនកម្ពុជាព្រមទាំងប្រទេសកម្ពុជាផងដែរ។ យើងសូមបង្ហាញនូវការប្តេជ្ញាចិត្តដ៏មោះមុតដូចគ្នាចំពោះបុគ្គលិកយើងក៏ដូចជាអតិថិជន។ នេះគឺជាវិធីសាស្ត្រមួយដែលអាចឲ្យយើងធានាបាននូវភាពរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ធនាគារ។

- ក្រមសីលធម៌ និងសុជីវធម៌

នៅធនាគារ ABA យើងអនុវត្តស្តង់ដារក្រមសីលធម៌ និងសុជីវធម៌ខ្ពស់រវាងគ្នានឹងគ្នា និងគ្រប់សកម្មភាពការងារដែលយើងធ្វើ ទាំងនៅក្នុង និងក្រៅធនាគារ។ គោលការណ៍ផ្ទាល់ទាំងនេះហើយ ដែលជាមូលដ្ឋានសម្រាប់រាល់ទំនាក់ទំនងប្រចាំថ្ងៃ ពោលគឺជាមួយអតិថិជន និងសហគមន៍ដែលយើងកំពុងផ្តល់សេវាជូន ក៏ដូចជាជាមួយបុគ្គលិករបស់យើងផងដែរ។

• **ទំនុកចិត្ត និងភាពជាដៃគូ**

នៅធនាគារ ABA យើងនៅទីនេះដើម្បីជួយសម្រួល និងជាជំនួយការ។ យើងចាត់ទុកខ្លួនយើងជាដៃគូ អាចពឹងពាក់បានដែលអតិថិជនរបស់យើងអាចជឿទុកចិត្ត និងពឹងផ្អែកសម្រាប់តម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។

• **វិភាគទាន**


នៅធនាគារ ABA យើងមានបំណងចូលរួមចំណែកវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។ យើងចង់ដើរតួនាទី ដែលផ្តល់សារប្រយោជន៍សម្រាប់ការរស់នៅរបស់អតិថិជនយើងក៏ដូចជាសម្រាប់អនាគតរបស់ប្រទេសទាំងមូល ផងដែរ។

• **គុណភាពនៃសេវាកម្ម**

នៅធនាគារ ABA យើងខិតខំស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបចំពោះរាល់តម្រូវការសេវាធនាគារ ទាំងអស់។ យើងមានបំណងផ្តល់សេវាកម្មធនាគារប្រកបដោយទំនុកចិត្ត និងមានបច្ចេកវិទ្យាទំនើបបំផុត សម្រាប់អតិថិជនទាំងអស់របស់យើងមិនថាពួកគេជាម្ចាស់គណនីផ្ទាល់ខ្លួនឬម្ចាស់គណនីអាជីវកម្មក៏ដោយ។³⁷

២.៤. បេសាសម្ព័ន្ធ និងគណៈគ្រប់គ្រង

³⁷ <https://www.ababank.com/km/about-us/> (ចូលទស្សនាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤)



២.៥. ធនាគារដៃគូ

ធនាគារ ABA មានដៃគូសហការ ជាប្រភេទធនាគារអន្តរជាតិល្បីៗក្នុងពិភពលោក តាមផ្នែកផ្សេងៗគ្នា។ នៅគ្រប់ទីកន្លែង ដែលទឹកប្រាក់របស់អ្នកត្រូវបានផ្ញើ និង ទទួលដល់យើងតាមរយៈដៃគូជាធនាគារឆ្លងឆ្នើយរបស់យើង ។ ធនាគារដៃគូរបស់ ABA មានដូចខាងក្រោម៖³⁸

តារាងទី ៦៖ ធនាគារដៃគូរបស់ ABA

រូបិយប័ណ្ណ	ឈ្មោះធនាគារភ្នាក់ងារ	លេខ SWIFT កូដ
USD	JPMorgan Chase Bank National Association, USA	CHASUS33
USD	Standard Chartered Bank, USA	SCBLUS33
USD	Standard Chartered Bank (Singapore) Limited	SCBLSG22
USD	Woori Bank, South Korea	HVBKCRSE
USD	Kookmin Bank, South Korea	CZNBKRSE
USD	KEB Hana Bank, South Korea	KOEXKRSE
USD	DBS Bank, Singapore	DBSSSGSG
USD	Oversea-Chinese Banking Corporation Limited, Singapore	OCBCSGSG
USD	Joint Stock Commercial Bank for Foreign Trade of Vietnam, Vietnam	BFTVVNVX
USD	KasikornBank Public Company Limited, Thailand	KASITHBK
VND	Joint Stock Commercial Bank for Foreign Trade of Vietnam, Vietnam	BFTVVNVX
CAD	National Bank of Canada, Canada	BNDCCAMMINT
USD	National Bank of Canada, Canada	BNDCCAMMINT
EUR	National Bank of Canada, Canada	BNDCCAMMINT
EUR	Commerzbank AG, Germany	COBADEFF
GBP	Standard Chartered Bank, UK	SCBLGB2L
SGD	DBS Bank, Singapore	DBSSSGSG
CNY	China Construction Bank Corporation, China	PCBCCNBJGPS
CNY	ICBC Limited Phnom Penh Branch	ICBKKHPP
THB	Standard Chartered Bank (Thai), Thailand	SCBLTHBX
THB	KasikornBank Public Company Limited, Thailand	KASITHBK
KRW	Woori Bank, South Korea	HVBKCRSE
AUD	JPMorgan Chase Bank National Association, Australia	CHASAU2X
JPY	Sumitomo Mitsui Banking Corporation, Japan	SMBCJPJT

³⁸ <https://www.ababank.com/km/about-us/> (ចូលទស្សនាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤)

២.៦. ទីតាំងភូមិសាស្ត្រ និងលេខទូរស័ព្ទ

ការិយាល័យកណ្តាលរបស់ធនាគារ ABA មានទីតាំងនៅអគារលេខ ១៤១ ១៤៦ ១៤៨ អា បេ សេ ដេ មហាវិថីព្រះសីហនុ និង អគារលេខ១៥ និង១៥៣ អា បេ សេ ផ្លូវលេខ ២៧៨ ភូមិទី៤ សង្កាត់បឹងកេងកង ១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។³⁹

រូបភាពទី៣៖ ការិយាល័យកណ្តាលរបស់ធនាគារ ABA



រូបភាពទី៤៖ Google Map របស់ការិយាល័យកណ្តាលរបស់ធនាគារ ABA



³⁹ <https://www.ababank.com/km/about-us/> (ចូលទស្សនាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤)

២.៧. ផលិតផល និងសេវាកម្ម

ធនាគារ ABA ដែលត្រូវបានគេស្គាល់ថាជាធនាគារកំពូលមួយក្នុងប្រទេសកម្ពុជា ហើយរយៈពេល ១៨ ឆ្នាំក្រោយនេះ ABA បានក្លាយជាធនាគារមួយដែលមានការពេញនិយមយ៉ាងខ្លាំងសម្រាប់សេវាកម្មធនាគារដ៏មានប្រយោជន៍ និងសេវាកម្មអតិថិជនប្រកបដោយភាពរួសរាយរាក់ទាក់។ ធនាគារ ABA ផ្តល់ជូននូវផលិតផល និងសេវាកម្មផ្សេងៗគ្នាជាច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួន។ ទាំងនេះរួមបញ្ចូលសេវាធនាគារ ផ្ទាល់ខ្លួនដូចជា គណនីសន្សំ ប្រាក់កម្ចី និងកាតឥណទាន ក៏ដូចជាដំណោះស្រាយធុរកិច្ចសម្រាប់ក្រុមហ៊ុន នានា។ ធនាគារនេះត្រូវបានគេស្គាល់ផងដែរសម្រាប់ជម្រើសធនាគារឌីជីថលទំនើបរបស់ខ្លួន ដែលធ្វើឱ្យមាន ភាពងាយស្រួលសម្រាប់អតិថិជនក្នុងការគ្រប់គ្រងប្រាក់របស់ពួកគេតាមអ៊ីនធឺណិត ឬតាមរយៈទូរស័ព្ទដៃរបស់ ពួកគេ ដែលត្រូវបានស្គាល់ថាជា "ABA Mobile"។ ខាងក្រោមនេះគឺជា ផលិតផល និងសេវាកម្មផ្សេងៗ ដែល ផ្តល់ដោយធនាគារ ABA ដែលធ្វើឱ្យវាក្លាយជាការពេញនិយមក្នុងចំណោមមនុស្សជាច្រើនក្នុងកម្ពុជា។⁴⁰

តារាងទី ៧៖ ផលិតផល និងសេវាកម្ម

សេវាបុគ្គល	អាជីវកម្ម	ABA Mobile	ស្វ័យសេវា
<ul style="list-style-type: none"> • គណនីហ្វីស • គណនីកាលកំណត់ • គណនីកាលកំណត់តាម ទូរស័ព្ទ • គណនីបត់បែនប្រាក់រៀល • គណនីបត់បែនប្រាក់រៀល តាមទូរស័ព្ទ • គណនីសន្សំ • គណនី អនីតិជន • គណនី Junior • គណនីសន្សំតាមទូរស័ព្ទ • គណនីចរន្ត • គណនីចរន្ត PLUS • គណនីលេខពិសេស • គណនីជួញដូរតាមទូរស័ព្ទ • សេវាកម្ចី • សេវាផ្ទេរប្រាក់ • កាតទូទាត់ • របៀបដាក់ប្រាក់ចូលគណនី ABA • សេវាមេនុឡាយហ្វី 	<ul style="list-style-type: none"> • គណនីសន្សំ • គណនីកាលកំណត់ • គណនីចរន្ត • គណនីចរន្ត PLUS • សេវាបាយការណ៍ SWIFT • គណនីជួញដូរសម្រាប់ អាជីវកម្ម • សេវាកម្ចី • សេវាផ្ទេរប្រាក់ • កាតទូទាត់ • សេវាទូទាត់ប្រាក់ • ហិរញ្ញប្បទានពាណិជ្ជកម្ម • សេវាប្រាក់បៀវត្សរ៍ • ABA PayWay • កម្មវិធី ABA Merchant App • ផ្លែតហ្វូម ABA Business • សេវាបង់ពន្ធ • ABA KHQR • 中文柜台 	<ul style="list-style-type: none"> • គណនីហ្វីស • ABA QR • ABA PAY • គណនី • ទូទាត់វីក្លយបត្រ • កាត • សេវា E-Cash • ផ្ទេរប្រាក់ • កម្ចីភ្លាមៗតាមទូរស័ព្ទ • ផ្តល់ទិន្នន័យអ៊ីនធឺណិត ឥតគិតថ្លៃ • កម្មវិធីចាយបានលុយ ABA • សេវាទូទាត់ឆ្លងដែនតាម QR 	<ul style="list-style-type: none"> • ABA 24/7 • សេវាកម្ម ATM • ម៉ាស៊ីនបើកកាត • របៀបដាក់ប្រាក់ចូល គណនី ABA

⁴⁰ <https://www.ababank.com/km/about-us/> (ចូលទស្សនាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤)

<ul style="list-style-type: none"> • សេវាបង់ពន្ធ • 中文柜台 • សេវាក្បាសុវត្ថិភាព ABA Escrow 	<ul style="list-style-type: none"> • សេវាក្បាសុវត្ថិភាព ABA Escrow • កម្មវិធីចាយបានលុយ ABA • កាត ABA Caltex Fleet Card • សេវាទូទាត់ប្រាក់ ABA Billzone 		
--	--	--	--

ជំពូកទី៣

**ការវិនិយោគរបាយការណ៍
ហិរញ្ញវត្ថុរបស់ ធនាគារ
វឌ្ឍនៈអាស៊ី បំបាត់**

ជំពូកទី៣

ការវិនិច្ឆ័យរបស់ករណីហិរញ្ញវត្ថុរបស់ធនាគារ វឌ្ឍនៈអាស៊ី បំបាត់

៣.១. របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ

៣.១.១. របាយការណ៍លទ្ធផល

តារាងទី ៨៖ តារាងរបាយការណ៍លទ្ធផលរបស់ធនាគារ ABA ឆ្នាំ ២០២១ - ២០២៣

The Advanced Bank of Asia Limited			
Income Statement			
For the Year Ended Dec 31, 2021, 2022 and 2023			
	2021	2022	2023
	US\$	US\$	US\$
Interest income	454,543,953	570,837,305	705,357,695
Interest expense	<u>(62,805,959)</u>	<u>(91,580,099)</u>	<u>(198,826,322)</u>
Net interest income	391,737,994	479,257,206	506,531,373
Fee and commission income	53,326,594	71,617,717	80,751,090
Fee and commission expense	<u>(20,262,189)</u>	<u>(27,659,831)</u>	<u>(38,491,191)</u>
Net fee and commission income	33,064,405	43,957,886	42,259,899
Other operating income	6,128,724	5,926,210	11,404,051
Personnel expenses	<u>(84,630,129)</u>	<u>(98,756,492)</u>	<u>(111,619,676)</u>
Depreciation and amortisation	<u>(19,000,585)</u>	<u>(23,503,694)</u>	<u>(27,312,492)</u>
Operating expenses	<u>(32,789,403)</u>	<u>(41,565,653)</u>	<u>(51,090,387)</u>
Net impairment losses on financial assets	<u>(29,800,220)</u>	<u>(26,999,081)</u>	<u>(23,404,791)</u>
Profit before tax	264,710,786	338,316,382	346,767,977
Income tax expense	<u>(52,686,608)</u>	<u>(76,038,145)</u>	<u>(70,286,309)</u>
Profit for the year	212,024,178	262,278,237	276,481,668
Other comprehensive income	-	-	-
Total comprehensive income for the year	<u>212,024,178</u>	<u>262,278,237</u>	<u>276,481,668</u>

៣.១.២. តារាងតុល្យការ

តារាងទី ៩៖ តារាងតុល្យការរបស់ធនាគារ ABA ឆ្នាំ ២០២១ - ២០២៣

The Advanced Bank of Asia Limited			
Balance Sheet			
As at 31 Dec 2021, 2022 and 2023			
	2021	2022	2023
	US\$	US\$	US\$
Assets			
Cash on hand	478,829,834	461,874,069	474,857,773
Balances with the NBC	1,353,953,769	1,384,213,047	1,144,610,187
Balances with other banks	557,456,114	483,070,473	1,476,824,428
Loans to customers	5,278,989,596	6,448,799,797	7,772,341,514
Investment securities	36,839,675	34,942,747	338,015,805
Property and equipment	47,643,783	66,067,387	84,871,929
Right-of-use assets	39,893,238	57,064,305	64,432,584
Intangible assets	15,887,348	16,296,439	16,555,112
Deferred tax assets	10,875,555	-	-
Other assets	<u>40,691,482</u>	<u>79,488,417</u>	<u>110,703,383</u>
TOTAL ASSETS	<u>7,861,060,394</u>	<u>9,031,816,681</u>	<u>11,483,212,715</u>
LIABILITIES			
Deposits from banks and other financial institutions	95,531,742	142,662,081	206,402,009
Deposits from customers	6,208,198,343	7,210,953,614	9,026,304,769
Debt securities in issue	21,310,996	-	-
Borrowings	197,399,626	68,358,368	146,416,963
Subordinated debts	148,027,962	121,045,397	96,053,372
Current tax liabilities	46,957,236	47,388,978	47,217,164
Lease liabilities	42,463,355	60,411,883	69,053,434
Deferred tax liabilities		7,030,085	21,989,620
Other liabilities	<u>51,358,645</u>	<u>61,875,549</u>	<u>91,202,990</u>
TOTAL LIABILITIES	<u>6,811,247,905</u>	<u>7,719,725,955</u>	<u>9,704,640,321</u>
EQUITY			
Share capital	520,000,000	660,000,000	1,100,000,000
Regulatory reserves	43,637,909	117,119,294	221,657,298
Retained earnings	<u>486,174,580</u>	<u>534,971,432</u>	<u>456,915,096</u>
TOTAL EQUITY	<u>1,049,812,489</u>	<u>1,312,090,726</u>	<u>1,778,572,394</u>
TOTAL LIABILITIES AND EQUITY	<u>7,861,060,394</u>	<u>9,031,816,681</u>	<u>11,483,212,715</u>

៣.២. ការវិភាគទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ

៣.២.១. ការវិភាគតាមដំណាក់កាល

៣.២.១.១. ការវិភាគតាមដំណាក់កាលទទួលបាន

តារាងទី ១០៖ ការវិភាគតាមដំណាក់កាលទៅលើរបាយការណ៍លទ្ធផលរបស់ធនាគារ ABA ចន្លោះឆ្នាំ ២០២១- ២០២៣

The Advanced Bank of Asia Limited Income Statement Vertical Analysis For the Year Ended Dec 31, 2021, 2022 and 2023						
Accounts	2021		2022		2023	
	US\$	%	US\$	%	US\$	%
Interest income	454,543,953	88%	570,837,305	88%	705,357,695	88%
Interest expense	(62,805,959)	-12%	(91,580,099)	-14%	(198,826,322)	-25%
Net interest income	391,737,994	76%	479,257,206	74%	506,531,373	64%
Fee and commission income	53,326,594	10%	71,617,717	11%	80,751,090	10%
Fee and commission expense	(20,262,189)	-4%	(27,659,831)	-4%	(38,491,191)	-5%
Net fee and commission income	33,064,405	6%	43,957,886	7%	42,259,899	5%
Other operating income	6,128,724	1%	5,926,210	1%	11,404,051	1%
Personnel expenses	(84,630,129)	-16%	(98,756,492)	-15%	(111,619,676)	-14%
Depreciation and amortisation	(19,000,585)	-4%	(23,503,694)	-4%	(27,312,492)	-3%
Operating expenses	(32,789,403)	-6%	(41,565,653)	-6%	(51,090,387)	-6%
Net impairment losses on financial assets	(29,800,220)	-6%	(26,999,081)	-4%	(23,404,791)	-3%
Profit before tax	264,710,786	52%	338,316,382	52%	346,767,977	43%
Income tax expense	(52,686,608)	-10%	(76,038,145)	-12%	(70,286,309)	-9%
Profit for the year	212,024,178	41%	262,278,237	40%	276,481,668	35%
Other comprehensive income	-	-	-	-	-	-
Total comprehensive income for the year	<u>212,024,178</u>	41%	<u>262,278,237</u>	40%	<u>276,481,668</u>	35%

Total operating income	513,999,271	100%	648,381,232	100%	797,512,836	100%
Total expense	<u>(301,975,093)</u>	-59%	<u>(386,102,995)</u>	-60%	<u>(521,031,168)</u>	-65%
Net profit	<u>212,024,178</u>	41%	<u>262,278,237</u>	40%	<u>276,481,668</u>	35%

តាមរយៈតារាងខាងលើនេះបានបង្ហាញថា៖

- **ចំណូលពីការប្រាក់ (Interest income)**

ប្រាក់ចំណូលពីការប្រាក់ស្ថិតនៅថេរ (៨៨%) ក្នុងរយៈពេលបីឆ្នាំ ២០២១, ២០២២ និង ២០២៣ ធៀបនឹងប្រាក់ចំណូលសរុបរបស់ធនាគារនៃឆ្នាំនីមួយៗ។ នៅក្នុងឆ្នាំ ២០២១ ចំណូលបានមកពីការប្រាក់គឺមានចំនួន ៤៥៤,៥៤៣,៩៥៣ ដុល្លារ ស្មើនឹង ៨៨% ហើយសម្រាប់ឆ្នាំ ២០២២ ចំណូលការប្រាក់មានចំនួន ៥៧០,៨៣៧,៣០៥ ដុល្លារ ស្មើនឹង ៨៨% និងក្នុងឆ្នាំ ២០២៣ ចំណូលបានមកពីការប្រាក់មានចំនួន ៧០៥,៣៥៧,៦៩៥ ដុល្លារ ស្មើនឹង ៨៨%។ នេះបង្ហាញថាប្រភពចំណូលចម្បងរបស់ធនាគារគឺបានមកពីការប្រាក់ដែលទទួលបានពីការផ្តល់ប្រាក់កម្ចី និងផលិតផលហិរញ្ញវត្ថុផ្សេងទៀតដល់អតិថិជន។ ម្យ៉ាងវិញទៀត ភាគរយថេររបស់ ចំណូលពីការប្រាក់ធៀបនឹងប្រាក់ចំណូលសរុបរបស់ឆ្នាំនីមួយៗនេះបង្ហាញ ពីលំហូរប្រាក់ចំណូលមានស្ថេរភាពពីចំណូលការប្រាក់ បើទោះបីជាចំនួនប្រាក់ពិតប្រាកដកើនឡើងជារៀងរាល់ឆ្នាំក៏ដោយ។

- **ចំណាយលើការប្រាក់ (Interest Expense)**

ការចំណាយលើការប្រាក់បានកើនឡើងយ៉ាងខ្លាំងពីឆ្នាំ ២០២១ ដល់ ២០២២។ ក្នុងឆ្នាំ ២០២១ ចំណាយការប្រាក់ គឺមានចំនួន ៦២,៨០៥,៩៥៩ ដុល្លារ ស្មើនឹង ១២% បើធៀបជាមួយប្រាក់ចំណូលសរុប។ ហើយចំណាយការប្រាក់នៅក្នុងឆ្នាំ ២០២២ មានចំនួន ៩១,៥៨០,០៩៩ ដុល្លារ ស្មើនឹង ១៤% និងចំណាយទៅលើការប្រាក់ក្នុងឆ្នាំ ២០២៣ មានចំនួន ១៩៨,៨២៦,៣២២ ដុល្លារ ស្មើនឹង ២៥%។ ការកើនឡើងនៃភាគរយនៃការចំណាយការប្រាក់នេះអាចបណ្តាលពីកើនឡើងនៃប្រាក់បញ្ញើរបស់អតិថិជន។

- **ចំណូលពីការប្រាក់សុទ្ធ (Net Interest Income)**

ប្រាក់ចំណូលការប្រាក់សុទ្ធចៀបនឹងប្រាក់ចំណូលសរុបបានថយចុះពី ៧៦% ក្នុងឆ្នាំ ២០២១ ដល់ ៧៤ ក្នុងឆ្នាំ ២០២២ និងបន្តថយចុះត្រឹម ៦៤% ក្នុងឆ្នាំ ២០២៣ ទោះបីជាមានការកើនឡើងទាំងស្រុងក៏ដោយ។

- **ចំណូលពីកម្រៃជើងសារ (Fee and Commission Income)**

យើងអាចសង្កេតឃើញថានៅក្នុងឆ្នាំ ២០២១ ប្រាក់ចំណូលពីកម្រៃជើងសារ (Fee and commission income) គឺមានចំនួន ៥៣,៣២៦,៥៩៤ ដុល្លារ ស្មើនឹង ១០% នៃប្រាក់ចំណូលសរុប។ ចំណែកឆ្នាំ២០២២ មានចំនួនប្រមាណ ៧១,៦១៧,៧១៧ ដុល្លារ ស្មើនឹង ១១% និងនៅក្នុងឆ្នាំ ២០២៣ មានចំនួន ៨០,៧៥១,០៩០ ដុល្លារ ស្មើ ១០% ធៀបជាមួយនឹងប្រាក់ចំណូលសរុប។ នេះបង្ហាញថាធនាគារមានលំហូរប្រាក់ចំណូលថេរពី កម្រៃជើងសារដែលបានពីការគិតថ្លៃសម្រាប់សេវាកម្មផ្សេងៗ។

• **ចំណាយលើជើងសារ (Fee and Commission Expense)**

នៅក្នុងឆ្នាំ ២០២១ ប្រាក់ចំណាយលើ កម្រៃជើងសារ គឺមានចំនួន ២០,២៦២,១៨៩ ដុល្លារ ស្មើនឹង ៤% និង ក្នុងឆ្នាំ ២០២២ មានចំនួន ២៧,៦៥៩,៨៣១ដុល្លារ ស្មើនឹង ៤% ធៀបនឹងប្រាក់ចំណូលសរុប។ ចំណែកឆ្នាំ ២០២៣ ប្រាក់ចំណាយនេះមានចំនួន ៣៨,៤៩១,១៩១ ដុល្លារ ស្មើនឹង ៥% ធៀបនឹងប្រាក់ចំណូលសរុប។

• **ចំណូលសុទ្ធពីកម្រៃជើងសារសុទ្ធ (Net Fee and Commission Income)**

ចំណូលពីកម្រៃជើងសារសុទ្ធផ្សេងនឹងប្រាក់ចំណូលសរុបនៅឆ្នាំ ២០២១ មានចំនួន ៣៣,០៦៤,៤០៥ ដុល្លារ ស្មើនឹង ៦% , នៅក្នុងឆ្នាំ ២០២២ មានចំនួន ៤៣,៩៥៧,៨៨៦ ដុល្លារ ស្មើនឹង ៧% និងឆ្នាំ ២០២៣ មាន ចំនួន ៤២,២៥៩,៨៩៩ ដុល្លារ ។

• **ចំណូលប្រតិបត្តិការផ្សេងៗ (Other Operating Income)**

ចំណូលបានមកពីការធ្វើប្រតិបត្តិការនានារបស់ធនាគារ ធៀបជាមួយនឹងចំណូលសរុបនៃឆ្នាំនីមួយៗមាន អត្រាស្មើនឹង ១% ដូចគ្នា។

• **ចំណាយបុគ្គលិក (Personnel Expenses)**

ការចំណាយលើបុគ្គលិក ឬការចំណាយលើប្រាក់បៀវត្ស (Personnel expense) ធៀបនឹងប្រាក់ ចំណូល សរុបនៃឆ្នាំនីមួយៗ បានថយចុះបន្តិចម្តងៗពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣។ នៅក្នុងឆ្នាំ ២០២១ ការចំណាយ លើប្រាក់បៀវត្សគឺមានចំនួន ៨៤,៦៣០,១២៩ ដុល្លារ ស្មើនឹង ១៦% ហើយធ្លាក់មកត្រឹម៩៨,៧៥៦,៤៩២ ដុល្លារ ស្មើនឹង ១៥% នៅក្នុងឆ្នាំ ២០២២ និងបន្តការធ្លាក់មកត្រឹម ១១១,៦១៩,៦៧៦ ដុល្លារ ស្មើនឹង ១៤% នៅ ក្នុងឆ្នាំ២០២៣។

• **ការចំណាយរំលោះ (Depreciation and Amortisation)**

ការចំណាយរំលោះ បានរក្សាស្ថិរភាពជាភាគរយធៀបនឹងប្រាក់ចំណូលសរុបប្រហែល ៣-៤%។ ការថយចុះ តិចតួចនៃភាគរយពី ៤% ទៅ ៣% បង្ហាញពីការគ្រប់គ្រងទ្រព្យសម្បត្តិប្រកបដោយប្រសិទ្ធភាព។

• **ចំណាយប្រតិបត្តិការផ្សេងៗ (Other Operating Expenses)**

ការចំណាយប្រតិបត្តិការផ្សេងៗ (Other Operating Expenses) នៃឆ្នាំ ២០២១, ២០២២ និង ២០២៣ ធៀបនឹងប្រាក់ចំណូលសរុបនៃឆ្នាំនីមួយៗស្មើនឹង ៦% ថេរ។ ស្ថិរភាពនេះបង្ហាញពីការគ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាពលើការចំណាយទូទៅ និងរដ្ឋបាលទាក់ទង។

- **ការខាតបង់សុទ្ធនៃឱនភាពតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ (Net Impairment Losses on Financial Assets)**

ការខាតបង់សុទ្ធនៃឱនភាពតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ (Net Impairment Losses on Financial Assets)បានថយចុះគួរឱ្យកត់សម្គាល់ជាភាគរយធៀបនឹងប្រាក់ចំណូល។ នៅឆ្នាំ ២០២១ ការថយចុះតម្លៃនៃ ទ្រព្យសកម្មសុទ្ធមានចំនួន ២៩,៨០០,២២០ ដុល្លារ ស្មើនឹង ៦% ចំណែកឆ្នាំ ២០២២ មានចំនួន ២៦,៩៩៩,០៨១ ដុល្លារ ស្មើនឹង ៤% និងឆ្នាំ ២០២៣ មានប្រមាណ ២៣,៤០៤,៧៩១ ដុល្លារ ស្មើនឹង ៣%។

- **ប្រាក់ចំណេញមុនបង់ពន្ធ (Profit Before Tax)**

នៅក្នុងឆ្នាំ ២០២១ ប្រាក់ចំណេញមុនបង់ពន្ធមានចំនួន ២៦៤,៧១០,៧៨៦ ដុល្លារ ដែលស្មើនឹង ៥២% ហើយនៅក្នុង ឆ្នាំ ២០២២ មានចំនួន ៣៣៨,៣១៦,៣៨២ ដែលស្មើនឹង ៥២% បើធៀបទៅនឹងចំណូលប្រាក់ ចំណូលសរុប និងនៅក្នុងឆ្នាំ ២០២៣ មានចំនួន ៣៤៦,៧៦៧,៩៧៧ ដុល្លារ។ នេះបង្ហាញថាធនាគារទទួលបាន ប្រាក់ចំណេញមុនបង់ពន្ធមានការថយចុះ។

- **ពន្ធលើប្រាក់ចំណូល (Income Tax Expense)**

នៅក្នុងឆ្នាំ ២០២១ ពន្ធលើប្រាក់ចំណូលមានចំនួន ៥២,៦៨៦,៦០៨ ដុល្លារ ដែលស្មើនឹង ១០% ហើយនៅ ក្នុង ឆ្នាំ ២០២២ មានចំនួន ៧៦,០៣៨,១៤៥ ដុល្លារ ដែលស្មើនឹង ១២% បើធៀបទៅនឹងចំណូលប្រាក់សរុប របស់ធនាគារ។

- **ប្រាក់ចំណេញក្នុងកំឡុងគ្រា (Profit for the year)**

នៅក្នុងឆ្នាំ ២០២១ ប្រាក់ចំណេញសុទ្ធក្នុងកំឡុងគ្រាមានចំនួន ២១២,០២៤,១៧៨ ដុល្លារ ដែលស្មើនឹង ៤១% ធៀបនឹងប្រាក់ចំណូលសរុបហើយនៅក្នុងឆ្នាំ ២០២២ មានចំនួន ២៦២,២៧៨,២៣៧ ដុល្លារ ដែលស្មើ នឹង ៤០% ធៀបនឹងប្រាក់ចំណូលសរុប និងនៅក្នុងឆ្នាំ ២០២៣ មានចំនួន ២៧៦,៤៨១,៦៦៨ ដុល្លារ ស្មើនឹង ៣៥% ធៀបនឹងប្រាក់ចំណូលសរុប។ យើងឃើញថាប្រាក់ចំណេញសុទ្ធផ្សេងៗធៀបនឹងប្រាក់ចំណូលសរុបក្នុងឆ្នាំ ២០២៣ ទាបជាងគេក្នុងចំណោមឆ្នាំទាំងបី។

៣.២.១.២. ការវិភាគតាមជួរឈរទៅលើតារាងតុល្យការ

តារាងទី ១១៖ ការវិភាគតាមជួរឈរទៅលើធាតុសំខាន់ៗរបស់តារាងតុល្យការរបស់ធនាគារ ABA

ចន្លោះឆ្នាំ ២០២១-២០២៣

The Advanced Bank of Asia Limited Balance Sheet Vertical Analysis As at 31 Dec 2021, 2022 and 2023						
Accounts	2021		2022		2023	
	US\$	%	US\$	%	US\$	%
Assets						
Cash on hand	478,829,834	6%	461,874,069	5%	474,857,773	4%
Balances with the NBC	1,353,953,769	17%	1,384,213,047	15%	1,144,610,187	10%
Balances with other banks	557,456,114	7%	483,070,473	5%	1,476,824,428	13%
Loans to customers	5,278,989,596	67%	6,448,799,797	71%	7,772,341,514	68%
Investment securities	36,839,675	0.47%	34,942,747	0.39%	338,015,805	3%
Property and equipment	47,643,783	1%	66,067,387	1%	84,871,929	1%
Right-of-use assets	39,893,238	1%	57,064,305	1%	64,432,584	1%
Intangible assets	15,887,348	0.20%	16,296,439	0.18%	16,555,112	0.14%
Deferred tax assets	10,875,555	0.14%	-	-	-	-
Other assets	<u>40,691,482</u>	1%	<u>79,488,417</u>	1%	<u>110,703,383</u>	1%
TOTAL ASSETS	<u>7,861,060,394</u>	100%	<u>9,031,816,681</u>	100%	<u>11,483,212,715</u>	100%
LIABILITIES						
Deposits from banks and other financial institutions	95,531,742	1%	142,662,081	2%	206,402,009	2%
Deposits from customers	6,208,198,343	79%	7,210,953,614	80%	9,026,304,769	79%
Debt securities in issue	21,310,996	0.27%	-	-	-	-
Borrowings	197,399,626	3%	68,358,368	1%	146,416,963	1%
Subordinated debts	148,027,962	2%	121,045,397	1%	96,053,372	1%
Current tax liabilities	46,957,236	1%	47,388,978	1%	47,217,164	0%
Lease liabilities	42,463,355	1%	60,411,883	1%	69,053,434	1%
Deferred tax liabilities	-	-	7,030,085	0.08%	21,989,620	0.19%
Other liabilities	<u>51,358,645</u>	1%	<u>61,875,549</u>	1%	<u>91,202,990</u>	1%
TOTAL LIABILITIES	<u>6,811,247,905</u>	87%	<u>7,719,725,955</u>	85%	<u>9,704,640,321</u>	85%
EQUITY						
Share capital	520,000,000	7%	660,000,000	7%	1,100,000,000	10%
Regulatory reserves	43,637,909	1%	117,119,294	1%	221,657,298	2%
Retained earnings	<u>486,174,580</u>	6%	<u>534,971,432</u>	6%	<u>456,915,096</u>	4%
TOTAL EQUITY	<u>1,049,812,489</u>	13%	<u>1,312,090,726</u>	15%	<u>1,778,572,394</u>	15%
TOTAL LIABILITIES AND EQUITY	<u>7,861,060,394</u>	100%	<u>9,031,816,681</u>	100%	<u>11,483,212,715</u>	100%

តាមរយៈការគណនា វិភាគនិងប្រៀបធៀបនៃតារាងតុល្យការតាមជួរឈរនៅឆ្នាំ ២០២១ - ២០២៣ បានបង្ហាញថា៖

- **សាច់ប្រាក់ក្នុងដៃ (Cash on hand)**

នៅក្នុងឆ្នាំ ២០២១ សាច់ប្រាក់ក្នុងដៃមានចំនួន ៤៧៨,៨២៩,៨៣៤ ដុល្លារ ស្មើនឹង ៦% ហើយក្នុងឆ្នាំ ២០២២ សាច់ប្រាក់ក្នុងដៃមានចំនួន ៤៦១,៨៧៤,០៦៩ ដុល្លារ ស្មើនឹង ៥% ចំណែកឯក្នុងឆ្នាំ ២០២៣ វិញមានចំនួន ៤៧៤,៨៥៧,៧៧៣ ដុល្លារ ស្មើនឹង ៤% ធៀបនឹងទ្រព្យសកម្មសរុប។ ដូចនេះ យើងសង្កេតឃើញថាមានការថយចុះបន្តិចបន្តួច។

- **សមតុល្យនៅធនាគារជាតិនៃកម្ពុជា (Balances with the NBC)**

នៅក្នុងឆ្នាំ ២០២១ សមតុល្យនៅធនាគារជាតិនៃកម្ពុជាមានចំនួន ១,៣៥៣,៩៥៣,៧៦៩ ដុល្លារ ស្មើនឹង ១៧% ចំណែកឯក្នុងឆ្នាំ ២០២២ មានចំនួន ១,៣៨៤,២១៣,០៤៧ ដុល្លារ ស្មើនឹង ១៥% ហើយក្នុងឆ្នាំ ២០២៣ មានចំនួន ១,១៤៤,៦១០,១៨៧ ដុល្លារ ស្មើនឹង ១០% ធៀបនឹងទ្រព្យសកម្មសរុប។ ដូចនេះ យើងសង្កេតឃើញថា នៅក្នុងឆ្នាំ ២០២២ សមតុល្យនៅធនាគារជាតិនៃកម្ពុជាមានការថយចុះ ២% ធៀបនឹងឆ្នាំ ២០២១ និងនៅក្នុងឆ្នាំ ២០២៣ បានថយចុះ ៥% ធៀបនឹងឆ្នាំ ២០២២។

- **សមតុល្យនៅធនាគារនានា (Balances with other banks)**

ក្នុងឆ្នាំ ២០២១ សមតុល្យនៅធនាគារនានាមានចំនួន ៥៥៧,៤៥៦,១១៤ ដុល្លារ ស្មើនឹង ៧% និងក្នុងឆ្នាំ ២០២២ មានចំនួន ៤៨៣,០៧០,៤៧៣ ដុល្លារ ស្មើនឹង ៥% ហើយនៅក្នុងឆ្នាំ ២០២៣ មានចំនួន ១,៤៧៦,៨២៤,៤២៨ ដុល្លារ ស្មើនឹង ១៣% ធៀបនឹងទ្រព្យសកម្មសរុប។

- **ឥណទានផ្តល់ដល់អតិថិជន (Loans to customers)**

ឥណទានផ្តល់ដល់អតិថិជនមានការកើនឡើងគួរឱ្យកត់សម្គាល់ពី ៦៧% ក្នុងឆ្នាំ ២០២១ ដល់ ៧១% ក្នុងឆ្នាំ ២០២២ ហើយបានថយចុះបន្តិចត្រឹម ៦៨% នៅឆ្នាំ ២០២៣ បើធៀបនឹងទ្រព្យសកម្មសរុប។

- **មូលបត្រវិនិយោគ (Investment securities)**

នៅក្នុងឆ្នាំ ២០២១ មូលបត្រវិនិយោគមានចំនួន ០.៤៧% ហើយបានថយចុះមកត្រឹម ០.៣៩% ក្នុងឆ្នាំ ២០២២។ ចំណែកឯនៅឆ្នាំ ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ ៣% ដែលជាការកើនឡើងយ៉ាងខ្លាំងបើធៀបនឹងឆ្នាំ ២០២១ និង២០២២។

- **ទ្រព្យសម្បត្តិ និងបរិក្ខារ (Property and equipment)**

ទ្រព្យសម្បត្តិ និងបរិក្ខារ (Property and equipment) មានការកើនឡើងជារៀងរាល់ឆ្នាំ ដែលនៅក្នុង

ឆ្នាំ ២០២១ មានចំនួន ៤៧,៦៤៣,៧៨៣ ដុល្លារ បើគិតជាភាគរយស្មើនឹង ០.៦១%។ ក្នុងឆ្នាំ ២០២២ មានចំនួន កើនឡើងដល់ ៦៦,០៦៧,៣៨៧ ដុល្លារ ដែលស្មើនឹង ០.៧៣% ហើយក៏នៅតែបន្តកើនឡើងរហូតដល់ ៨៤,៨៧១,៩២៩ ដុល្លារ ស្មើនឹង ០.៧៤% បើធៀបទៅនឹងទ្រព្យសកម្មសរុបក្នុងឆ្នាំ ២០២៣។

• **ទ្រព្យសកម្មផ្សេងៗ (Other assets)**

ទ្រព្យសកម្មផ្សេងៗ (Other assets) នៅក្នុងឆ្នាំ ២០២១ មានចំនួន ៤០,៦៩១,៤៨២ ដុល្លារ ហើយ នៅក្នុងឆ្នាំ ២០២២ មានចំនួន ៧៩,៤៨៨,៤១៧ ដុល្លារ និងក្នុងឆ្នាំ ២០២៣ មានចំនួន ១១០,៧០៣,៣៨៣ ដុល្លារ ដែលទាំងបីឆ្នាំនេះមានអត្រាស្មើនឹង ១% ដូចគ្នា។

• **ទ្រព្យសកម្មសរុប (Total Assets)**

នៅក្នុងឆ្នាំ ២០២១ ទ្រព្យសកម្មសរុបមានចំនួន ៧,៨៦១,០៦០,៣៩៤ ដុល្លារ ហើយក្នុងឆ្នាំ ២០២២ មានចំនួន ៩,០៣១,៨១៦,៦៨១ ដុល្លារ និងក្នុងឆ្នាំ ២០២៣ មានចំនួន ១១,៤៨៣,២១២,៧១៥ដុល្លារ។ ទ្រព្យ សកម្មសរុបគឺជា ចំនួនទឹកប្រាក់គោល ឬគណនីគោល ដូច្នេះទើបផលធៀបរបស់វាស្មើនឹង ១០០% ជានិច្ច។

• **ប្រាក់បញ្ញើ (Deposits)**

ប្រាក់បញ្ញើ មានអត្រាស្មើនឹង ៨០% ក្នុងឆ្នាំ ២០២១ ហើយបានកើនឡើងដល់ ៨១% ក្នុងឆ្នាំ ២០២២។ នៅឆ្នាំ ២០២៣ បានធ្លាក់ចុះ ១% ស្មើនឹង ៨០% បើធៀបនឹងបំណុលនិងមូលធនសរុប។

• **មូលបត្របំណុល (Debt securities in issue)**

នៅក្នុងឆ្នាំ ២០២១ មូលបត្របំណុលមានចំនួន ២១,៣១០,៩៩៦ ដុល្លារ ស្មើនឹង ០.២៧% ប៉ុន្តែមិន មាននៅឆ្នាំ ២០២២ និងឆ្នាំ ២០២៣។

• **ប្រាក់កម្ចី (Borrowings)**

នៅក្នុងឆ្នាំ ២០២១ ប្រាក់កម្ចីមានចំនួន ១៩៧,៣៩៩,៦២៦ ដុល្លារ ស្មើនឹង ៣% រីឯក្នុងឆ្នាំ ២០២២ មាន ចំនួន ៦៨,៣៥៨,៣៦៨ ដុល្លារ ស្មើនឹង ០.៧៦% ចំណែកឯឆ្នាំ ២០២៣ វិញមានការកើនឡើងដល់ ១% ស្មើនឹង ១៤៦,៤១៦,៩៦៣ ដុល្លារ។ ដូច្នេះ យើងសង្កេតឃើញថាប្រាក់កម្ចីនៅឆ្នាំ ២០២២ មានការធ្លាក់ចុះគួរអោយកត់ សម្គាល់ និងមានការកើនឡើងបន្តិចវិញនៅឆ្នាំ ២០២៣។

• **បំណុលផ្សេងៗ (Other liabilities)**

នៅឆ្នាំ ២០២១ បំណុលផ្សេងៗមានចំនួន ៥១,៣៥៨,៦៤៥ ដុល្លារ រីឯក្នុងឆ្នាំ២០២២ មាន ៦១,៨៧៥, ៥៤៩ ដុល្លារ ក្នុងឆ្នាំ ២០២៣ វិញមាន ៩១,២០២,៩៩០ ដុល្លារ ដែលមានអត្រាស្មើនឹង ១% ដូចគ្នា។

- **បំណុលសរុប (Total Liabilities)**

នៅក្នុងឆ្នាំ ២០២១ បំណុលសរុបស្មើនឹង ៨៧% ហើយមានការថយចុះបន្តិច នៅក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ស្មើនឹង ៨៥%។

- **មូលធនសរុប (Total Equity)**

នៅក្នុងឆ្នាំ ២០២១ មូលធនសរុបមានចំនួន ១,០៤៩,៨១២,៤៨៩ ដុល្លារ ស្មើនឹង ១៣% ហើយកើនមក ត្រឹម ១៥% នៅក្នុងឆ្នាំ ២០២២ និង២០២៣ បើប្រៀបធៀបជាមួយនឹងបំណុល និងមូលធនសរុប។

៣.២.២. ការវិនិយោគតាមជួរដេក

៣.២.២.១. ការវិនិយោគតាមជួរដេកទៅលើរបាយការណ៍លទ្ធផល

តារាងទី ១២៖ ការវិភាគតាមជួរដេកទៅលើរបស់របាយការណ៍លទ្ធផលរបស់ធនាគារ ABA ចន្លោះឆ្នាំ

២០២១ - ២០២៣

The Advanced Bank of Asia Limited					
Income Statement Horizontal Analysis					
For the Year Ended Dec 31, 2021, 2022 and 2023					
Accounts	2021	2022	2023	% Change	
	US\$	US\$	US\$	21-22	22-23
Interest income	454,543,953	570,837,305	705,357,695	26%	24%
Interest expense	<u>(62,805,959)</u>	<u>(91,580,099)</u>	<u>(198,826,322)</u>	46%	117%
Net interest income	391,737,994	479,257,206	506,531,373	22%	6%
Fee and commission income	53,326,594	71,617,717	80,751,090	34%	13%
Fee and commission expense	<u>(20,262,189)</u>	<u>(27,659,831)</u>	<u>(38,491,191)</u>	37%	39%
Net fee and commission income	33,064,405	43,957,886	42,259,899	33%	-4%
Other operating income	6,128,724	5,926,210	11,404,051	-3%	92%
Personnel expenses	(84,630,129)	(98,756,492)	(111,619,676)	17%	13%
Depreciation and amortisation	(19,000,585)	(23,503,694)	(27,312,492)	24%	16%
Operating expenses	(32,789,403)	(41,565,653)	(51,090,387)	27%	23%
Net impairment losses on financial assets	<u>(29,800,220)</u>	<u>(26,999,081)</u>	<u>(23,404,791)</u>	-9%	-13%
Profit before tax	264,710,786	338,316,382	346,767,977	28%	2%
Income tax expense	<u>(52,686,608)</u>	<u>(76,038,145)</u>	<u>(70,286,309)</u>	44%	-8%
Profit for the year	212,024,178	262,278,237	276,481,668	24%	5%
Other comprehensive income	-	-	-		
Total comprehensive income for the year	<u>212,024,178</u>	<u>262,278,237</u>	<u>276,481,668</u>	24%	5%

តាមរយៈតារាងខាងលើនេះបានបង្ហាញថា៖

• **ចំណូលការប្រាក់ (Interest income)**

នៅក្នុងឆ្នាំ ២០២២ ចំណូលការប្រាក់ មានការកើនឡើង ២៦% ធៀបនឹងឆ្នាំ ២០២១។ ចំណែកឯក្នុងឆ្នាំ ២០២៣ ចំណូលការប្រាក់មានកើនឡើង ២៤% ធៀបនឹងឆ្នាំ២០២២។

• **ចំណាយលើការប្រាក់ (Interest expense)**

នៅក្នុងឆ្នាំ ២០២២ ចំណាយការប្រាក់ មានការកើនឡើង ២២% ធៀបនឹងឆ្នាំ ២០២១។ ចំណែកឯក្នុងឆ្នាំ២០២៣ ចំណាយការប្រាក់បានកើនឡើង ៦% ធៀបនឹងឆ្នាំ២០២២។

• **ចំណូលពីការប្រាក់សុទ្ធ (Net interest expense)**

នៅក្នុងឆ្នាំ ២០២២ ចំណូលការប្រាក់សុទ្ធ មានការកើនឡើង ២២% ធៀបនឹងឆ្នាំ ២០២១។ ចំណែកឯក្នុងឆ្នាំ២០២៣ ចំណូលការប្រាក់សុទ្ធបានកើនឡើង ១១៧% ធៀបនឹងឆ្នាំ២០២២។

• **ចំណូលពីថ្លៃកម្រៃជើងសារ (Fee and commission income)**

នៅក្នុងឆ្នាំ ២០២២ ប្រាក់ចំណូលដែលបានមកពីកម្រៃជើងសារ មានការកើនឡើង ៣៤% ធៀបនឹងឆ្នាំ ២០២១។ ចំណែកឯនៅក្នុងឆ្នាំ ២០២៣ វាបានកើនឡើង ១៣% ធៀបនឹងឆ្នាំ ២០២២ ។

• **ចំណាយថ្លៃសេវា និងកម្រៃជើងសារ (Fee and Commission Expense)**

នៅក្នុងឆ្នាំ ២០២២ ប្រាក់ចំណាយលើកម្រៃជើងសារ មានការកើនឡើង ៣៧% ធៀបនឹងឆ្នាំ ២០២១។ ចំណែកឯហើយនៅក្នុងឆ្នាំ ២០២៣ វាបានកើនឡើង ៣៩% ធៀបនឹងឆ្នាំ ២០២២ ។

• **ចំណូលពីថ្លៃកម្រៃជើងសារសុទ្ធ (Net fee and commission income)**

នៅក្នុងឆ្នាំ ២០២២ ប្រាក់ចំណូលសុទ្ធដែលបានមកពីកម្រៃជើងសារសុទ្ធ មានការកើនឡើង ៣៣% ធៀបនឹងឆ្នាំ ២០២១។ ចំណែកឯហើយនៅក្នុងឆ្នាំ ២០២៣ វាបានថយចុះ -៤% ធៀបនឹងឆ្នាំ ២០២២ ។

• **ចំណូលប្រតិបត្តិការផ្សេងៗ (Other Operating Income)**

នៅក្នុងឆ្នាំ ២០២២ ចំណូលប្រតិបត្តិការផ្សេងៗ មានការថយចុះ -៣% ធៀបនឹងឆ្នាំ ២០២១។ ចំណែកឯហើយនៅក្នុងឆ្នាំ ២០២៣ វាបានកើនឡើង ៩២% ធៀបនឹងឆ្នាំ ២០២២ ។

• **ចំណាយបុគ្គលិក (Personnel Expenses)**

នៅក្នុងឆ្នាំ ២០២២ ចំណាយបុគ្គលិក មានការកើនឡើង ១៧% ធៀបនឹងឆ្នាំ ២០២១។ ចំណែកឯហើយនៅក្នុងឆ្នាំ ២០២៣ វាបានកើនឡើង ១៣% ធៀបនឹងឆ្នាំ ២០២២ ។

- **ការចំណាយរំលោះ: (Depreciation and Amortisation)**

នៅក្នុងឆ្នាំ ២០២២ ការចំណាយរំលោះ: មានការកើនឡើង ២៤% ធៀបនឹងឆ្នាំ ២០២១។ ចំណែកឯ នៅ ក្នុងឆ្នាំ ២០២៣ វាបានកើនឡើង ១៦% ធៀបនឹងឆ្នាំ ២០២២ ។

- **ចំណាយប្រតិបត្តិការផ្សេងៗ (Other Operating Expenses)**

នៅក្នុងឆ្នាំ ២០២២ ចំណាយប្រតិបត្តិការផ្សេងៗ មានការកើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២១។ ចំណែកឯហើយនៅក្នុងឆ្នាំ ២០២៣ វាបានកើនឡើង ២៣% ធៀបនឹងឆ្នាំ ២០២២ ។

- **ការខាតបង់សុទ្ធនៃឱនភាពតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ (Net Impairment Losses on Financial Assets)**

នៅក្នុងឆ្នាំ ២០២២ ការខាតបង់សុទ្ធនៃឱនភាពតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ មានការថយចុះ: -៩% ធៀបនឹងឆ្នាំ ២០២១។ ចំណែកឯហើយនៅក្នុងឆ្នាំ ២០២៣ វាមានការថយចុះ: -១៣% ធៀបនឹងឆ្នាំ ២០២២ ។

- **ប្រាក់ចំណេញមុនបង់ពន្ធ (Profit Before Tax)**

នៅក្នុងឆ្នាំ ២០២២ ប្រាក់ចំណេញមុនបង់ពន្ធមានការកើនឡើង ២៨% ធៀបនឹងឆ្នាំ ២០២១។ ចំណែក ឯហើយនៅក្នុងឆ្នាំ ២០២៣ វាបានកើនឡើង ២% ធៀបនឹងឆ្នាំ ២០២២ ។

- **ពន្ធលើប្រាក់ចំណូល (Income Tax Expense)**

នៅក្នុងឆ្នាំ ២០២២ ចំណាយលើការបង់ពន្ធមានការកើនឡើង ៤៤% ធៀបនឹងឆ្នាំ ២០២១។ ចំណែកឯ ហើយនៅក្នុងឆ្នាំ ២០២៣ វាបានថយចុះ: ៨% ធៀបនឹងឆ្នាំ ២០២២ ។

- **ប្រាក់ចំណេញក្នុងកំឡុងគ្រា (Profit for the year)**

នៅក្នុងឆ្នាំ ២០២២ ប្រាក់ចំណេញសុទ្ធក្នុងកំឡុងគ្រាមានការកើនឡើង ២៤% ធៀបនឹងឆ្នាំ ២០២១។ ចំណែកឯហើយនៅក្នុងឆ្នាំ ២០២៣ វាបានកើនឡើង ៥% ធៀបនឹងឆ្នាំ ២០២២ ។

៣.២.២.២. ការវិភាគតាមជួរដេកទៅលើតារាងតុល្យការ

តារាងទី ១៣៖ ការវិភាគតាមជួរដេកទៅលើធាតុសំខាន់ៗរបស់តារាងតុល្យការរបស់ធនាគារ ABA

ចន្លោះឆ្នាំ ២០២១-២០២៣

The Advanced Bank of Asia Limited Balance Sheet Horizontal Analysis As at 31 Dec 2021, 2022 and 2023					
Accounts	2021	2022	2023	% Change	
	US\$	US\$	US\$	21-22	22-23
Assets					
Cash on hand	478,829,834	461,874,069	474,857,773	-4%	3%
Balances with the NBC	1,353,953,769	1,384,213,047	1,144,610,187	2%	-17%
Balances with other banks	557,456,114	483,070,473	1,476,824,428	-13%	206%
Loans to customers	5,278,989,596	6,448,799,797	7,772,341,514	22%	21%
Investment securities	36,839,675	34,942,747	338,015,805	-5%	867%
Property and equipment	47,643,783	66,067,387	84,871,929	39%	28%
Right-of-use assets	39,893,238	57,064,305	64,432,584	43%	13%
Intangible assets	15,887,348	16,296,439	16,555,112	3%	2%
Deferred tax assets	10,875,555	-	-	-	-
Other assets	40,691,482	79,488,417	110,703,383	95%	39%
TOTAL ASSETS	<u>7,861,060,394</u>	<u>9,031,816,681</u>	<u>11,483,212,715</u>	15%	27%
LIABILITIES					
Deposits from banks and other financial institutions	95,531,742	142,662,081	206,402,009	49%	45%
Deposits from customers	6,208,198,343	7,210,953,614	9,026,304,769	16%	25%
Debt securities in issue	21,310,996	-	-	-	-
Borrowings	197,399,626	68,358,368	146,416,963	-65%	114%
Subordinated debts	148,027,962	121,045,397	96,053,372	-18%	-21%
Current tax liabilities	46,957,236	47,388,978	47,217,164	1%	0%
Lease liabilities	42,463,355	60,411,883	69,053,434	42%	14%
Deferred tax liabilities	-	7,030,085	21,989,620	-	213%
Other liabilities	51,358,645	61,875,549	91,202,990	20%	47%
TOTAL LIABILITIES	<u>6,811,247,905</u>	<u>7,719,725,955</u>	<u>9,704,640,321</u>	13%	26%
EQUITY					
Share capital	520,000,000	660,000,000	1,100,000,000	27%	67%
Regulatory reserves	43,637,909	117,119,294	221,657,298	168%	89%
Retained earnings	486,174,580	534,971,432	456,915,096	10%	-15%
TOTAL EQUITY	<u>1,049,812,489</u>	<u>1,312,090,726</u>	<u>1,778,572,394</u>	25%	36%
TOTAL LIABILITIES AND EQUITY	<u>7,861,060,394</u>	<u>9,031,816,681</u>	<u>11,483,212,715</u>	15%	27%

តាមរយៈការគណនា វិភាគនិងប្រៀបធៀបនៃតារាងតុល្យការតាមជួរឈរនៅឆ្នាំ ២០២១-២០២៣ បានបង្ហាញថា៖

• **សាច់ប្រាក់ក្នុងដៃ (Cash on hand)**

នៅក្នុងឆ្នាំ ២០២២ សាច់ប្រាក់ក្នុងដៃរបស់ធនាគារមានការថយចុះ -៤% បើធៀបជាមួយឆ្នាំ ២០២១ ហើយ នៅក្នុងឆ្នាំ ២០២៣ មានការកើនឡើង ៣% បើធៀបនឹងឆ្នាំ ២០២២។

• **សមតុល្យនៅធនាគារជាតិនៃកម្ពុជា (Balances with the NBC)**

នៅក្នុងឆ្នាំ ២០២២ សមតុល្យនៅធនាគារជាតិនៃកម្ពុជាមានការកើនឡើង ២% ធៀបនឹងឆ្នាំ ២០២១។ រីឯក្នុងឆ្នាំ ២០២៣ វាបានថយចុះ -១៧% ធៀបនឹងឆ្នាំ ២០២២។

• **សមតុល្យនៅធនាគារនានា (Balances with other banks)**

នៅក្នុងឆ្នាំ ២០២២ សមតុល្យនៅធនាគារនានាមានការថយចុះ -១៣% ធៀបនឹងឆ្នាំ ២០២១ តែនៅក្នុងឆ្នាំ ២០២៣ វាបានកើនឡើង ២០៦% ធៀបនឹងឆ្នាំ ២០២២។

• **ឥណទានផ្តល់ដល់អតិថិជន (Loans to customers)**

នៅក្នុងឆ្នាំ ២០២២ ឥណទានផ្តល់ដល់អតិថិជនមានការកើនឡើង ២២% ធៀបនឹង ២០២១។ ចំណែកឯក្នុងឆ្នាំ ២០២៣ វាបានកើនឡើង ២១% ធៀបនឹងឆ្នាំ ២០២២។

• **មូលបត្រវិនិយោគ (Investment securities)**

នៅក្នុងឆ្នាំ ២០២២ មូលបត្រវិនិយោគមានការថយចុះ -៥% ធៀបនឹងឆ្នាំ ២០២១។ ហើយនៅក្នុងឆ្នាំ ២០២៣ វាមានការកើនឡើង ៨៦៧% ធៀបនឹង ២០២២ ។

• **ទ្រព្យសម្បត្តិ និងបរិក្ខារ (Property and equipment)**

នៅក្នុងឆ្នាំ ២០២២ ទ្រព្យសម្បត្តិ និងបរិក្ខារ មានការកើនឡើង ៣៩% ធៀបនឹង ២០២១។ ចំណែកឆ្នាំ ២០២៣ វាមានការកើឡើង ២៨% ធៀបនឹងឆ្នាំ ២០២២។

• **ទ្រព្យសកម្មផ្សេងៗ (Other assets)**

នៅក្នុងឆ្នាំ ២០២២ ទ្រព្យសកម្មផ្សេងៗមានការកើនឡើង ៩៥% ធៀបនឹង ២០២១។ ចំណែកឯក្នុងឆ្នាំ ២០២៣ វាមានការកើនឡើង ៣៩% ធៀបនឹងឆ្នាំ ២០២២។

• **ទ្រព្យសកម្មសរុប (Total Assets)**

ទ្រព្យសកម្មសរុបរបស់ធនាគារនៅឆ្នាំ ២០២២ បានកើនឡើងចំនួន ១៥% ធៀបនឹងឆ្នាំ ២០២១។ ចំណែកឯ ២០២៣ វាបានកើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២២។

- **ប្រាក់បញ្ញើ (Deposits)**

នៅក្នុងឆ្នាំ ២០២២ ប្រាក់បញ្ញើមានការកើនឡើង ១៧% ធៀបនឹង ២០២១។ ចំណែកឯក្នុងឆ្នាំ ២០២៣ វាបានកើនឡើង ២៦% ធៀបនឹងឆ្នាំ ២០២២។

- **ប្រាក់កម្ចី (Borrowings)**

នៅក្នុងឆ្នាំ ២០២២ ប្រាក់កម្ចី មានការថយចុះ -៦៥% ធៀបនឹងឆ្នាំ ២០២១។ រីឯក្នុងឆ្នាំ ២០២៣ វាបានកើនឡើង ១១៤% ធៀបនឹងឆ្នាំ ២០២២។

- **បំណុលផ្សេងៗ (Other liabilities)**

នៅក្នុងឆ្នាំ ២០២២ បំណុលផ្សេងៗសរុបមានការកើនឡើង ២០% ធៀបនឹងឆ្នាំ ២០២១ និងនៅក្នុងឆ្នាំ ២០២៣ វាកើនឡើង ៤៧% ធៀបនឹងឆ្នាំ ២០២២។

- **បំណុលសរុប (Total Liabilities)**

នៅក្នុង ២០២២ បំណុលសរុបបានកើនឡើងចំនួន ១៣% បើប្រៀបធៀបរវាងឆ្នាំ ២០២១ និងនៅក្នុងឆ្នាំ ២០២៣ ប្រាក់នេះបានកើនឡើង ២៦% បើធៀបនឹង ២០២២។

- **មូលធនសរុប (Total Equity)**

នៅក្នុងឆ្នាំ ២០២២ មូលធនសរុប (Total Equity) បានកើនឡើង ២៥% បើប្រៀបធៀបរវាងឆ្នាំ ២០២១ និងនៅក្នុងឆ្នាំ ២០២៣ ប្រាក់នេះកើនឡើង ៣៦% បើធៀបនឹងឆ្នាំ ២០២២។

៣.២.៣. ការវិភាគតាមអនុបាត (Ratio Analysis)

ការវិភាគតាមអនុបាត នេះត្រូវបានគេចាត់ទុកជាការវិភាគមួយដែលមានភាពសុក្រិតជាងវិធីសាស្ត្រ ផ្សេងទៀត។ ទិន្នន័យដែលប្រើជាមូលដ្ឋានក្នុងការវិភាគគឺទទួលបាន ឬទាញយកមកពីរបាយការណ៍លទ្ធផល និងតារាងតុល្យភាពក្នុងការិយបរិច្ឆេទណាមួយ។ វាមានអនុបាតជាច្រើនសម្រាប់ការវិភាគលើរបាយការណ៍ហិរញ្ញវត្ថុ ប៉ុន្តែខាងក្រោមនេះជាអនុបាត ៤ ផ្នែកសំខាន់ៗ៖

៣.២.៣.១. អនុបាតនៃលទ្ធភាពសងបំណុលរយៈពេលខ្លី

ក. អនុបាតនៃសាច់ប្រាក់ (Cash Ratio)

ការប្រើប្រាស់នូវសាច់ប្រាក់សុទ្ធរបស់ធនាគារ ដើម្បីវាស់វែងពីលទ្ធភាពការសងបំណុលរយៈពេលខ្លី។ អនុបាតនេះត្រូវបានគេប្រើដើម្បីវាយតម្លៃនូវលទ្ធភាពរបស់ធនាគារ។ រូបមន្តសម្រាប់ការគណនាគឺ៖

$$\text{Cash Ratio} = \frac{\text{Cash on hand}}{\text{Current Liabilities}}$$

Year	2021	2022	2023
Cash on hand	478,829,834	461,874,069	474,857,773
Current liabilities			
Deposits from banks and other financial institutions	94,212,270	128,622,898	190,889,374
Deposits from customers	6,171,731,169	7,093,587,149	8,803,965,683
Borrowing	167,276,789	62,723,879	140,300,836
Current tax liabilities	46,957,236	47,388,978	47,217,164
Current liabilities sub-total	6,480,177,464	7,332,322,904	9,182,373,057
Cash Ratio	0.0739	0.0630	0.0517

- នៅក្នុងឆ្នាំ ២០២១ ផលធៀបរវាងសាច់ប្រាក់ជាមួយនឹងបំណុលរយៈពេលខ្លី ស្មើនឹង ០.០៧៣៩ មានន័យថាក្នុង ១ ដុល្លារនៃបំណុលរយៈពេលខ្លីរបស់ក្រុមហ៊ុនមានសាច់ប្រាក់ចំនួន ០.០៧៣៩ សម្រាប់ទូទាត់។
- នៅក្នុងឆ្នាំ ២០២២ ផលធៀបរវាងសាច់ប្រាក់ជាមួយនឹងបំណុលរយៈពេលខ្លី បានថយចុះមកត្រឹម ០.០៦៣០ គឺមានការថយចុះចំនួន ០.០១០៩ បើធៀបជាមួយនឹង ឆ្នាំ២០២១ ដែលមានន័យថាក្នុង ១

ដុល្លារនៃបំណុលរយៈពេលខ្លី ធនាគារមានសាច់ប្រាក់ចំនួន ០.០៦៣០ ដុល្លារសម្រាប់ទូទាត់ គឺមានការថយចុះតិចតួច។

- នៅក្នុងឆ្នាំ ២០២៣ ផលធៀបរវាងសាច់ប្រាក់ជាមួយនឹងបំណុលរយៈពេលខ្លីបានថយចុះមកត្រឹម ០.០៥១៧ គឺមាន ការថយចុះចំនួន ០.០១១៣ បើធៀបជាមួយនឹង ឆ្នាំ២០២២ មានន័យថាក្នុង ១ ដុល្លារនៃបំណុលរយៈពេលខ្លី ធនាគារមានសាច់ប្រាក់ចំនួន ០.០៥១៧ ដុល្លារសម្រាប់ទូទាត់ គឺមានការថយចុះតិចតួច។

៣.២.៣.២. អនុបាតនៃលទ្ធភាពសងបំណុលរយៈពេលវែង

ក. អនុបាតបំណុលសរុប (Total Debt Ratio)

អនុបាតនេះប្រើប្រាស់សម្រាប់វាស់វែងពីលទ្ធភាពក្នុងការសងបំណុលរយៈពេលវែងរបស់ធនាគារ ហើយព័ត៌មានទាំងនេះផ្តល់ទៅដល់ម្ចាស់ភាគហ៊ុនក្នុងការធ្វើសេចក្តីសម្រេចចិត្ត។

អនុបាតត្រូវបានគណនាតាមរូបមន្ត៖

$$\text{Total Debt Ratio} = \frac{\text{Total Liabilities}}{\text{Total Assets}}$$

Year	2021	2022	2023
Total liabilities	6,811,247,905	7,719,725,955	9,704,640,321
Total assets	7,861,060,394	9,031,816,681	11,483,212,715
Debt Ratio	86.65%	85.47%	84.51%

- នៅឆ្នាំ២០២១ អនុបាតបំណុលនៃទ្រព្យសកម្មសរុបមានចំនួន ៨៦.៦៥% ដែលមានន័យថា រាល់ទ្រព្យសកម្ម ១ ដុល្លារ មានបំណុលចំនួន ០.៨៦៦៥ ដុល្លារ។
- នៅឆ្នាំ២០២២ អនុបាតបំណុលនៃទ្រព្យសកម្មសរុបមានចំនួន ៨៥.៤៧% ដែលមានន័យថា រាល់ទ្រព្យសកម្ម ១ ដុល្លារ មានបំណុលចំនួន ០.៨៥៤៧ ដុល្លារ។
- នៅឆ្នាំ២០២៣ អនុបាតបំណុលនៃទ្រព្យសកម្មសរុបមានចំនួន ៨៤.៥១% ដែលមានន័យថា រាល់ទ្រព្យសកម្ម ១ ដុល្លារ មានបំណុលចំនួន ០.៨៤៥១ ដុល្លារ។

ការថយចុះនៃអនុបាតនេះ បញ្ជាក់អោយឃើញថា ក្នុងការដំណើរការអាជីវកម្មរបស់ខ្លួន ធនាគារបានខិតខំប្រើប្រាស់ទ្រព្យសកម្មដែលគាត់មានជាជាងបំណុល។ អនុបាតបំណុលសរុបនេះ ក៏អាចឲ្យយើងដឹងថា នៅពេល

ធនាគារជួបប្រទះបញ្ហាសេដ្ឋកិច្ច ធនាគារនូវតែមានលទ្ធភាពសងបំណុល ដោយលក់ចេញនូវទ្រព្យសកម្មសរុបរបស់ខ្លួន ដើម្បីសងបំណុលសរុបនេះ។

ខ. អនុបាតចំនួនដងនៃការទូទាត់ការប្រាក់ (Time Interest Earned Ratio)

អនុបាតនេះ គឺវាស់វែងពីលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបង់ការប្រាក់ដោយប្រើប្រាស់ចំណេញមុនបង់ពន្ធ និងការប្រាក់។

$$\text{Time Interest Earned Ratio} = \frac{\text{EBIT}}{\text{Interest Expense}}$$

Year	2021	2022	2023
EBIT	327,516,745	429,896,481	545,594,299
Interest expense	62,805,959	91,580,099	198,826,322
Time interest earned	5.2	4.6	2.7

- នៅឆ្នាំ ២០២១ ធនាគារមានលទ្ធភាពសងការប្រាក់រហូតដល់ទៅ ៥.២ ដង។
- នៅឆ្នាំ ២០២២ ធនាគារមានលទ្ធភាពសងការប្រាក់រហូតដល់ទៅ ៤.៧ ដង។
- នៅឆ្នាំ ២០២៣ ធនាគារមានលទ្ធភាពសងការប្រាក់រហូតដល់ទៅ ២.៧ ដង។

តាមការវិភាគ និងវាយតម្លៃខាងលើឃើញថា ទោះបីជាអនុបាតចំនួនដងនៃការទូទាត់ការប្រាក់របស់ធនាគារមានធ្លាក់ចុះនៅចន្លោះបីឆ្នាំចុងក្រោយនេះ ក៏សហគ្រាសនៅតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងការប្រាក់ទៅម្ចាស់បំណុល និងអតិថិជនបញ្ជី ដោយសារអនុបាតលទ្ធភាពសងការប្រាក់មានចំនួនធំជាង ២.៥ ជានិច្ចតាំងពីឆ្នាំ ២០២១ រហូតដល់ឆ្នាំ ២០២៣។

៣.២.៣.៣. អនុបាតនៃលទ្ធភាពប្រើប្រាស់ទ្រព្យសកម្ម

ក. អនុបាតបង្វិលជុំនៃទ្រព្យសកម្មរយៈពេលវែង (Fixed Asset Turnover)

អនុបាតនេះ ប្រើសម្រាប់វាស់វែងអំពីប្រសិទ្ធភាពនៅក្នុងការប្រើប្រាស់ទ្រព្យសកម្មសរុបរបស់ធនាគារដើម្បីបង្កើនប្រាក់ចំណូល។ អនុបាតនេះមានរូបមន្ត៖

$$\text{Fixed Asset Turnover} = \frac{\text{Total Operating Income}}{\text{Fixed Assets}}$$

Year	2021	2022	2023
Total operating income	513,999,271	648,381,232	797,512,836
Fixed assets	47,643,783	66,067,387	84,871,929
Fixed asset turnover	10.80	9.81	9.40

លទ្ធផលខាងលើបានបង្ហាញថា៖

- ក្នុងឆ្នាំ២០២១ ផលបង្វិលទ្រព្យសកម្មរយៈពេលវែងរបស់ធនាគារស្មើនឹង ១០.៨០ដង នេះមានន័យថា រាល់ការវិនិយោគលើទ្រព្យសកម្មរយៈពេលវែង ១ ដុល្លារ ធនាគារអាចរកចំណូលបាន ១០.៨០ ដុល្លារ។
- ក្នុងឆ្នាំ២០២២ ផលបង្វិលទ្រព្យសកម្មរយៈពេលវែងរបស់ធនាគារស្មើនឹង ៩.៨១ដង នេះមានន័យថា រាល់ការវិនិយោគលើទ្រព្យសកម្មរយៈពេលវែង ១ ដុល្លារ ធនាគារអាចរកចំណូលបាន ៩.៨១ ដុល្លារ។
- ក្នុងឆ្នាំ២០២៣ ផលបង្វិលទ្រព្យសកម្មរយៈពេលវែងរបស់ធនាគារស្មើនឹង ៩.៤០ដង នេះមានន័យថា រាល់ការវិនិយោគលើទ្រព្យសកម្មរយៈពេលវែង ១ ដុល្លារ ធនាគារអាចរកចំណូលបាន ៩.៤០ ដុល្លារ។

ខ. អនុបាតបង្វិលទ្រព្យសកម្មសរុប (Total Asset Turnover)

អនុបាតនេះប្រើសម្រាប់វាស់វែងអំពីប្រសិទ្ធភាពនៅក្នុងការប្រើប្រាស់ទ្រព្យសកម្មសរុបរបស់ធនាគារ ដើម្បីបង្កើនប្រាក់ចំណូល។ អនុបាតនេះមានរូបមន្ត៖

$$\text{Total Asset Turnover} = \frac{\text{Total Operating Income}}{\text{Total Assets}}$$

Year	2021	2022	2023
Total operating income	513,999,271	648,381,232	797,512,836
Total assets	7,861,060,394	9,031,816,681	11,483,212,715
Total asset turnover	0.0654	0.0718	0.0695

- នៅក្នុងឆ្នាំ២០២១ អនុបាតនៃការបង្វិលទ្រព្យសកម្មសរុបស្មើនឹង ០.០៦៥៤ ដែលមានន័យថា រាល់ ទ្រព្យសកម្ម ១ ដុល្លារ ធនាគារមានលទ្ធភាពរកប្រាក់ចំណូលចំនួន ០.០៦៥៤ ដុល្លារ។
- នៅក្នុងឆ្នាំ២០២២ អនុបាតនៃការបង្វិលទ្រព្យសកម្មសរុបស្មើនឹង ០.០៧១៨ ដែលមានន័យថា រាល់ ទ្រព្យសកម្ម ១ ដុល្លារ ធនាគារមានលទ្ធភាពរកប្រាក់ចំណូលចំនួន ០.០៧១៨ ដុល្លារ។

- នៅក្នុងឆ្នាំ២០២៣ អនុបាតនៃការបង្វិលទ្រព្យសកម្មសរុបស្មើនឹង ០.០៦៩៥ ដែលមានន័យថា រាល់ទ្រព្យសកម្ម ១ ដុល្លារ ធនាគារមានលទ្ធភាពរកប្រាក់ចំណូលចំនួន ០.០៦៩៥ ដុល្លារ។

៣.២.៣.៤. អនុបាតនៃលទ្ធភាពស្វែងរកប្រាក់ចំណេញ

ក. អនុបាតប្រាក់ចំណេញ (Profit Margin)

អនុបាតប្រាក់ចំណេញ (Profit Margin) គឺជាអនុបាតដែលបានបង្ហាញអំពីផលចំណេញដែល បានមកពីប្រាក់ចំណូលនៃសហគ្រាស។ វាបានបង្ហាញថាតើក្នុងប្រាក់ចំណូល ១ ដុល្លារ សហគ្រាសទទួលបានប្រាក់ចំណេញប៉ុន្មាន។ អនុបាតនេះមានរូបមន្ត៖

$$\text{Profit Margin in \%} = \frac{\text{Profit for the Year}}{\text{Total Operating Income}}$$

Year	2021	2022	2023
Profit for the year	212,024,178	262,278,237	276,481,668
Total operating income	513,999,271	648,381,232	797,512,836
Profit margin	41.25%	40.45%	34.67%

- នៅក្នុងឆ្នាំ ២០២១ អនុបាតប្រាក់ចំណេញរបស់សហគ្រាស គឺមានចំនួនស្មើនឹង ៤១.២៥%។ ដូច្នោះតាមរយៈនេះយើងអាចបកស្រាយបានថា រាល់ប្រាក់ចំណូល ១ ដុល្លារ ធនាគារទទួលបានប្រាក់ចំណេញសុទ្ធចំនួន ០.៤១២៥ ដុល្លារ។
- នៅក្នុងឆ្នាំ ២០២២ អនុបាតប្រាក់ចំណេញរបស់សហគ្រាស គឺមានចំនួនស្មើនឹង ៤០.៤៥%។ ដូច្នោះតាមរយៈនេះយើងអាចបកស្រាយបានថា រាល់ប្រាក់ចំណូល ១ ដុល្លារ ធនាគារទទួលបានប្រាក់ចំណេញសុទ្ធចំនួន ០.៤០៤៥ ដុល្លារ ។
- នៅក្នុងឆ្នាំ ២០២៣ អនុបាតប្រាក់ចំណេញរបស់សហគ្រាស គឺមានចំនួនស្មើនឹង ៣៤.៦៧%។ ដូច្នោះតាមរយៈនេះយើងអាចបកស្រាយបានថា រាល់ប្រាក់ចំណូល ១ដុល្លារ ធនាគារទទួលបានប្រាក់ចំណេញសុទ្ធចំនួន ០.៣៤៦៧ ដុល្លារ។

ខ. អនុបាតផលត្រលប់នៃទ្រព្យសកម្ម (Return on Assets Ratio)

អនុបាតផលត្រលប់នៃទ្រព្យសកម្ម (Return on Assets) គឺជាអនុបាតដែលបង្ហាញអំពីសមត្ថភាព និងប្រសិទ្ធភាពនៃការវិនិយោគនិងប្រើប្រាស់របស់ទ្រព្យសកម្មរបស់សហគ្រាស។ វាបង្ហាញថាតើទ្រព្យសកម្ម ១ ដុល្លាររបស់សហគ្រាសអាចផលិតចេញជាប្រាក់ចំណេញមកវិញប៉ុន្មាន។ អនុបាតនេះមានរូបមន្ត៖

$$\text{Return on Asset} = \frac{\text{Profit for the Year}}{\text{Total Assets}}$$

Year	2021	2022	2023
Profit for the year	212,024,178	262,278,237	276,481,668
Total assets	7,861,060,394	9,031,816,681	11,483,212,715
ROA	2.70%	2.90%	2.41%

- នៅក្នុងឆ្នាំ ២០២១ យើងអាចសង្កេតឃើញថាអនុបាតផលត្រឡប់នៃទ្រព្យសកម្មរបស់ធនាគារ គឺមានចំនួនស្មើនឹង ២.៧០%។ តាមរយៈនេះយើងអាចបកស្រាយបានថា នៅក្នុងឆ្នាំ ២០២១ ការប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួន ១ ដុល្លារ ធនាគារអាចកម្រិតចំណេញបានចំនួន ០.០២៧ ដុល្លារ។
- ចំណែកឆ្នាំ ២០២២ យើងអាចសង្កេតឃើញថាអនុបាតផលត្រឡប់នៃទ្រព្យសកម្មរបស់ធនាគារ គឺមានចំនួនស្មើនឹង ២.៩០% ដូចនឹងឆ្នាំ ២០២១ ដែរ។ តាមរយៈនេះយើងអាចបកស្រាយបានថា នៅក្នុងឆ្នាំ ២០២២ ការប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួន ១ ដុល្លារ ធនាគារ អាចកម្រិតចំណេញបានចំនួន ០.០២៩០ ដុល្លារ។
- វិធានឆ្នាំ ២០២៣ យើងអាចសង្កេតឃើញថាអនុបាតផលត្រឡប់នៃទ្រព្យសកម្មរបស់ធនាគារ គឺមានចំនួនស្មើនឹង ២.៤១%។ តាមរយៈនេះយើងអាចបកស្រាយបានថា នៅក្នុងឆ្នាំ ២០២៣ ការប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួន ១ ដុល្លារ ធនាគារអាចកម្រិតចំណេញបានចំនួន ០.០២៤១ ដុល្លារ។

គ. អនុបាតផលត្រលប់នៃមូលធន (Return on Equity Ratio)

អនុបាតផលត្រឡប់នៃមូលធនម្ចាស់ (Return on Equity) គឺជាអនុបាតដែលបានបង្ហាញអំពីសមត្ថភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់មូលធន របស់ម្ចាស់អាជីវកម្មដើម្បីកម្រិតចំណេញ។ វាបង្ហាញថាតើមូលធន ១ ដុល្លាររបស់សហគ្រាសអាចផលិតចេញជាចំណេញមកវិញប៉ុន្មាន។ អនុបាតនេះមានរូបមន្ត៖

$$\text{Return on Equity} = \frac{\text{Profit for the Year}}{\text{Total Equity}}$$

Year	2021	2022	2023
Profit for the year	212,024,178	262,278,237	276,481,668
Total equity	1,049,812,489	1,312,090,726	1,778,572,394
ROE	20.20%	19.99%	15.55%

- ក្នុងឆ្នាំ ២០២១ យើងអាចសង្កេតឃើញថាអនុបាតផលត្រឡប់នៃមូលធនរបស់ធនាគារ គឺមានចំនួនស្មើនឹង ២០.២០%។ តាមរយៈនេះយើងអាចបកស្រាយបានថា នៅក្នុងឆ្នាំ ២០២១ ការប្រើប្រាស់មូលធនរបស់ខ្លួន ១ ដុល្លារ ធនាគារអាចរកប្រាក់ចំណេញបានចំនួន ០.២០២០ ដុល្លារ។
- ក្នុងឆ្នាំ ២០២២ យើងសង្កេតឃើញថាការអនុបាតផលត្រឡប់នៃមូលធនរបស់ធនាគារ គឺមានចំនួនស្មើនឹង ១៩.៩៩% ប្រហាក់ប្រហែលនឹងឆ្នាំ ២០២១ ដែរ។ តាមរយៈនេះយើងអាចបកស្រាយបានថា នៅក្នុងឆ្នាំ ២០២២ ការប្រើប្រាស់មូលធនរបស់ខ្លួន ១ ដុល្លារ ធនាគារអាចរកប្រាក់ចំណេញបានចំនួន ០.១៩៩៩ ដុល្លារ។
- ក្នុងឆ្នាំ ២០២៣ យើងអាចសង្កេតឃើញថាអនុបាតផលត្រឡប់នៃមូលធនរបស់ធនាគារ គឺមានចំនួន ១៥.៥៥%។ តាមរយៈនេះយើងអាចបកស្រាយបានថា នៅក្នុងឆ្នាំ ២០២៣ ការប្រើប្រាស់មូលធនរបស់ខ្លួន ១ ដុល្លារ ធនាគារអាចរកប្រាក់ចំណេញបានចំនួន ០.១៥៥៥ ដុល្លារ។

ឃ. អនុបាតចំណូលការប្រាក់សុទ្ធ (Net Interest Margin)

អនុបាតចំណូលការប្រាក់សុទ្ធ វាស់វែងពីកម្រិតប្រាក់ចំណេញដុលរបស់ធនាគារ លើចំណូលការប្រាក់បន្ទាប់ពីដកចំណាយការប្រាក់ចេញ។ អនុបាតនេះមានរូបមន្ត៖

$$\text{Net Interest Margin} = \frac{\text{Net Interest Income}}{\text{Interest Income}}$$

Year	2021	2022	2023
Net interest income	391,737,994	479,257,206	506,531,373
Interest income	454,543,953	570,837,305	705,357,695
Net interest margin	86%	84%	72%

- នៅក្នុងឆ្នាំ ២០២១ អនុបាតចំណូលការប្រាក់សុទ្ធរបស់ធនាគារស្មើនឹង ៨៦% ដែលមានន័យថា រាល់ចំណូលការប្រាក់ ១ ដុល្លារ ធនាគារទទួលបានចំណេញការប្រាក់សុទ្ធចំនួន ០.៨៦ ដុល្លារ ហើយ ០.១៤ ដុល្លារទៀតគឺជាចំណាយការប្រាក់។
- នៅក្នុងឆ្នាំ ២០២២ អនុបាតចំណូលការប្រាក់សុទ្ធរបស់ធនាគារស្មើនឹង ៨៤% ដែលមានន័យថា រាល់ចំណូលការប្រាក់ ១ ដុល្លារ ធនាគារទទួលបានចំណេញការប្រាក់សុទ្ធចំនួន ០.៨៤ ដុល្លារ ហើយ ០.១៦ ដុល្លារទៀតគឺជាចំណាយការប្រាក់។
- នៅក្នុងឆ្នាំ ២០២៣ អនុបាតចំណូលការប្រាក់សុទ្ធរបស់ធនាគារស្មើនឹង ៧២% ដែលមានន័យថា រាល់ចំណូលការប្រាក់ ១ ដុល្លារ ធនាគារទទួលបានចំណេញការប្រាក់សុទ្ធចំនួន ០.៧២ ដុល្លារ ហើយ ០.២៨ ដុល្លារទៀតគឺជាចំណាយការប្រាក់។

៣.៣. ចំណុចខ្លាំង និងចំណុចខ្សោយ

បន្ទាប់ពីបានធ្វើការសិក្សាគណនា និងវិភាគលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ABA ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ដោយប្រើប្រាស់វិធីសាស្ត្រទាំង ៣ រួចមក យើងអាចទាញបាននូវចំណុចខ្លាំង និងចំណុចខ្សោយមានដូចតទៅ៖

ចំណុចខ្លាំង៖

- **ផ្នែកប្រាក់បញ្ញើរបស់អតិថិជន៖** យោងទៅតាមការវិភាគជួរដេក យើងសង្កេតឃើញប្រាក់បញ្ញើពីអតិថិជនមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្នុងឆ្នាំ ២០២២ មានការកើនឡើង ១៦%ធៀបនឹងឆ្នាំ ២០២១ ហើយក្នុងឆ្នាំ ២០២៣ មានការកើនឡើង ២៥% ថែមទៀតធៀបនឹងឆ្នាំ ២០២២។ កំណើននេះឆ្លុះបញ្ចាំងឲ្យឃើញពីភាពជឿជាក់ និង ទំនុកចិត្តពីសំណាក់អតិថិជន។
- **កំណើនទ្រព្យសកម្មសរុប៖** ទ្រព្យសកម្មសរុបបានកើនឡើងយ៉ាងខ្លាំង ដោយក្នុងឆ្នាំ ២០២២ វាបានកើនឡើង ១៥% ធៀបនឹងឆ្នាំ ២០២១ និងក្នុងឆ្នាំ ២០២៣ ទ្រព្យសកម្មបានកើនឡើងរហូតដល់ ២៧% នៃឆ្នាំ ២០២២។ ដូច្នេះ វាឆ្លុះបញ្ចាំងពី ការពង្រីកអាជីវកម្មទាំងមូល និងការកើនឡើងនៃវត្តមានទីផ្សារ។
- **កំណើនប្រាក់ចំណេញសុទ្ធ៖** សុខភាពហិរញ្ញវត្ថុដ៏រឹងមាំរបស់ធនាគារត្រូវបានឆ្លុះបញ្ចាំងនៅក្នុងកំណើនប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំរបស់ខ្លួន ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះគឺពី ២០២១ ដល់ឆ្នាំ ២០២៣។ ការកើនឡើងជាលំដាប់នេះ បង្ហាញពីដំណើរការហិរញ្ញវត្ថុដ៏រឹងមាំរបស់ធនាគារ និងយុទ្ធសាស្ត្រគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
- **ផ្នែកមូលបត្រវិនិយោគ៖** ការកើនឡើងគួរឱ្យកត់សម្គាល់នៃមូលបត្រវិនិយោគពី ៣៤.៩ លានដុល្លារក្នុងឆ្នាំ ២០២២ ដល់ ៣៤.៩ លានដុល្លារក្នុងឆ្នាំ ២០២២ និងបន្តស្ទុះកើនដល់ ៣៣៨ លានដុល្លារក្នុងឆ្នាំ ២០២៣ ដែលមានអត្រាកើនឡើង ៨៨៦% ធៀបនឹងឆ្នាំ ២០២២។ នេះបង្ហាញពីយុទ្ធសាស្ត្រដើម្បីធ្វើពិពិធកម្មប្រភពចំណូល និងបង្កើនប្រាក់ចំណូល។
- **ដើមទុន និងភាគហ៊ុន៖** ក្នុងឆ្នាំ ២០២២ ដើមទុន និងភាគហ៊ុនសរុបបានកើនឡើង ២៥% ធៀបនឹងឆ្នាំ ២០២១ និងមានការបន្តកើនឡើង ៣៦% ទៀតក្នុងឆ្នាំ ២០២៣។ នេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន និងមូលដ្ឋានដើមទុនរឹងមាំ។
- **ចំណូលពីការបំពេញសេវាកម្មកម្រៃជើងសារ៖** នៅឆ្នាំ២០២២ យើងឃើញថា ចំណូលពីការបំពេញសេវាកម្រៃជើងសារមានការកើនឡើងរហូតដល់ ៣៤% នៃឆ្នាំ ២០២១ និងបន្តកើនឡើង ១៣% ទៀតក្នុងឆ្នាំ ២០២៣ ដែលនេះបានបញ្ជាក់ឲ្យឃើញថា ធនាគារបានបំពេញសេវាកម្មទៅឲ្យអតិថិជនបានល្អ។

- **នវានុវត្តន៍បច្ចេកវិទ្យា៖** ធនាគារ ABA គឺជាធនាគារឈានមុខគេក្នុងវិស័យធនាគារឌីជីថលនៅកម្ពុជា ដោយបានបង្កើតកម្មវិធី “ABA Mobile” ដែលជាសមិទ្ធផលដ៏គួរអោយស្ងប់ស្ងែង ដោយអនុញ្ញាតឱ្យ អតិថិជនគ្រប់គ្រងគណនីរបស់ពួកគេ ផ្ទេរប្រាក់ និងទូទាត់វិក្កយប័ត្រតាមរយៈស្មាតហ្វូនរបស់ពួកគេ។ ភាពងាយស្រួលក្នុងការប្រើប្រាស់ និងលក្ខណៈពិសេសដែលអាចជឿទុកចិត្តបានជួយធ្វើឱ្យធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកប្រើប្រាស់ជាច្រើន។ នេះមិនត្រឹមតែធ្វើ អោយមានការប្រសើរឡើង នូវភាពងាយស្រួលរបស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនប្រសិទ្ធភាពប្រតិបត្តិការផងដែរ។
- **ផលិតផល និងសេវាកម្មច្រើនប្រភេទ៖** ធនាគារ ABA ផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏ធំ ទូលាយមួយ ដែលបម្រើដល់ផ្នែកផ្សេងៗនៃទីផ្សារ។ ទាំងនេះរួមបញ្ចូលសេវាធនាគារផ្ទាល់ខ្លួនដូចជា គណនីសន្សំ ប្រាក់កម្ចី និងឥណទាន ក៏ដូចជាដំណោះស្រាយធុរកិច្ចដូចជា កម្ចីពាណិជ្ជកម្ម ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសេវាកម្មធនាគារសាជីវកម្ម។

ចំណុចខ្សោយ៖

- **ការកើនឡើងគួរឱ្យកត់សម្គាល់នៃ ចំណាយការប្រាក់ និងប្រាក់កម្ចីរបស់ធនាគារ៖** យោងតាមការវិភាគ ជួរដេកទៅលើរបាយការណ៍លទ្ធផល ចំណាយការប្រាក់មានការកើនឡើង ៤៦% ដែលមាន ចំនួនប្រមាណ ៦២.៨ លានដុល្លារ ក្នុងឆ្នាំ ២០២២ ហើយបន្តកើនរហូតដល់ ១១៧% ដែលមាន ចំនួនប្រមាណ ១៩៨.៨ លានដុល្លារ ក្នុងឆ្នាំ ២០២៣។ ទន្ទឹមនឹងនេះ យោងតាមការវិភាគ ជួរដេកទៅលើតារាងតុល្យការបានបង្ហាញថា កម្ចីរបស់ធនាគារក៏បានកើនឡើងផងដែរ ដោយកើន ឡើងរហូតដល់ ១១៤% ឆ្នាំក្នុងឆ្នាំ ២០២៣ ដូច្នេះវាក៏ជាផ្នែកមួយដែលនាំឱ្យមានកំណើននៃចំណាយ ការប្រាក់ច្រើនផងដែរ។ យើងអាចនិយាយបានថា ទោះបីជាការកើនឡើងនៃប្រាក់កម្ចីអាចមាន ប្រយោជន៍ចំពោះធនាគារ ដូចជា អាចឱ្យធនាគារផ្តល់ឥណទានបន្តឱ្យអតិថិជន បង្កើនប្រសិទ្ធភាព ប្រតិបត្តិការ បង្កើនការពេញចិត្តរបស់អតិថិជន និងវិនិយោគលើភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ហើយ នាំឱ្យមានកំណើនប្រាក់ចំណេញក៏ពិតមែន ក៏ប៉ុន្តែវាក៏មានហានិភ័យដូចជា ការកើនឡើងខ្ពស់នៃ ចំណាយការប្រាក់ផងដែរ។ ទន្ទឹមនឹងនេះ អនុបាតចំណូលការប្រាក់សុទ្ធ (Net interest margin) មានការថយចុះជាបន្តបន្ទាប់ពី ៨៥% មកត្រឹម ៨៤% នៅឆ្នាំ ២០២២ ហើយបន្តថយមកត្រឹម ៧២% ក្នុងឆ្នាំ ២០២៣។ ការធ្លាក់ចុះនៃអនុបាតនេះ បង្ហាញពីការថយចុះនៃប្រសិទ្ធភាពរបស់ធនាគារក្នុងការ គ្រប់គ្រងចំណូល និងចំណាយការប្រាក់។ ទោះបីជា អនុបាតចំណូលការប្រាក់សុទ្ធ ៧២% នៅតែ បង្ហាញពីស្ថានភាពវិជ្ជមាន ដែលចំណូលការប្រាក់លើសពីចំណាយការប្រាក់ក៏ដោយ តែការធ្លាក់

ចុះជាបន្តបន្ទាប់គឺ ជាសញ្ញាមួយសម្រាប់ធនាគារពិនិត្យមើលការគ្រប់គ្រងការចំណាយ និងយុទ្ធសាស្ត្រ អត្រាការប្រាក់របស់ខ្លួនដើម្បីរក្សា ឬបង្កើនប្រាក់ចំណេញ។

- **កំណើននៃចំណាយប្រតិបត្តិការ៖** ការកើនឡើងនៃការចំណាយប្រតិបត្តិការពីប្រមាណ ៣២.៨ លាន ដុល្លារក្នុងឆ្នាំ ២០២១ ដល់ប្រមាណ ៤១.៦ ដុល្លារក្នុងឆ្នាំ ២០២២ (កើនឡើង ២៧%) ហើយ បន្តកើនដល់ប្រមាណ ៥១ លានដុល្លារក្នុងឆ្នាំ ២០២៣ (កើនឡើង ២៣%)។

សេចក្តីសង្ឃឹម និង
ការផ្តល់អនុសាសន៍

សេចក្តីសន្និដ្ឋាន និងអនុសាសន៍

១. សេចក្តីសន្និដ្ឋាន

ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងប្រធានបទ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ABA រួចមក យើងអាចសង្កេតឃើញមានចំណុចគួរឲ្យកត់សម្គាល់មួយចំនួន។ បើយើងក្រឡេកមើល ទៅលើ ស្ថានភាពទូទៅ និងសមទ្ធិផលរបស់ធនាគារ ABA គឺថាមានការរីកចម្រើននិងឈានមុខគេនៅកម្ពុជាដែលរក្សា តំណែងជាធនាគារពាណិជ្ជធំជាងគេ និងមានវត្តមានជាង២០ឆ្នាំ ហើយទទួលបានពានរង្វាន់ជាច្រើនសន្លឹក សន្ធាប់ពីសំណាក់ ស្ថាប័នជាតិ អន្តរជាតិ ស្ថាប័នរដ្ឋជាច្រើនទៀត ។ ទោះបីឆ្នាំ ២០២១ មានវិបត្តិ កូវីដ-១៩ ធ្វើឲ្យ សេដ្ឋកិច្ចធ្លាក់ចុះក្តីក៏ធនាគារ ABA នៅតែអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន និងបង្កើនយុទ្ធសាស្ត្រថ្មីៗ។ ក្នុងនោះ ធនាគារ ABA ប៉ុន្មានឆ្នាំចុងក្រោយនេះកំពុងប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបទៅលើកម្មវិធីទូរស័ព្ទដៃ "ABA Mobile" ដើម្បីជួយជំរុញអាជីវកម្មក្នុងស្រុកក្នុងការធ្វើប្រតិបត្តិការទៅលើអាជីវកម្មទាំងខ្នាតតូច ខ្នាតមធ្យមនិង ខ្នាតធំ ។

បើយើងក្រឡេកមើលទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ABA ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ យើងសង្កេតឃើញថា ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមានភាពវិជ្ជមានច្រើនជាងភាពអវិជ្ជមាន។ ចំណែកឯទ្រព្យសកម្មរបស់ធនាគារក៏មានភាពល្អប្រសើរ និងមានការកើនឡើងជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ ២០២៣ ទ្រព្យសកម្មរបស់ធនាគារបានកើនរហូតដល់ ១១.៥ ពាន់លានដុល្លារ ដែលអាចបញ្ជាក់បានថា ធនាគារមាន ស្ថិរភាពផ្នែកហិរញ្ញវត្ថុនិងធ្វើអតិថិជនមានទំនុកចិត្ត ។ រីឯប្រាក់បញ្ញើក្នុងឆ្នាំ ២០២៣ សរុបចំនួន ៩ ពាន់លាន ដុល្លារ អាចឲ្យយើងដឹងពីកម្រិតនៃការជឿទុកចិត្ត និងទំនុកចិត្តខ្លាំងពីអតិថិជន ក៏ដូចជាសមត្ថភាពរបស់ធនាគារ ក្នុងការទាក់ទាញ និងរក្សាប្រាក់បញ្ញើ។ បើយើងមើលទៅលើកំណើនប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ ២០២១ មាន ចំនួន ២១២ លានដុល្លារ ទោះបីជាមានបញ្ហាប្រឈមដោយជំងឺរាតត្បាតសកលដូចជាកូវីត-១៩ក៏ដោយ ធនាគារ ABA បានគ្រប់គ្រងនិងរក្សាប្រាក់ចំណេញបានយ៉ាងរឹងមាំ។ នេះអាចឆ្លុះបញ្ចាំងបានថា យុទ្ធសាស្ត្រ គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់ធនាគារ ហើយថែមទាំងបានពង្រឹងប្រព័ន្ធខ្ចីជីថលដ៏រឹងមាំរបស់ពួកគេ ដែលឃើញមានការកើនឡើងនៃការប្រើប្រាស់របស់អតិថិជន។ សមត្ថភាពក្នុងការរក្សា និងបង្កើនប្រាក់ចំណេញ ពីមួយឆ្នាំទៅមួយឆ្នាំ គឺជាចំណុចខ្លាំងមួយរបស់ធនាគារក្នុងចាប់យកឱកាសទីផ្សារ ពង្រឹងកេរ្តិ៍ឈ្មោះ និងទំនុក ចិត្តសម្រាប់អ្នកប្រើប្រាស់ ព្រមទាំងអ្នកវិនិយោគបន្ថែមទៀត។ សរុបមកសេចក្តីមក ធនាគារ ABA ស្ថិតក្នុង ស្ថានភាពដ៏រឹងមាំមួយនៅក្នុងវិស័យធនាគារកម្ពុជា។

២. ការផ្តល់អនុសាសន៍

ឆ្លងកាត់តាមការវិភាគ និងរៀបរាប់អំពីលទ្ធផល នៃការស្រាវជ្រាវរបស់ក្រុមយើងខ្ញុំ ទៅលើរបាយការណ៍ ហិរញ្ញវត្ថុ របស់ធនាគារ ABA ក្រោមប្រធានបទ “ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ” យើងខ្ញុំបានស្វែងយល់ និងរក ឃើញទាំង ចំណុចវិជ្ជមាន និងអវិជ្ជមានមួយចំនួន។ ជាមួយគ្នានេះដែរ យើងខ្ញុំក៏មានមតិយោបល់មួយចំនួន ដែលធនាគារ ABA គួរយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងកែលម្អឡើងវិញ ដើម្បីជាប្រយោជន៍ក្នុងការរីក ចម្រើន សម្រាប់ធនាគារ ABA។ អនុសាសន៍របស់យើងខ្ញុំមាន៖

- ដើម្បីកាត់បន្ថយកម្ចី និងចំណាយការប្រាក់ ធនាគារគួរធ្វើការបោះផ្សាយមូលបត្រកម្មសិទ្ធិដើម្បីគៀងគរ មូលធន។ ការបោះផ្សាយមូលបត្រកម្មសិទ្ធិនេះអនុញ្ញាតឱ្យធនាគារ ទទួលបានហិរញ្ញប្បទានរយៈ ពេលវែង និងទទួលបានមូលនិធិសម្រាប់ចូលរួមចំណែកអនុវត្តផែនការអាជីវកម្មរយៈពេលវែង ដោយ ធនាគារគ្រាន់តែ ទូទាត់ត្រឡប់ទៅវិនិយោគិនវិញជាភាគលាភ ដែលអាស្រ័យទៅនឹងផលចំណេញ ជាក់ស្តែងរបស់ធនាគារ និងលទ្ធភាពក្នុងការដកសាច់ប្រាក់។ ដូច្នោះ ធនាគារអាចកាត់បន្ថយការ ចំណាយការប្រាក់របស់ខ្លួនមួយផ្នែក ហើយនាំឱ្យមានកំណើន Profit Margin ផងដែរ។
- ម្យ៉ាងវិញទៀត ធនាគារក៏អាចទាក់ទាញប្រាក់បញ្ញើអតិថិជនឱ្យកាន់តែច្រើនជាងនេះទៀតនឹងកាន់តែល្អ ទាំងបញ្ញើចរន្ត (Current Deposit) និងបញ្ញើមានកាលកំណត់ (Fixed Deposit) ដើម្បីកាត់បន្ថយការ ពឹងផ្អែកទៅលើកម្ចីរបស់ខ្លួន។ ជាពិសេស ប្រាក់បញ្ញើមានកាលកំណត់ គឺជាប្រភពមូលធនមួយដែល ធនាគារអាចប្រើប្រាស់បាន ហើយអត្រាការប្រាក់ដែលត្រូវចំណាយលើប្រាក់បញ្ញើទាំងនោះអាចទាប ជាងអត្រាការប្រាក់ដែលត្រូវបង់សម្រាប់ប្រាក់កម្ចី។ តាមរយៈការលើកទឹកចិត្តអតិថិជន ឱ្យបើកគណនី ប្រាក់បញ្ញើមានកាលកំណត់កាន់តែច្រើន ធនាគារអាចកាត់បន្ថយការចំណាយការប្រាក់របស់ខ្លួនមួយ ផ្នែក ហើយនាំឱ្យមានកំណើនប្រាក់ចំណេញផងដែរ។
- ធនាគារគួរតែធ្វើការពិនិត្យលម្អិតឡើងវិញអំពីការចំណាយប្រតិបត្តិការរបស់ខ្លួនដើម្បីកំណត់ចំណុច ឬ ផ្នែកណាដែលមានការចំណាយលើស ដែលគ្មានប្រសិទ្ធភាព និងអនុវត្តការកាត់បន្ថយការចំណាយ ប្រតិបត្តិការទៅលើផ្នែកទាំងនោះដើម្បីបង្កើនប្រសិទ្ធភាពឱ្យកាន់តែប្រសើរ។ បន្ទាប់មក រៀបចំក្របខណ្ឌ គ្រប់គ្រងការចំណាយដែលពាក់ព័ន្ធនឹងដំណើរការត្រួតពិនិត្យ និងអនុម័តសម្រាប់ការចំណាយប្រតិបត្តិ- ការសំខាន់ៗ ដូចជាការចំណាយលើបុគ្គលិក ការថែរក្សាអគារ ការថែរក្សាឧបករណ៍ និងធនធានសម្ភារៈ ជាដើម។ លើសពីនេះ ធនាគារគួរតែបន្តវិនិយោគលើឧបករណ៍ស្វ័យប្រវត្តិ ដើម្បីសម្រួលដល់ដំណើរការ ដដែលៗ (Repetitive Processes) ដែលអាចកាត់បន្ថយចំណាយបុគ្គលិក និងបង្កើនប្រសិទ្ធភាព ផងដែរ។

ឯកសារយោង

ឯកសារយោង

សៀវភៅ និងអត្ថបទសិក្សា

Brigham, E. F., and M. C. Ehrhard. Financial management: Theory & practice. Cengage Learning, 2002.

Griffin, P. A., & Mahajan, S. (2019). Financial statement analysis. Finding alphas: A quantitative approach to building trading strategies, 141-148.

Hasanaj, P., & Kuqi, B. (2019). Analysis of financial statements. Humanities and Social Science Research, 2(2), p17-p17.

Jonathon, Berk, Peter DeMarzo, Jarrod Harford, Guy Ford, Vito Mollica, and Nigel Finch. Fundamentals of Corporate Finance, 2nd ed. Prentice Hall, 2010.

Needles, B. E., and M. Powers. Financial Accounting, 10th ed. Cengage Learning, 2008.

Walter, T., Jr Harrison, T. Charles, and Horngren. Financial Accounting. Pearson Education, 2006.

Weygandt, J. J., P. D. Kimmel, and D. E. Kieso. Accounting Principles, 12th ed. Wiley & Sons, Incorporated, John, 2016.

ប៉ូលី, ហួន. គោលការណ៍គ្រឹះសវនកម្ម, 9th ed. ភ្នំពេញ: សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រ សេដ្ឋកិច្ច, 2023.

ប៊ុន, សុន្ទរា, and សុន្ទរង្គ ប៊ុន. គណនេយ្យកម្រិតមធ្យម ភាគ១. ភ្នំពេញ 2015

ឯកសារជកស្រង់ពីគេហទំព័រ

Horton, M. "What does a high times interest earned ratio signify for a company's future?" Investopedia. Last modified May 6, 2022. <https://www.investopedia.com/ask/answers/030615/what-does-high-times-interest-earned-ratio-signify-regard-companys-future.asp>.

Javed, R. "Statement of Retained Earnings." Accounting for Management. Last modified December 30, 2021. <https://www.accountingformanagement.org/statement-of-retained-earnings/>.

Khem, S. "និយមន័យរបាយការណ៍ហិរញ្ញវត្ថុ Definition of Financial Statement." Last modified October 5, 2016. <https://khemsarith.wordpress.com>.

May, K. "NBC: Financial sector thrives in 2020, beats Covid-19 blues." Last modified January 21, 2021. <https://www.phnompenhpost.com/business/nbc-financial-sector-thrives-2020-beats-covid-19-blues>.

Ready Radios. "Return On Assets (ROA)." Accessed June 20, 2024. https://www.readyratios.com/reference/profitability/return_on_assets.html.

"Return on Equity (ROE)." My Accounting Course. Accessed June 25, 2024. <https://www.myaccountingcourse.com/financial-ratios/return-on-equity>.

Ross, S., R. Westerfield, and B. D. Jordan. Fundamentals of Corporate Finance, 8th ed. New York, NYC: McGraw-Hill, 2007.

<https://www.postkhmer.com/special-report/2021-10-26-0940-225681.html> (ចូលទស្សនាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤)

<https://www.postkhmer.com/business/2021-12-15-1025-228340.html> (ចូលទស្សនាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤)

<https://www.ababank.com/km/about-us/> (ចូលទស្សនាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤)

<https://www.ababank.com/km/about-us/awards/> (ចូលទស្សនាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤)

<https://www.ababank.com/km/support/aba/> (ចូលទស្សនាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៤)

[https://www.google.com/maps/place/ABA+Bank+Head+Office,+148+Preah+Sihanouk+Blvd+\(274\),+Phnom+Penh/@11.5555956,104.9225962,17z/data=!3m1!4m6!3m5!1s0x3109513b419a4031:0x4fa0112f73270d44!8m2!3d11.5555956!4d104.9225962!16s%2Fg%2F12hkndqb?entry=ttu](https://www.google.com/maps/place/ABA+Bank+Head+Office,+148+Preah+Sihanouk+Blvd+(274),+Phnom+Penh/@11.5555956,104.9225962,17z/data=!3m1!4m6!3m5!1s0x3109513b419a4031:0x4fa0112f73270d44!8m2!3d11.5555956!4d104.9225962!16s%2Fg%2F12hkndqb?entry=ttu) (ចូលទស្សនាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៤)

<https://business-cambodia.com/articles/a-b-a> (ចូលទស្សនាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៤)

<https://corporatefinanceinstitute.com/resources/accounting/analysis-of-financial-statements/> (ចូលទស្សនាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៤)

<https://corporatefinanceinstitute.com/resources/accounting/retained-earnings-guide> (ចូលទស្សនាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៤)

<https://online.hbs.edu/blog/post/how-to-prepare-a-cash-flow-statement> (ចូលទស្សនាថ្ងៃទី ២៩ ខែ
មិថុនា ឆ្នាំ២០២៤)

ଅଧ୍ୟାୟ ୧

ធនាគារ ប៊ឌ្យល:អេស៊ី បំភាត់

របាយការណ៍លទ្ធផលស្រុវាស់ដំណាច់ឆ្នាំ ២០២២៖

**STATEMENT OF PROFIT OR LOSS AND
OTHER COMPREHENSIVE INCOME**

FOR THE YEAR ENDED 31 DECEMBER 2022

	Note	Year ended 31 December 2022		Year ended 31 December 2021	
		US\$	KHR Million	US\$	KHR Million
Interest income	23	570,837,305	2,333,012	454,543,953	1,849,085
Interest expense	23	(91,580,099)	(374,288)	(62,805,959)	(255,495)
Net interest income		479,257,206	1,958,724	391,737,994	1,593,590
Fee and commission income	24	71,617,717	292,702	53,326,594	216,933
Fee and commission expense	24	(27,659,831)	(113,046)	(20,262,189)	(82,427)
Net fee and commission income		43,957,886	179,656	33,064,405	134,506
Other operating income	25	5,926,210	24,220	6,128,724	24,932
Personnel expenses	26	(98,756,492)	(403,618)	(84,630,129)	(344,275)
Depreciation and amortisation	27	(23,503,694)	(96,060)	(19,000,585)	(77,294)
Operating expenses	28	(41,565,653)	(169,879)	(32,789,403)	(133,387)
Net impairment losses on financial assets	29	(26,999,081)	(110,345)	(29,800,220)	(121,227)
Profit before tax		338,316,382	1,382,698	264,710,786	1,076,845
Income tax expense	12(c)	(76,038,145)	(310,768)	(52,686,608)	(214,329)
Profit for the year		262,278,237	1,071,930	212,024,178	862,516
Other comprehensive income		-	24,575	-	11,909
Total comprehensive income for the year		262,278,237	1,096,505	212,024,178	874,425

The accompanying notes from pages 43 to 102 form an integral part of these financial statements.

ធនាគារ វឌ្ឍនៈ រ៉េស៊ី ចំកាត់

តារាងតុល្យការសម្រាប់ដំណាច់ឆ្នាំ ២០២២៖

STATEMENT OF FINANCIAL POSITION

AS AT 31 DECEMBER 2022

	Note	31 December 2022		31 December 2021	
		US\$	KHR Million	US\$	KHR Million
ASSETS					
Cash on hand	4	461,874,069	1,901,536	478,829,834	1,950,753
Balances with the NBC	5	1,384,213,047	5,698,805	1,353,953,769	5,516,008
Balances with other banks	6	483,070,473	1,988,801	557,456,114	2,271,076
Loans to customers	7	6,448,799,797	26,549,709	5,278,989,596	21,506,604
Investment securities	8	34,942,747	143,859	36,839,675	150,085
Property and equipment	9	66,067,387	271,999	47,643,783	194,101
Right-of-use assets	10	57,064,305	234,934	39,893,238	162,525
Intangible assets	11	16,296,439	67,092	15,887,348	64,725
Deferred tax assets	12(b)	-	-	10,875,555	44,307
Other assets	13	79,488,417	327,254	40,691,482	165,777
TOTAL ASSETS		9,031,816,681	37,183,989	7,861,060,394	32,025,961
LIABILITIES					
Deposits from banks and other financial institutions	14	142,662,081	587,340	95,531,742	389,196
Deposits from customers	15	7,210,953,614	29,687,496	6,208,198,343	25,292,200
Debt securities in issue	16	-	-	21,310,996	86,821
Borrowings	17	68,358,368	281,431	197,399,626	804,206
Subordinated debts	18	121,045,397	498,344	148,027,962	603,066
Current tax liabilities	12(a)	47,388,978	195,100	46,957,236	191,304
Lease liabilities	19	60,411,883	248,716	42,463,355	172,996
Deferred tax liabilities	12(b)	7,030,085	28,943	-	-
Other liabilities	20	61,875,549	254,742	51,358,645	209,236
TOTAL LIABILITIES		7,719,725,955	31,782,112	6,811,247,905	27,749,025
EQUITY					
Share capital	21	660,000,000	2,717,220	520,000,000	2,118,480
Regulatory reserves	22	117,119,294	482,180	43,637,909	177,781
Retained earnings		534,971,432	2,168,158	486,174,580	1,970,931
Currency translation differences		-	34,319	-	9,744
TOTAL EQUITY		1,312,090,726	5,401,877	1,049,812,489	4,276,936
TOTAL LIABILITIES AND EQUITY		9,031,816,681	37,183,989	7,861,060,394	32,025,961

The accompanying notes from pages 43 to 102 form an integral part of these financial statements.

ធនាគារ បឡឺន:អេស៊ី បំភាត់

របាយការណ៍លទ្ធផលសម្រាប់ដំណាច់ឆ្នាំ ២០២៣

**STATEMENT OF PROFIT OR LOSS AND
OTHER COMPREHENSIVE INCOME**

FOR THE YEAR ENDED 31 DECEMBER 2023

	Note	Year ended 31 December 2023		Year ended 31 December 2022	
		US\$	KHR Million	US\$	KHR Million
Interest income	22	705,357,695	2,899,020	570,837,305	2,333,012
Interest expense	22	(198,826,322)	(817,176)	(91,580,099)	(374,288)
Net interest income		506,531,373	2,081,844	479,257,206	1,958,724
Fee and commission income	23	80,751,090	331,887	71,617,717	292,702
Fee and commission expense	23	(38,491,191)	(158,199)	(27,659,831)	(113,046)
Net fee and commission income		42,259,899	173,688	43,957,886	179,656
Other operating income		11,404,051	46,871	5,926,210	24,220
Personnel expenses	24	(111,619,676)	(458,757)	(98,756,492)	(403,618)
Depreciation and amortisation	25	(27,312,492)	(112,254)	(23,503,694)	(96,060)
Operating expenses	26	(51,090,387)	(209,981)	(41,565,653)	(169,879)
Net impairment losses on financial assets	27	(23,404,791)	(96,194)	(26,999,081)	(110,345)
Profit before tax		346,767,977	1,425,217	338,316,382	1,382,698
Income tax expense	17(c)	(70,286,309)	(288,877)	(76,038,145)	(310,768)
Profit for the year		276,481,668	1,136,340	262,278,237	1,071,930
Other comprehensive income		-	(15,168)	-	24,575
Total comprehensive income for the year		276,481,668	1,121,172	262,278,237	1,096,505

The accompanying notes from pages 45 to 102 form an integral part of these financial statements.

ធនាគារ បឡ្យន:រេស៊ី បំភាត់

តារាងតុល្យការសម្រាប់ដំណាច់ឆ្នាំ ២០២៣៖

STATEMENT OF FINANCIAL POSITION

AS AT 31 DECEMBER 2023

	Note	31 December 2023		31 December 2022	
		US\$	KHR Million	US\$	KHR Million
ASSETS					
Cash on hand	4	474,857,773	1,939,794	461,874,069	1,901,536
Balances with the NBC	5	1,144,610,187	4,675,733	1,384,213,047	5,698,805
Balances with other banks	6	1,476,824,428	6,032,828	483,070,473	1,988,801
Loans to customers	7	7,772,341,514	31,750,015	6,448,799,797	26,549,709
Investment securities	8	338,015,805	1,380,795	34,942,747	143,859
Property and equipment	9	84,871,929	346,702	66,067,387	271,999
Right-of-use assets	10	64,432,584	263,207	57,064,305	234,934
Intangible assets	11	16,555,112	67,628	16,296,439	67,092
Other assets	12	110,703,383	452,223	79,488,417	327,254
TOTAL ASSETS		11,483,212,715	46,908,925	9,031,816,681	37,183,989
LIABILITIES					
Deposits from banks and other financial institutions	13	206,402,009	843,153	142,662,081	587,340
Deposits from customers	14	9,026,304,769	36,872,456	7,210,953,614	29,687,496
Borrowings	15	146,416,963	598,113	68,358,368	281,431
Subordinated debts	16	96,053,372	392,378	121,045,397	498,344
Current tax liabilities	17(a)	47,217,164	192,882	47,388,978	195,100
Lease liabilities	18	69,053,434	282,083	60,411,883	248,716
Deferred tax liabilities	17(b)	21,989,620	89,828	7,030,085	28,943
Other liabilities	19	91,202,990	372,564	61,875,549	254,742
TOTAL LIABILITIES		9,704,640,321	39,643,457	7,719,725,955	31,782,112
EQUITY					
Share capital	20	1,100,000,000	4,493,500	660,000,000	2,717,220
Regulatory reserves	21	221,657,298	905,470	117,119,294	482,180
Retained earnings		456,915,096	1,847,347	534,971,432	2,168,158
Currency translation differences		-	19,151	-	34,319
TOTAL EQUITY		1,778,572,394	7,265,468	1,312,090,726	5,401,877
TOTAL LIABILITIES AND EQUITY		11,483,212,715	46,908,925	9,031,816,681	37,183,989

The accompanying notes from pages 45 to 102 form an integral part of these financial statements.

ଅଧ୍ୟାୟ ୧

ផ្នែកនៃរបាយការណ៍ប្រចាំឆ្នាំ ២០២២

14. DEPOSITS FROM BANKS AND OTHER FINANCIAL INSTITUTIONS

	31 December 2022		31 December 2021	
	US\$	KHR Million	US\$	KHR Million
Demand deposits	34,877,849	143,592	62,589,953	254,991
Savings deposits	9,343,969	38,469	6,022,943	24,537
Fixed deposits	98,440,263	405,279	26,918,846	109,668
	142,662,081	587,340	95,531,742	389,196

The above amounts are analysed as follows:

	31 December 2022		31 December 2021	
	US\$	KHR Million	US\$	KHR Million
(a) By currency				
US Dollars	123,371,407	507,920	82,066,814	334,340
Khmer Riel	19,290,674	79,420	13,464,928	54,856
	142,662,081	587,340	95,531,742	389,196

	31 December 2022		31 December 2021	
	US\$	KHR Million	US\$	KHR Million
(b) By maturity				
Within 1 month	44,735,714	184,177	71,968,456	293,199
>1 to 3 months	5,163,968	21,260	-	-
>3 to 12 months	78,723,216	324,103	22,243,814	90,621
More than 12 months	11,983,621	49,337	1,319,472	5,376
Over 5 years	2,055,562	8,463	-	-
	142,662,081	587,340	95,531,742	389,196

	31 December 2022		31 December 2021	
	US\$	KHR Million	US\$	KHR Million
(c) By relationship				
Non-related parties	142,662,081	587,340	95,531,742	389,196

	31 December 2022		31 December 2021	
(d) By interest rate (per annum)				
Demand deposits	0.00% - 2.00%		0.00% - 0.25%	
Savings deposits	0.00% - 2.50%		0.00% - 0.25%	
Fixed deposits	2.25% - 7.75%		2.50% - 6.00%	

15. DEPOSITS FROM CUSTOMERS

	31 December 2022		31 December 2021	
	US\$	KHR Million	US\$	KHR Million
Demand deposits	1,124,098,661	4,627,914	1,168,992,043	4,762,474
Savings deposits	4,219,743,401	17,372,684	4,033,653,706	16,433,105
Fixed deposits	1,861,307,503	7,663,003	1,003,918,626	4,089,964
Margin deposits	5,804,049	23,895	1,633,968	6,657
	7,210,953,614	29,687,496	6,208,198,343	25,292,200

The above amounts are analysed as follows:

	31 December 2022		31 December 2021	
	US\$	KHR Million	US\$	KHR Million
(a) By currency				
US Dollars	6,674,255,090	27,477,908	5,925,881,386	24,142,040
Khmer Riel	536,697,703	2,209,585	282,316,052	1,150,156
Euro	821	3	905	4
	7,210,953,614	29,687,496	6,208,198,343	25,292,200

	31 December 2022		31 December 2021	
	US\$	KHR Million	US\$	KHR Million
(b) By maturity				
Within 1 month	5,533,130,949	22,779,900	5,359,476,628	21,834,508
>1 to 3 months	276,835,941	1,139,734	214,681,028	874,611
>3 to 12 months	1,283,620,259	5,284,665	597,573,513	2,434,514
More than 12 months	117,366,465	483,197	36,467,174	148,567
	7,210,953,614	29,687,496	6,208,198,343	25,292,200

	31 December 2022		31 December 2021	
	US\$	KHR Million	US\$	KHR Million
(c) By relationship				
Non-related parties	7,206,651,357	29,669,784	6,204,834,359	25,278,495
Related parties	4,302,257	17,712	3,363,984	13,705
	7,210,953,614	29,687,496	6,208,198,343	25,292,200

17. BORROWINGS

	31 December 2022		31 December 2021	
	US\$	KHR Million	US\$	KHR Million
Borrowing at amortised cost				
LPCO (i)	62,723,879	258,234	167,276,789	681,486
Bank loan (ii)	5,634,489	23,197	30,122,837	122,720
	68,358,368	281,431	197,399,626	804,206

(i) This represents 34 Liquidity-Providing Collateralised Operations (LPCOs) provided by the NBC. The principal and interest are payable on maturities with terms ranging from 3 to 12 months.

(ii) This represents bank loans obtained from various banks with terms ranging from 5 to 8 years (2021: 3 months to 7 years).

The NCD in US dollars fully collateralise the LPCOs acquired from the NBC. Other borrowings are unsecured. All the borrowings bear fixed interest rates ranging from 2.00% to 6.76% per annum (2021: 0.63% to 6.84%).

ផ្នែកនៃរបាយការណ៍ប្រចាំឆ្នាំ ២០២៣

13. DEPOSITS FROM BANKS AND OTHER FINANCIAL INSTITUTIONS

	31 December 2023		31 December 2022	
	US\$	KHR Million	US\$	KHR Million
Demand deposits	95,955,940	391,980	34,877,849	143,592
Savings deposits	23,413,419	95,644	9,343,969	38,469
Fixed deposits	87,032,650	355,529	98,440,263	405,279
	206,402,009	843,153	142,662,081	587,340
	31 December 2023		31 December 2022	
	US\$	KHR Million	US\$	KHR Million
(a) By currency				
US Dollars	175,925,490	718,656	123,371,407	507,920
Khmer Riel	30,476,519	124,497	19,290,674	79,420
	206,402,009	843,153	142,662,081	587,340
	31 December 2023		31 December 2022	
	US\$	KHR Million	US\$	KHR Million
(b) By maturity				
Within 1 month	140,583,114	574,282	44,735,714	184,177
>1 to 3 months	5,254,055	21,463	5,163,968	21,260
>3 to 12 months	45,052,205	184,038	78,723,216	324,103
More than 12 months	15,512,635	63,370	11,983,621	49,337
Over 5 years	-	-	2,055,562	8,463
	206,402,009	843,153	142,662,081	587,340
	31 December 2023		31 December 2022	
	US\$	KHR Million	US\$	KHR Million
(c) By relationship				
Non-related parties	206,402,009	843,153	142,662,081	587,340
	31 December 2023		31 December 2022	
	(d) By interest rate (per annum)			
Demand deposits		0.00% - 4.00%		0.00% - 2.00%
Savings deposits		0.00% - 1.00%		0.00% - 2.50%
Fixed deposits		1.50% - 8.00%		2.25% - 7.75%

14. DEPOSITS FROM CUSTOMERS

	31 December 2023		31 December 2022	
	US\$	KHR Million	US\$	KHR Million
Demand deposits	1,353,335,276	5,528,375	1,124,098,661	4,627,914
Savings deposits	4,767,874,307	19,476,767	4,219,743,401	17,372,684
Fixed deposits	2,902,795,067	11,857,918	1,861,307,503	7,663,003
Margin deposits	2,300,119	9,396	5,804,049	23,895
	9,026,304,769	36,872,456	7,210,953,614	29,687,496

	31 December 2023		31 December 2022	
	US\$	KHR Million	US\$	KHR Million
(a) By currency				
US Dollars	8,250,654,971	33,703,927	6,674,255,090	27,477,908
Khmer Riel	775,648,950	3,168,526	536,697,703	2,209,585
Euro	848	3	821	3
	9,026,304,769	36,872,456	7,210,953,614	29,687,496
	31 December 2023		31 December 2022	
	US\$	KHR Million	US\$	KHR Million
(b) By maturity				
Within 1 month	6,444,810,306	26,327,051	5,533,130,949	22,779,900
>1 to 3 months	533,849,685	2,180,776	276,835,941	1,139,734
>3 to 12 months	1,825,305,692	7,456,374	1,283,620,259	5,284,665
More than 12 months	222,339,086	908,255	117,366,465	483,197
	9,026,304,769	36,872,456	7,210,953,614	29,687,496
	31 December 2023		31 December 2022	
	US\$	KHR Million	US\$	KHR Million
(c) By relationship				
Non-related parties	9,023,751,398	36,862,025	7,206,651,357	29,669,784
Related parties	2,553,371	10,431	4,302,257	17,712
	9,026,304,769	36,872,456	7,210,953,614	29,687,496
	31 December 2023		31 December 2022	
	US\$	KHR Million	US\$	KHR Million
(d) By interest rate (per annum)				
Demand deposits		0.00% - 5.00%		0.00% - 5.00%
Savings deposits		0.00% - 5.00%		0.00% - 4.00%
Fixed deposits		1.00% - 10.00%		1.00% - 9.50%

15. BORROWINGS

	31 December 2023		31 December 2022	
	US\$	KHR Million	US\$	KHR Million
Borrowing at amortised cost				
MLF (i)	24,491,877	100,049	-	-
LPCO (ii)	115,808,959	473,080	62,723,879	258,234
Bank loan (iii)	6,116,127	24,984	5,634,489	23,197
	146,416,963	598,113	68,358,368	281,431

(i) This represents 1 Marginal Lending Facility (MLF) provided by the NBC. The principal and interest are payable on maturities with terms ranging from 1 to 7 days (2022: nil).

(ii) This represents 27 Liquidity-Providing Collateralised Operations (LPCOs) provided by the NBC. The principal and interest are payable on maturities with terms ranging from 1 to 12 months (2022: 34 LPCOs with terms ranging from 3 to 12 months).

(iii) This represents bank loans obtained from Small and Medium Enterprise Bank of Cambodia Plc. with terms ranging from 5 to 8 years (2022: 5 to 8 years). The NCD in US dollars fully collateralise the LPCOs and MLF acquired from the NBC. Other borrowings are unsecured. All the borrowings bear fixed interest rates ranging from 2.20% to 6.80% per annum (2022: 2.00% to 6.76%).

ଅଧ୍ୟାୟ ୧

សេវាបេសកកម្ម

បណ្តាញសេវា

ការិយាល័យកណ្តាល

អគារលេខ ១៤១, ១៤៦, ១៤៧, ១៤៨ អា បេ សេ ផ្លូវលេខ ១២១២ អា មហាវិថីព្រះសីហនុ និង អគារលេខ ១៥ និង ១៥៣ អា បេ សេ ផ្លូវលេខ ២៧៨ និង អគារលេខ ១៧១ ផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

១ ៨០០ ២០៣ ២០៣ (ប្រព័ន្ធខ្នែកស្រីព័ត៌មាន) ទូរស័ព្ទ (+៨៥៥) ២៣ ២១៦ ៣៣៣

info@ababank.com P.O. Box ២២៧៧
www.ababank.com SWIFT: ABAKHPP

ស្រុកកណ្តាលស្ទឹង	098 203 619	ខេត្តតាកែវ	098 203 909	ស្រុកពាមរក៍	098 203 629	សែនសុខ	098 203 779
ខេត្តក្រចេះ	098 203 049	ក្រុងតាខ្មៅ	098 203 919	ស្រុកពួក	081 207 200	ស្ថាប័ន	098 203 819
ខេត្តកែប	081 205 707	ខេត្តក្រចេះ	098 203 769	ព្រៃក្រវាញ	098 206 328	ស្ទឹងមានជ័យ	098 203 889
ខេត្តកោះកុង	081 204 123	ស្រុកត្រាំកក់	098 203 709	ស្រុកព្រៃឈរ	081 204 189	ស្ទឹងមានជ័យ 2	098 206 180
ស្រុកកោះធំ	081 204 186	ស្រុកថ្មគោល	098 203 789	ខេត្តព្រៃវែង	098 203 059	ស្រុកសុទ្ធិនិគម	081 204 283
ស្នាក់នៅប្រចាំថ្ងៃ ការិយាល័យកណ្តាល	098 203 179	ទឹកថ្លា	098 203 849	ខេត្តព្រៃនប់	081 204 297	ក្រុងសៀមរាប-ផ្សារលើ	098 203 679
ស្រុកកៀនស្វាយ	098 203 479	ទួលគោក	098 203 859	ខេត្តពោធិ៍សាត់	098 203 969	ក្រុងសៀមរាប-អង្គរ	098 203 089
ខេត្តកំពង់ចាម	098 203 879	ទួលគោក 2	098 203 637	ខេត្តព្រះសីហនុ	098 203 899	ខេត្តសៀមរាប	098 203 829
ខេត្តកំពង់ឆ្នាំង	098 203 039	ខេត្តបន្ទាយមានជ័យ	098 203 759	ស្រុកព្រះនេត្រព្រះ	081 204 262	ស្រុកស្នួល	098 203 099
ខេត្តកំពង់ធំ	098 203 429	បុរីកីឡា	098 203 869	ខេត្តព្រះវិហារ	081 204 590	ស្រុកសំរោងទង	098 203 719
ខេត្តកំពង់ស្ពឺ	098 203 949	បឹងត្របែក	098 206 750	ស្រុកមង្គលបុរី	081 204 029	សំរោងក្រោម	081 205 735
ស្រុកកំពង់ត្រាចកើត	098 206 535	ខេត្តប៉ៃលិន	081 204 659	មិត្តភាព	081 204 307	ស្រុកស្នោង	081 204 355
ស្រុកកំពង់ត្រឡាច	081 204 149	ស្រុកបាភាន	081 204 209	ស្រុកមុខកំពូល	098 203 159	ស្រុកស្វាយជ្រំ	098 203 349
ខេត្តកំពត	098 203 959	ខេត្តបាត់ដំបង	098 203 839	ខេត្តមណ្ឌលគិរី	081 204 567	ខេត្តស្វាយរៀង	098 203 029
ច្បារអំពៅ	098 203 929	ក្រុងបាត់ដំបង	098 206 548	ស្រុកមេមត់	098 203 639	ស្រុកស្នាង	098 203 369
ចោមចៅ	098 203 939	ស្រុកបាទី	098 203 649	ស្រុកមោងឫស្សី	098 203 459	ស្រុកអង្គស្នួល	098 203 489
ចោមចៅ 2	081 204 420	ស្រុកបាទី 2	098 206 941	មេរ័សទួល	023 203 809	ស្រុកអង្គជ័យ	098 206 776
ចោមចៅ 3	081 205 721	ក្រុងបាវិត	098 203 389	ខេត្តតេជគិរី	098 203 499	អូរក្រែម	098 203 799
ចំការដូង	098 203 579	ស្រុកបរិសេ	098 206 977	ខេត្តស្ទឹងត្រែង	081 204 090	អ៊ីអេសប៊ិស(សែនសុខ)	098 203 149
ច្រាំងចំរេះ 1	098 206 729	ស្រុកបារាយណ៍	098 203 739	វិមានឯករាជ្យ	098 203 001	អ៊ីអេសប៊ិស(មានជ័យ)	081 205 720
ស្រុកចំការលើ	081 204 053	ក្រុងប៉ោយប៉ែត	098 203 019	សម្តេចសុធារស	098 203 983	ស្រុកឧដុង្គ	098 203 379
ប្រោយចង្វារ	098 203 189	ផ្សារថ្មី	098 203 979	សម្តេចមុនីរេត	081 204 019	ខេត្តឧត្តរមានជ័យ	081 204 693
ស្រុកជើងព្រៃ	098 203 749	ផ្សារដើមថ្កូវ	098 203 689	សង់ត្រាល់	098 203 199	ប្រស្សីកែវ	098 203 659
ស្រុកឈូក	098 203 729	ស្រុកពារាំង	081 204 292	សន្ទុក	098 203 469		